



**សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ  
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច**

**សារណាមញ្ញប័ត្រការសិក្សា**

**ការគ្រប់គ្រងប្រាក់បញ្ញើ  
របស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក  
ទីស្នាក់ការកណ្តាល**

ស្រាវជ្រាវចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

ស្រាវជ្រាវដោយ

និស្សិតឈ្មោះ: កញ្ញា **សយ គុណ្ណា**  
កញ្ញា **ធឿន ម៉ានីន**

ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ  
ជំនាន់ទី ១៦

ណែនាំដោយ៖

សាស្ត្រាចារ្យជំនួយ **ទួន ហេង**

ឆ្នាំចូលសិក្សា ២០១៩

ឆ្នាំសរសេរសារណា ២០២៣

### **សេចក្តីថ្លែងអំណរគុណ**

យើងខ្ញុំឈ្មោះ សយ គុន្ទា និងជឿន ម៉ានីន ក្នុងនាមជានិស្សិតថ្នាក់បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុឆ្នាំទី៤ ជំនាន់ទី១៦ ក្រុមB4A2 ឆ្នាំសិក្សា២០២២ - ២០២៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ដែលបានសរសេរសារណាបញ្ចប់កម្មសិក្សាលើប្រធានបទ ការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក ទីស្នាក់ការកណ្តាល ។

យើងខ្ញុំសូមគោរពថ្លែងអំណរគុណ និងសម្តែងការដឹងគុណដោយស្មោះអស់ពីដួងចិត្តចំពោះ៖

- លោកឪពុកអ្នកម្តាយ ជាទីស្រឡាញ់របស់កូន ដែលបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ផ្តល់ កំណើតដល់រូបកូន ព្រមទាំងអប់រំទូន្មានប្រៀនប្រដៅកូនបានដើរតាមគន្លងព្រះធម៌។ មិនតែប៉ុណ្ណោះ លោកអ្នកមានគុណទាំងពីរចំណាយប្រាក់កាក់ និងពេលវេលា ដើម្បីឲ្យកូនបានទទួលនូវការបណ្តុះ បណ្តាល និងទទួលបាននូវចំណេះដឹងខ្ពង់ខ្ពស់ ជាស្ថានចម្បងផ្លូវសម្រាប់យើងខ្ញុំទៅថ្ងៃអនាគត។
- ឯកឧត្តមសាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង ព្រមទាំងគណៈគ្រប់គ្រងទាំងអស់នៃសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានចំណាយពេលវេលាដ៏មានតម្លៃជួយ បណ្តុះបណ្តាល និងសម្របសម្រួលដល់ដំណើរការនៃការស្រាវជ្រាវរបស់យើងខ្ញុំ
- លោកសាស្ត្រាចារ្យជំនួយ ងួន ហេង ដែលលោកបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមជាមួយទាំង កម្លាំងកាយ និងកម្លាំងចិត្ត ជួយតម្រង់ទិសបង្ហាត់បង្ហាញផ្លូវ ផ្តល់នូវជំនួយនាំ កែតម្រូវនូវចំណុច ខ្លះចន្លោះដើម្បីឆ្ពោះទៅរកការសរសេរសារណាដែលមានទាំងគុណតម្លៃ និងគុណប្រយោជន៍។

ជាកិច្ចបញ្ចប់យើងខ្ញុំ សូមប្រសិទ្ធពរដល់លោកអ្នកមានគុណយើងខ្ញុំទាំងពីរទាំងអស់ឲ្យមានសុខសុវត្ថិភាព ទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសទទួលបាននូវពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ។

## **អារម្ភកថា**

ក្រោយពីទទួលបានការសិក្សា បង្ហាត់បង្ហាញ តម្រង់ទិស និងទទួលបាននូវចំណេះដឹងជាច្រើនពីលោកគ្រូ អ្នកគ្រូ អស់រយៈពេល៤ឆ្នាំនៃថ្នាក់បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុនេះ ធ្វើឲ្យយើងខ្ញុំទាំងពីរនាក់យល់ដឹងពី ចំណេះដឹងទូទៅផ្នែកទ្រឹស្តីនៃវិស័យធនាគារ ហើយយើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលមានឱកាសធ្វើនិក្ខេបបទបញ្ចប់ការសិក្សារបស់យើងខ្ញុំផងដែរ។

នៅក្នុងវិស័យធនាគារ ប្រាក់បញ្ញើបានដើរតួនាទីយ៉ាងសំខាន់ដើម្បីចូលរួមចំណែកជម្រុញឲ្យមានកំណើន សេដ្ឋកិច្ចជាតិ មិនតែប៉ុណ្ណោះប្រាក់បញ្ញើ ក៏បានជួយឲ្យធនាគារមានលំហូរសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ដំណើរ ការប្រតិបត្តិការរបស់ធនាគារពាណិជ្ជ។ ម៉្យាងទៀត ប្រាក់បញ្ញើនេះ បានជួយឲ្យអ្នកដែលមានប្រាក់នៅទំនេរ អាចទទួលបាននូវចំណូលពីការប្រាក់ផងដែរ។ ជាពិសេសនោះគឺសេវាប្រាក់បញ្ញើ ក៏ជាផ្នែកមួយដែលជួយជម្រុញ ការកើនឡើងនៃវិនិយោគផងដែរ ហើយសកម្មភាពនៃវិនិយោគនេះនាំឲ្យមានកំណើនសេដ្ឋកិច្ច នៅក្នុងនោះយើង ក៏ឃើញមានធនាគារអ៊ីវី ដែលបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចផងដែរ។ ការដាក់ប្រាក់បញ្ញើ-សន្សំ របស់អតិថិជន គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ធនាគារ ព្រោះវាគឺជាប្រភពដើមទុន មួយរបស់ធនាគារ ផងដែរ។

អាស្រ័យដោយបានរៀបរាប់ដូចខាងលើនេះហើយទើបយើងខ្ញុំចាប់អារម្មណ៍ និងជ្រើសរើសប្រធានបទ ការ គ្រប់គ្រងសេវាប្រាក់បញ្ញើរបស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក ទីស្នាក់ការកណ្តាល មកធ្វើការស្រាវជ្រាវ ដោយចង់ ធ្វើការប្រៀបធៀបគ្នារវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងការគ្រប់គ្រងសេវាប្រាក់បញ្ញើរបស់ធនាគារ អ៊ីវី ដើម្បី ធ្វើការវិភាគ និងវាយតម្លៃស្វែងរកនូវចំណុចខុសគ្នារវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែងរបស់ធនាគារ។

ដោយសារតែនេះជាសារណាមិនមែនជារបាយការណ៍កម្មសិក្សាដែលចុះទៅធនាគារផ្ទាល់ យើងខ្ញុំយល់ថា ការរៀបចំសរសេរសារណានេះ អាចនឹងមានកំហុសខុសឆ្គងជា អត្ថន័យ និងអក្ខរាវិរុទ្ធជាក់ជាពុំខាន បើទោះបីជា យើងខ្ញុំបានត្រួតពិនិត្យជាច្រើនលើកច្រើនសារយ៉ាងណាក្តី។ ជាចុងក្រោយយើងខ្ញុំ សូមអភ័យទោសរាល់កំហុស ឆ្គងដែលកើតមានឡើងដោយអចេតនា ក្នុងការប្រើប្រាស់ពាក្យពេចន៍មិនបានត្រឹមត្រូវទាំងឡាយណា ហើយ យើងខ្ញុំរង់ចាំស្វាគមន៍នូវរាល់មតិវិះគន់ក្នុងន័យស្ថាបនាទាំងឡាយរបស់ លោក លោកស្រីសាស្ត្រាចារ្យ សាស្ត្រា ចារ្យរង សាស្ត្រាចារ្យជំនួយ និងមិត្តអ្នកអាន ដើម្បីឲ្យយើងខ្ញុំបានកែតម្រូវឲ្យមានភាពល្អប្រសើរជាងនេះបន្ថែម ទៀតតាមមតិស្ថាបនាទាំងស្រុង។

**មាតិកា**

អក្សរកាត់..... vii  
បញ្ជីតារាង ..... viii  
បញ្ជីរូបភាព ..... ix  
បញ្ជីក្រាហ្វិច..... x  
បញ្ជីរូបមន្ត ..... xi  
បញ្ជីឧបសម្ព័ន្ធ ..... xii

**សេចក្តីផ្តើម**

១. លំនាំបញ្ហានៃការស្រាវជ្រាវ..... ១  
២. ចំណោទបញ្ហានៃការស្រាវជ្រាវ..... ២  
៣. គោលបំណងនៃការស្រាវជ្រាវ..... ២  
៤. វិសាលភាព និងដែនកំណត់នៃការស្រាវជ្រាវ..... ២  
៥. សារៈសំខាន់នៃការស្រាវជ្រាវ ..... ៣  
៦. វិធីសាស្ត្រនៃការស្រាវជ្រាវ ..... ៣  
៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ ..... ៤

**ជំពូកទី១**

**រំលឹកទ្រឹស្តី**

១.១. លក្ខណៈទូទៅរបស់ធនាគារពាណិជ្ជ ..... ៦  
    ១.១.១ ប្រវត្តិនៃការកកើតធនាគារ ..... ៦  
    ១.១.២ និយមន័យ ..... ៧  
១.២ តួនាទីរបស់ធនាគារពាណិជ្ជ..... ៧  
    ១.២.១ តួនាទីជាអន្តរការីហិរញ្ញវត្ថុ ..... ៧  
    ១.២.២ តួនាទីក្នុងការទូទាត់ ..... ៨  
    ១.២.៣ តួនាទីជាអ្នកធានា ..... ៨  
    ១.២.៤ តួនាទីជាអ្នកគ្រប់គ្រងហានិភ័យ..... ៨  
    ១.២.៥ តួនាទីជាធនាគារវិនិយោគ ..... ៨  
    ១.២.៦ តួនាទីជាអ្នកប្រឹក្សាយោបល់លើការសន្សំ និងការវិនិយោគ..... ៩

១.២.៧ តួនាទីជាអ្នករក្សាវត្ថុមានតម្លៃ .....	៩
១.២.៨ តួនាទីជាភ្នាក់ងារ .....	៩
១.២.៩ តួនាទីជាអ្នកអនុវត្តគោលនយោបាយ .....	៩
១.៣ សារៈសំខាន់នៃធនាគារពាណិជ្ជ.....	៩
១.៣.១ ចំពោះបុគ្គល.....	៩
១.៣.២ ចំពោះក្រុមហ៊ុន .....	១០
១.៣.៣ ចំពោះសង្គម .....	១០
១.៤ លក្ខណៈទូទៅនៃសេវាប្រាក់បញ្ញើ .....	១០
១.៤.១ និយមន័យ.....	១០
១.៤.២ ប្រភេទប្រាក់បញ្ញើ .....	១០
១.៤.២.១ គណនីចរន្ត.....	១០
១.៤.២.២ គណនីបញ្ញើសន្សំ.....	១១
១.៤.២.៣ គណនីបញ្ញើសន្សំជូនដំណឹង .....	១១
១.៤.២.៤ គណនីបញ្ញើតាមតម្រូវការ.....	១១
១.៤.២.៥ គណនីបញ្ញើមានកាលកំណត់ .....	១១
១.៤.២.៦ គណនីបញ្ញើសាជីវកម្ម (Corporate Deposit).....	១២
១.៤.២.៧ គណនី (Trust) សម្រាប់ទិញ-លក់អចលនទ្រព្យ .....	១៣
១.៤.២.៨ គណនី អេសក្រូ (Escrow) សម្រាប់ទិញ-លក់អចលនទ្រព្យ .....	១៣
១.៤.២.៩ គណនីមូលនិធិសិក្សាអប់រំ .....	១៤
១.៤.២.១០ គណនី(EURO Account) .....	១៤
១.៤.២.១១ សេវាបញ្ញើឯកសារមានតម្លៃ.....	១៥
១.៤.៣ សារៈសំខាន់នៃប្រាក់បញ្ញើ .....	១៥
១.៤.៣.១ សារៈសំខាន់នៃធនាគារ.....	១៥
១.៤.៣.២ សារៈសំខាន់នៃអតិថិជន .....	១៥
១.៤.៣.៣ សារៈសំខាន់នៃសង្គម.....	១៦
១.៥ ការគ្រប់គ្រងប្រាក់បញ្ញើ.....	១៦
១.៥.១ ការបើក និងបិទគណនី .....	១៦

១.៥.១.១ ការបើកគណនី .....	១៦
១.៥.១.២ ការបិទគណនី .....	១៧
១.៥.២ នីតិវិធីនៃការដាក់ និងការដកប្រាក់បញ្ញើ.....	១៧
១.៥.២.១ ការដាក់ប្រាក់បញ្ញើ .....	១៧
១.៥.២.២ ការដកប្រាក់បញ្ញើ .....	១៧
១.៦ ហានិភ័យនៃការប្រើប្រាស់ប្រាក់បញ្ញើ.....	១៩
១.៦.១ ហានិភ័យទីផ្សារ.....	១៩
១.៦.២ ហានិភ័យសន្ទនីយភាព .....	១៩
១.៦.៣ ហានិភ័យប្រតិបត្តិការ .....	២០
១.៦.៤ ហានិភ័យអត្រាការប្រាក់.....	២០
១.៦.៥ ហានិភ័យមូលធន .....	២០
១.៦.៦ ហានិភ័យចំណូល.....	២០
១.៧.ការកំណត់អត្រាការប្រាក់.....	២០
១.៧.១ ការប្រាក់ទោល ឬសាមញ្ញ .....	២១
១.៧.២ ការប្រាក់សមាស.....	២១

**ជំពូកទី២**

**ស្ថានភាពទូទៅរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក និស្ទាវការកណ្តាល**

២.១. ប្រវត្តិរបស់ធនាគារ .....	២២
២.២. សាខារបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក .....	២៣
២.៣. ទីតាំងរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក .....	២៣
២.៤ ផ្នែកសញ្ញា និងអត្ថន័យ.....	២៤
២.៥ បេសកកម្ម និងទស្សនៈវិស័យ .....	២៥
២.៥.១ បេសកកម្ម .....	២៥
២.៥.២ ទស្សនៈវិស័យ .....	២៥
២.៦ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក.....	២៥
២.៧ ផលិតផល និងសេវាកម្ម .....	២៧

**ជំពូកទី៣**

**សេវាប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក**

៣.១. គោលបំណងនៃការទទួលប្រាក់បញ្ញើ.....	២៨
៣.២. សារៈសំខាន់នៃប្រាក់បញ្ញើ.....	២៨
៣.២.១ ចំពោះអ្នកផ្ញើ.....	២៨
៣.២.២ ចំពោះធនាគារ.....	២៩
៣.២.៣ ចំពោះអ្នកខ្ចី.....	២៩
៣.២.៤ ចំពោះសេដ្ឋកិច្ច.....	២៩
៣.៣. ប្រភេទគណនីប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក.....	២៩
៣.៣.១ គណនីសង្ឃឹម.....	២៩
៣.៣.១.១ អត្រាការប្រាក់.....	២៩
៣.៣.១.២ អត្ថប្រយោជន៍.....	៣០
៣.៣.១.៣ លក្ខខណ្ឌ.....	៣០
៣.៣.២ គណនីចម្រើនទ្រព្យ.....	៣០
៣.៣.២.១ អត្រាការប្រាក់.....	៣១
៣.៣.២.២ អត្ថប្រយោជន៍.....	៣៣
៣.៣.២.៣ លក្ខខណ្ឌ.....	៣៣
៣.៣.៣ គណនីកូនល្អ.....	៣៤
៣.៣.៣.១ អត្រាការប្រាក់.....	៣៤
៣.៣.៣.២ អត្ថប្រយោជន៍.....	៣៤
៣.៣.៣.៣ លក្ខខណ្ឌ.....	៣៥
៣.៣.៤ គណនីសន្សំតាមផែនការ.....	៣៥
៣.៣.៤.១ អត្រាការប្រាក់.....	៣៥
៣.៣.៤.២ អត្ថប្រយោជន៍.....	៣៦
៣.៣.៤.៣ លក្ខខណ្ឌ.....	៣៦
៣.៣.៥ គណនីរហ័ស.....	៣៧
៣.៣.៥.១ អត្រាការប្រាក់.....	៣៧

៣.៣.៥.២ អត្ថប្រយោជន៍ .....	៣៧
៣.៣.៥.៣ លក្ខខណ្ឌ.....	៣៧
៣.៣.៦ គណនីសប្បុរស.....	៣៧
៣.៣.៦.១ អត្រាការប្រាក់.....	៣៨
៣.៣.៦.២ អត្ថប្រយោជន៍ .....	៣៨
៣.៣.៦.៣ លក្ខខណ្ឌ.....	៣៩
៣.៣.៧ គណនីសន្សំផ្លូវ.....	៣៩
៣.៣.៧.១ អត្រាការប្រាក់ .....	៤០
៣.៣.៧.២ អត្ថប្រយោជន៍ .....	៤១
៣.៣.៧.៣ លក្ខខណ្ឌ .....	៤១
៣.៣.៨ គណនីសន្សំតាមផែនការផ្លូវ.....	៤១
៣.៣.៨.១ អត្រាការប្រាក់.....	៤២
៣.៣.៨.២ អត្ថប្រយោជន៍ .....	៤៤
៣.៣.៨.៣ លក្ខខណ្ឌ.....	៤៤
៣.៤ នីតិវិធីនៃការបើកគណនី និងបិទគណនី .....	៤៥
៣.៤.១ នីតិវិធីនៃការបើកគណនី.....	៤៥
៣.៤.១.១ សម្រាប់ឯកត្តជន .....	៤៥
៣.៤.១.២ សម្រាប់ស្ថាប័ន .....	៤៥
៣.៤.១.៣ សម្រាប់អនីតិជន.....	៤៥
៣.៤.២ នីតិវិធីនៃការបិទគណនី .....	៤៦
៣.៥ យុទ្ធសាស្ត្រក្នុងការប្រមូលអំណាច.....	៤៦

**ជំពូកទី៤**

**ការវិភាគទិន្នន័យប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក**

**ពីឆ្នាំ២០១៩-២០២១**

៤.១ ការវិភាគទិន្នន័យប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩-២០២១.....	៤៧
៤.១.១ តារាងទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០១៩ .....	៤៧
៤.១.២ ក្រាហ្វិចទិន្នន័យប្រាក់បញ្ញើតាមឆ្នាំ២០១៩៤៨.....	៤៧



៤.១.៣ ការវិភាគ និងបកស្រាយទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០១៩ តាមក្រាហ្វិច ..... ៤៨

៤.១.៤. តារាងទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២០ ..... ៤៨

៤.១.៥ ក្រាហ្វិចទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២០..... ៤៨

៤.១.៦ ការវិភាគ និងបកស្រាយទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២០ តាមក្រាហ្វិច ..... ៤៩

៤.១.៧. តារាងទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២១..... ៤៩

៤.១.៨ ក្រាហ្វិចទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២១..... ៤៩

៤.១.៩ ការវិភាគ និងបកស្រាយទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២១ តាមក្រាហ្វិច ..... ៥០

៤.១.១០ តារាងទិន្នន័យប្រាក់បញ្ញើប្រចាំឆ្នាំសរុបរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩-២០២១ ..  
..... ៥០

៤.១.១១ ក្រាហ្វិចទិន្នន័យប្រាក់បញ្ញើប្រចាំឆ្នាំសរុបពីឆ្នាំ២០១៩-២០២១ ..... ៥១

៤.១.១២ ការវិភាគ និងការបកស្រាយការទទួលប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ ២០១៩-  
២០២១ តាមក្រាហ្វិច ..... ៥១

៤.១.១៣ តារាងទិន្នន័យអតិថិជនដែលបានដាក់ប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩-  
២០២១ ..... ៥២

៤.១.១៤ ក្រាហ្វិចទិន្នន័យអតិថិជនដែលបានដាក់ប្រាក់បញ្ញើពីឆ្នាំ២០១៩-២០២១ ..... ៥២

៤.១.១៥ ការវិភាគ និងបកស្រាយទិន្នន័យអតិថិជនដែលបានដាក់ប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា)  
ម.ក ពីឆ្នាំ២០១៩~២០២១ តាមក្រាហ្វិច..... ៥២

៤.២ ការវិភាគលើចំណុចខ្លាំង ចំណុចខ្សោយ និងការគំរាមកំហែង ..... ៥៣

៤.២.១ ចំណុចខ្លាំង ..... ៥៣

៤.២.២ ចំណុចខ្សោយ..... ៥៣

៤.២.៣ ការគំរាមកំហែង ..... ៥៤

**សេចក្តីសន្និដ្ឋាន និងអនុសាសន៍**

សេចក្តីសន្និដ្ឋាន..... ៥៥

អនុសាសន៍..... ៥៦

**ឯកសារយោង**

**ឧបសម្ព័ន្ធ**

## **អក្សរកាត់**

- ATM: Automated Teller Machine
- CSS: Cambodian Shared Switch
- IMPS : Immediate Payment Service
- NEFT: National Electronics Funds Transfer
- PIN : Personal Identification Number
- PoS : Point of Sale
- SIBOR: Singapore Inter-Bank Offered Rate
- RFT: Renal Function Test
- RTGS: Real Time Gross Settlement

## **បញ្ជីតារាង**

- តារាងទី១.១៖ កម្រៃសេវាគណនី (Trust)សម្រាប់ទិញ-លក់អចលនទ្រព្យ
- តារាងទី១.២៖ កម្រៃសេវាបញ្ជីឯកសារមានតម្លៃ
- តារាងទី៣.១៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីចម្រើនទ្រព្យសម្រាប់ការដកប្រាក់នៅកាលកំណត់ និងរៀងរាល់ខែសម្រាប់ឯកត្តជន
- តារាងទី៣.២៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីចម្រើនទ្រព្យសម្រាប់ការដកប្រាក់នៅរៀងរាល់ឆ្នាំសម្រាប់ឯកត្តជន
- តារាងទី៣.៣៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីចម្រើនទ្រព្យសម្រាប់ការដកប្រាក់នៅកាលកំណត់ និងរៀងរាល់ខែសម្រាប់ស្ថាប័ន
- តារាងទី៣.៤៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីចម្រើនទ្រព្យសម្រាប់ការដកប្រាក់នៅរៀងរាល់ឆ្នាំសម្រាប់ស្ថាប័ន
- តារាងទី៣.៥៖ អត្រាការប្រាក់គណនីសន្សំតាមផែនការសម្រាប់ឯកត្តបុគ្គល
- តារាងទី៣.៦៖ អត្រាការប្រាក់គណនីសន្សំតាមផែនការសម្រាប់ស្ថាប័ន
- តារាងទី៣.៧៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសប្បុរសសម្រាប់ឯកត្តជន
- តារាងទី៣.៨៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសប្បុរសសម្រាប់ស្ថាប័ន
- តារាងទី៣.៩៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសន្សំផ្លូវសម្រាប់ឯកត្តបុគ្គល
- តារាងទី៣.១០៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសន្សំផ្លូវសម្រាប់ស្ថាប័ន
- តារាងទី៣.១១៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសន្សំតាមផែនការផ្លូវសម្រាប់ឯកត្តបុគ្គល
- តារាងទី៣.១២៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសន្សំតាមផែនការផ្លូវសម្រាប់ស្ថាប័ន
- តារាងទី៣.១៣៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសន្សំតាមផែនការផ្លូវសម្រាប់ស្ថាប័នហិរញ្ញវត្ថុ
- តារាងទី៤.១៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០១៩
- តារាងទី៤.២៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២០
- តារាងទី៤.៣៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២១
- តារាងទី៤.៤៖ ទិន្នន័យប្រាក់បញ្ញើប្រចាំឆ្នាំសរុបរបស់ធនាគារ អ៊ីប៊ី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩-២០២១
- តារាងទី៤.៥៖ ទិន្នន័យអតិថិជនដាក់ប្រាក់បញ្ញើរបស់ធនាគារ អ៊ីប៊ី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩-២០២១

## **បញ្ជីរូបភាព**

- រូបភាពទី២.១៖ ទីតាំងធនាគារ អ៊ីរី (ខេមបូឌា) ម.ក ទីស្នាក់ការកណ្តាល
- រូបភាពទី២.២៖ ផ្លាកសញ្ញាធនាគារ អ៊ីរី (ខេមបូឌា) ម.ក
- រូបភាពទី២.៣៖ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក

## **បញ្ជីក្រាហ្វិច**

- ក្រាបទី៤.១៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០១៩
- ក្រាបទី៤.២៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២០
- ក្រាបទី៤.៣៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២១
- ក្រាបទី៤.៤៖ ទិន្នន័យប្រាក់បញ្ញើប្រចាំឆ្នាំសរុបពីឆ្នាំ២០១៩-២០២១
- ក្រាបទី៤.៥៖ ទិន្នន័យអតិថិជនដែលបានដាក់ប្រាក់បញ្ញើពីឆ្នាំ២០១៩-២០២១

## **បញ្ជីរូបមន្ត**

- រូបមន្តទី១.១៖ ការប្រាក់ទោល
- រូបមន្តទី១.២៖ ការប្រាក់សមាស

## **បញ្ជីឧបសម្ព័ន្ធ**

- ឧបសម្ព័ន្ធទី១៖ ទីតាំង និងផ្លាកសញ្ញាធនាគារអ៊ូប៊ី (ខេមបូឌា) ម.ក
- ឧបសម្ព័ន្ធទី២៖ សក្ខីបត្រ ដាក់ចូល/ ដកចេញ និងវិក្កយបត្រ ទិញ/ លក់ រូបិយប័ណ្ណ
- ឧបសម្ព័ន្ធទី៣៖ ពាក្យស្នើសុំបើកគណនី
- ឧបសម្ព័ន្ធទី៤៖
  - របាយការណ៍ប្រចាំឆ្នាំ២០១៩ ធនាគារអ៊ូប៊ី (ខេមបូឌា)ម.ក
  - របាយការណ៍ប្រចាំឆ្នាំ២០២០ ធនាគារអ៊ូប៊ី (ខេមបូឌា)ម.ក
  - របាយការណ៍ប្រចាំឆ្នាំ២០២១ ធនាគារអ៊ូប៊ី (ខេមបូឌា)ម.ក

### សេចក្តីផ្តើម

#### ១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ

នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលក៏រួមមានប្រទេសកម្ពុជាផងដែរ ត្រូវប្រឈមមុខ និងទទួលរងនូវផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ដែលនាំឲ្យមានកំណើននៃអតិផរណា។ ក្រោយពីឆ្លងកាត់នៅ ដំណាក់កាលដ៏លំបាកនេះរួចផុតមក កម្ពុជាបានស្តារសេដ្ឋកិច្ចជាតិទ្រទ្រង់មកវិញឲ្យមានកំណើនបន្តទៅមុខពី មួយជំហានទៅមួយជំហានបន្តទៅមុខបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ យើងសង្កេតឃើញថាសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាសព្វថ្ងៃនេះនៅតែបន្តរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងបានតែកំពុងមានការរីកចម្រើនជាលំដាប់ ឥតឈប់ឈរ។ តាមរយៈវិស័យហិរញ្ញវត្ថុ និងធនាគារ ក៏បានបង្ហាញនូវសក្តានុពលរួមចំណែកមួយយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចជាតិដោយដើរតួនាទី និងចូលរួមយ៉ាងសកម្មជម្រុញឲ្យមានភាពរីកចម្រើន និងមានបម្រែបម្រួល សេដ្ឋកិច្ចយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។ ជាក់ស្តែង វិស័យទាំងពីរនេះមានទំនាក់ទំនងគ្នាទៅវិញទៅមក យ៉ាងស្មិតម្នាក់ ព្រោះវិស័យហិរញ្ញវត្ថុ និងធនាគារគឺជាសរសៃឈាមរបស់សេដ្ឋកិច្ចជាតិ កាលណាវិស័យធនាគារ និងហិរញ្ញវត្ថុ មានដំណើរការល្អប្រសើរ នោះសេដ្ឋកិច្ចក៏អាចរក្សាបាននូវស្ថិរភាព ។

ចក្ខុវិស័យធនាគារ សព្វថ្ងៃនេះកំពុងរីកចម្រើនជាលំដាប់រួមមានទាំងធនាគារសាធារណៈ ធនាគារឯកទេស និងធនាគារពាណិជ្ជ ជាភាគីកររបងឲ្យមានការកើតនូវស្ថាប័នហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កាន់តែមានការកើនឡើងបន្ថែម ដើម្បីបម្រើសេវាជូនដល់ប្រជាពលរដ្ឋជាមួយនឹងការរុញច្រានឲ្យប្រជាជនយល់ ដឹងកាន់តែច្បាស់បន្ថែមទៀតពីផលិតផលនានារបស់ធនាគារ។ ទន្ទឹមគ្នានេះ ធនាគារបានបំពេញភារកិច្ចជា អ្នកអន្តរាគមន៍ជួយដល់ការចរចាសាច់ប្រាក់នៅលើទីផ្សារឲ្យកាន់តែមានភាពមមាញឹក ជាពិសេសជាប្រភពនៃ មូលធនសម្រាប់អ្នកខ្វះសាច់ប្រាក់ និងជាអ្នករក្សាសាច់ប្រាក់ដែលមានសុវត្ថិភាព តាមរយៈការផ្តល់សេវាកម្ម ហិរញ្ញវត្ថុនានា ដូចជាការផ្តល់ឥណទាន សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ និងសេវាប្រាក់បញ្ញើ-សន្សំជាដើម។ ក្នុងនោះផងដែរ សេវាប្រាក់បញ្ញើ ជាសេវាដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ដើម្បីរក្សា និង តម្កល់សាច់ប្រាក់ទុក សម្រាប់គោលបំណងវិនិយោគរយៈពេលវែង ដោយធានាបាននូវសុវត្ថិភាពព្រមជាមួយនិង អត្រាការប្រាក់បន្ថែមទៀត។

ជាក់ស្តែង ធនាគារ អ៊ីវី (ខេមបូឌា) ម.ក តែងតែបង្កើននូវទំនុកចិត្តនិងទំនួលខុសត្រូវចំពោះអតិថិជន និង កំពុងតែពង្រីកខ្លួន ដើម្បីក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើបទ ពិសោធន៍ជាច្រើនឆ្នាំកន្លងមកនេះ។ យើងសង្កេតឃើញថាពេលបច្ចុប្បន្ននេះធនាគារអ៊ីវី មានប្រជាប្រិយភាព ក្នុងការបម្រើសេវាកម្មជាច្រើនដល់អតិថិជន ទាំងសេវាបុគ្គល សេវាអាជីវកម្ម និងសេវាឌីជីថល ក្នុងគោល បំណងឲ្យប្រជាជនគ្រប់រូបចេះប្រើប្រាស់ និងទុកដាក់សាច់ប្រាក់ឲ្យបានត្រឹមត្រូវ ហើយទទួលបានផលចំណេញ



តាមរយៈការដាក់ប្រាក់បញ្ញើ។ អាស្រ័យហេតុនេះហើយទើបយើងខ្ញុំ សម្រេចចិត្តធ្វើការស្រាវជ្រាវទៅលើប្រធានបទដែលលើកឡើងអំពី "ការគ្រប់គ្រងសេវាប្រាក់បញ្ញើរបស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក"។

**២. បំណោទបញ្ជូននៃការស្រាវជ្រាវ**

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះធនាគារ អ៊ីវី បានពង្រីកវិសាលភាពនៅក្នុងប្រទេសកម្ពុជា ការលូតលាស់ និងរីកចម្រើនរបស់ធនាគារ និងមានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់អតិថិជនទៅលើសេវាប្រាក់បញ្ញើ ហើយវាជាប្រភពចំណូលដ៏សំខាន់មួយរបស់ធនាគារ ដោយធនាគារធ្វើការបង្វែរសាច់ប្រាក់ដែលទទួលបានពីប្រាក់បញ្ញើនោះ ទៅជាមូលធនមួយចំណែកសម្រាប់ផ្តល់ជាប្រាក់កម្ចីចេញទៅវិញ។ ហេតុដូច្នេះហើយទើបយើងធ្វើការសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅទៅលើការគ្រប់គ្រងប្រាក់បញ្ញើ និងកើតមានជាចម្ងល់នឹងសំណួរដូចខាងក្រោមនេះ ៖

- តើប្រាក់បញ្ញើមានសារៈសំខាន់អ្វីខ្លះ?
- តើធនាគារមានប្រភេទគណនីបញ្ញើ/សន្សំ ប៉ុន្មានប្រភេទ?
- តើធនាគារមានលក្ខខណ្ឌ និងអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់ផ្តល់ជូនអតិថិជន នៅពេលដាក់ប្រាក់បញ្ញើ?
- តើធនាគារមាននីតិវិធីយ៉ាងដូចម្តេច សម្រាប់ការបើក និងបិទគណនី?
- តើធនាគារប្រើយុទ្ធសាស្ត្រដើម្បីប្រមូលអតិថិជនយ៉ាងដូចម្តេច?

**៣. គោលបំណងនៃការស្រាវជ្រាវ**

ការស្រាវជ្រាវនេះមានគោលបំណងផ្តោតសំខាន់ទៅលើ ការគ្រប់គ្រងប្រាក់បញ្ញើ ធនាគារ អ៊ីវី (ខេមបូឌា) ម.ក និងសិក្សាស្វែងយល់អំពី៖

- ស្ថានភាពទូទៅរបស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក ទីស្នាក់ការកណ្តាល
- ស្វែងយល់ពីផលិតផល និងសេវាកម្មរបស់ធនាគារ
- រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារ
- ប្រភេទសេវាប្រាក់បញ្ញើ-សន្សំ
- នីតិវិធីនៃការបើកគណនី និងបិទគណនី
- យុទ្ធសាស្ត្រនៃការប្រមូល និងរក្សាអតិថិជន។

**៤. វិសាលភាព និងជំនក់នៃការស្រាវជ្រាវ**

ការស្រាវជ្រាវនេះ គឺលើកយកតែការសិក្សា ការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក ទីស្នាក់ការកណ្តាលដែលស្ថិតនៅអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ តែប៉ុណ្ណោះ។

**៥. សារៈសំខាន់នៃការស្រាវជ្រាវ**

បានជាយើងខ្ញុំសម្រេចចិត្តជ្រើសរើសការស្រាវជ្រាវនេះទៅលើប្រធានបទនេះ ដោយមើលឃើញពីគុណតម្លៃ និងអត្ថប្រយោជន៍អំពីការសិក្សាស្រាវជ្រាវនេះចំពោះយើងខ្ញុំផ្ទាល់ ចំពោះមិត្តនិស្សិតអ្នកអាន និងចំពោះសង្គម ផងដែរ ៖

**ក. ចំពោះអ្នកស្រាវជ្រាវ**

- បានទទួលនូវចំណេះដឹងថ្មីទាក់ទងទៅនឹងការស្រាវជ្រាវ ក៏ដូចជាវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ។
- ប្រើប្រាស់ចំណេះដឹងបានពីការក្របដេញកំរស់រយៈពេលជិតបួនឆ្នាំ យកទ្រឹស្តីទៅអនុវត្ត បានចងក្រង ជាឯកសារជំនួយ និងជាសមិទ្ធផលមួយសម្រាប់យើងខ្ញុំនៃការសិក្សាកន្លងមក។
- កែលម្អ និងបំពេញនូវចំណេះដឹងដែលខ្វះខាតកន្លងមក ដើម្បីឈានទៅរកភាពល្អប្រសើរ និងប្រសិទ្ធភាពសម្រាប់ការស្រាវជ្រាវនេះ។
- បង្កើនទំនួលខុសត្រូវ មានភាពក្លាហានស្វែងរកនៅបទពិសោធន៍ថ្មី ចេះបែងចែក ប្រើប្រាស់ពេលវេលា បានត្រឹមត្រូវសមស្រប។
- បានស្វែងយល់ដឹងកាន់តែច្បាស់អំពីរចនាសម្ព័ន្ធ និងការគ្រប់គ្រងសេវាប្រាក់បញ្ញើ របស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក។

**ខ. ចំពោះមិត្តនិស្សិតអ្នកអាន**

- ជាឯកសារជំនួយស្មារតីដល់មិត្តនិស្សិតអ្នកអាន ដែលមានបំណងចង់ស្វែងយល់ឬស្រាវជ្រាវទាក់ទង ទៅនឹងស្ថានភាពទូទៅ និងសេវាប្រាក់បញ្ញើ របស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក។

**គ. ចំពោះសង្គម**

- បង្ហាញឲ្យឃើញនូវការយល់ដឹង និងពេញនិយមទៅលើការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជានា ពេលបច្ចុប្បន្ននេះ។
- ជាទិន្នន័យដែលបានចងក្រងសម្រាប់អ្នកសិក្សាជំនាន់ក្រោយ ចង់ស្វែងយល់ និងធ្វើការសិក្សា ស្រាវជ្រាវបន្ថែមទៀត ។
- ជាឯកសារទទួលបានពីការសិក្សាស្រាវជ្រាវនេះដែលបានបញ្ជាក់ពីភាពរីកចម្រើននៅក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា។

**៦. វិធីសាស្ត្រនៃការស្រាវជ្រាវ**

ការសិក្សាស្រាវជ្រាវនេះបានពឹងផ្អែកទៅលើប្រភពនៃការប្រមូលទិន្នន័យ និងការវិភាគទិន្នន័យដូចខាង ក្រោម៖

**ក. ប្រភពនៃការប្រមូលទិន្នន័យ**

ចំពោះវិធីសាស្ត្រប្រើប្រាស់សម្រាប់ការប្រមូលទិន្នន័យដើម្បីសរសេរគឺយើងខ្ញុំបានប្រើប្រាស់តែទិន្នន័យបន្ទាប់បន្សំតែប៉ុណ្ណោះ ដោយហេតុថាការសិក្សាស្រាវជ្រាវនេះ ពុំបានចុះទៅធ្វើកម្មសិក្សានៅទីតាំងធនាគារ ដូចនេះឯកសារដែលយើងខ្ញុំទទួលបានសម្រាប់ការសរសេរសារណានេះ តាមរយៈរបាយការណ៍របស់ធនាគារពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២១ ដែលធនាគារបានចងក្រងរៀងរាល់ឆ្នាំ ប៉ុន្តែគេមិនទាន់បានយកមកធ្វើការវិភាគនៅឡើយទេ ទើបយើងខ្ញុំយកមកធ្វើការសិក្សា និងវិភាគឲ្យកាន់តែស៊ីជម្រៅ។

ទិន្នន័យបន្ទាប់បន្សំដែលយកមកប្រើប្រាស់ក្នុងការស្រាវជ្រាវនេះបានមកពីប្រភពដូចខាងក្រោម៖

- គោលការណ៍ប្រាក់បញ្ញើរបស់ធនាគារអ៊ូប៊ី ដែលបានចងក្រងនៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២១
- របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារអ៊ូប៊ី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១
- ទិន្នន័យដែលធនាគារបានចងក្រងនៅលើគេហទំព័ររបស់ធនាគារអ៊ូប៊ី (ខេមបូឌា) ម.ក។

**ខ. វិធីសាស្ត្រនៃការវិភាគទិន្នន័យ**

ក្រោយពីបានប្រមូលទិន្នន័យរួចមក សារណានេះត្រូវបានធ្វើការវិភាគតាមបែបពណ៌នាប្រៀបធៀប។

**៧. វេនាសម្ព័ន្ធនៃការស្រាវជ្រាវ**

**• សេចក្តីផ្តើម**

ក្នុងផ្នែកនេះនឹងបង្ហាញអំពីលំនាំនៃការស្រាវជ្រាវ ចំណោទបញ្ហា គោលបំណងនៃការស្រាវជ្រាវ វិសាលភាព និងដែនកំណត់ សារៈសំខាន់នៃការស្រាវជ្រាវ និងវិធីសាស្ត្រនៃការស្រាវជ្រាវ ។

**• ជំពូកទី១៖ រំលឹកទ្រឹស្តី**

នៅជំពូកនេះ ធ្វើការលើកឡើងនូវទ្រឹស្តីផ្សេងៗដែលទាក់ទងនឹងប្រធានបទដូចជា៖ ប្រវត្តិនៃការកកើតធនាគារពាណិជ្ជ តួនាទីរបស់ធនាគារពាណិជ្ជ សារៈសំខាន់នៃធនាគារពាណិជ្ជ លក្ខណៈទូទៅនៃសេវាប្រាក់បញ្ញើ និងការគណនា។

**• ជំពូកទី២៖ ស្ថានភាពទូទៅរបស់ធនាគារអ៊ូប៊ី (ខេមបូឌា) ម.ក**

ជំពូកនេះ នឹងបង្ហាញអំពីប្រវត្តិរបស់ធនាគារអ៊ូប៊ី ទីតាំងនិងសាខា ផ្លាកសញ្ញា បេសកកម្មនិងចក្ខុវិស័យ វេនាសម្ព័ន្ធនៃការគ្រប់គ្រងរបស់ធនាគារអ៊ូប៊ី ផលិតផលនិងសេវាកម្មរបស់ធនាគារអ៊ូប៊ី (ខេមបូឌា) ម.ក។


**• ជំពូកទី៣៖ សេវាប្រាក់បញ្ញើរបស់ធនាគារអ៊ូប៊ី (ខេមបូឌា) ម.ក**

ក្នុងជំពូកនេះបង្ហាញពីគោលបំណងនៃការទទួលបានប្រាក់បញ្ញើ សារៈសំខាន់នៃប្រាក់បញ្ញើ ប្រភេទគណនី នីតិវិធីនៃការបើកនិងបិទគណនី យុទ្ធសាស្ត្រនៃការប្រមូលអតិថិជន។

- **ជំពូកទី៤៖ ការវិភាគទិន្នន័យប្រាក់បញ្ញើរបស់ធនាគារអ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១**  
 នៅក្នុងជំពូកនេះ នឹងបង្ហាញអំពីតារាងទិន្នន័យប្រាក់បញ្ញើរបស់ធនាគារ ការវិភាគ និងបកស្រាយ ការទទួលប្រាក់បញ្ញើរបស់ធនាគារ និងតារាងទិន្នន័យអតិថិជនដែលបានដាក់ប្រាក់បញ្ញើជាមួយនឹងការវិភាគ និងបកស្រាយទិន្នន័យអតិថិជនពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

- **សេចក្តីសន្និដ្ឋាន និងអនុសាសន៍**  
 ជាផ្នែកបញ្ចប់នៃការស្រាវជ្រាវដែលយើងនឹងធ្វើការបូកសរុបវាយតម្លៃនូវចំណុចសំខាន់នៃការស្រាវជ្រាវចំពោះភាពខ្លាំង និងភាពខ្សោយ ការផ្តល់អនុសាសន៍ចំពោះធនាគារគួរឬក៏ធ្វើការត្រួតពិនិត្យ និងកែលម្អនូវចំណុចដែលខ្វះចន្លោះ។

**របៀបសម្រួលស្រាវជ្រាវ**



## **ជំពូកទី១ រំលឹកទ្រឹស្តី**

### **១.១. លក្ខណៈទូទៅរបស់ធនាគារពាណិជ្ជ**

#### **១.១.១ ប្រវត្តិនៃការកកើតធនាគារ<sup>១</sup>**

ការកកើតនៃធនាគារ គឺបានផ្សារភ្ជាប់ទៅនឹងប្រវត្តិនៃការរីកចម្រើនរបស់វិស័យផលិតកម្ម។ ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចគឺជាលក្ខខណ្ឌ និងការទាមទារនូវការអភិវឌ្ឍន៍របស់ធនាគារនីមួយៗ។ រហូតមកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍ប្រព័ន្ធធនាគារបានជម្រុញឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូល។

ធនាគារចាប់ផ្តើមកើតឡើងតាមរយៈមុខងារប្តូរប្រាក់របស់ជាងមាស។ ចំពោះការចរាចរសាច់ប្រាក់នៅក្នុងប្រទេស និងនៅក្នុងតំបន់នីមួយៗ ជាពិសេសចំពោះពាណិជ្ជកម្មអន្តរជាតិទាមទារឲ្យមានការផ្លាស់ប្តូរប្រាក់តាមច្រកព្រំដែនដើម្បីងាយស្រួលក្នុងការទិញ និងលក់ទំនិញ(ការដោះដូរ)។ ដូចនេះទាមទារឲ្យមានហាងប្តូរប្រាក់ដើម្បីងាយស្រួលក្នុងការដោះដូរនូវរូបិយប័ណ្ណរបស់ប្រទេសនីមួយៗ។ ចំពោះអ្នករកស៊ីប្តូរប្រាក់ភាគច្រើនជាអ្នកមាន និងពីមុនជាអ្នកផ្តល់កម្ចីដោយយកការប្រាក់ខ្ពស់ ឬ រក្សាលុយឲ្យអ្នកធ្វើអាជីវកម្មផ្សេងៗដែលត្រូវការដើមទុន។ ដូចនេះហើយ អ្នករកស៊ីប្តូរប្រាក់បានបង្កើតមុខងារថ្មីមួយទៀត គឺរក្សាសាច់ប្រាក់ទុកឲ្យ។ ពួកគេកាន់តែមានចំណូលច្រើនបន្ថែម ម៉្យាងទៀតការរក្សាលុយនេះកាន់តែច្រើនឡើងៗ ធ្វើឲ្យមានការទូទាត់ថ្លៃទំនិញជំនួសវិញ ឬការទូទាត់មិនប្រើសាច់ប្រាក់។ តាមរយៈការទូទាត់មិនប្រើសាច់ប្រាក់នេះ បានធ្វើឲ្យពាណិជ្ជករនាំគ្នាធ្វើប្រាក់កាន់តែច្រើនថែមទៀត។

ដំបូងបណ្តាធនាគារនេះ បានប្រើប្រាស់មូលធនផ្ទាល់របស់ខ្លួនក្នុងការធ្វើប្រតិបត្តិការ។ ប៉ុន្តែកត្តានេះមិនអាចស្ថិតស្ថេរយូរអង្វែងទេ ម្ចាស់ធនាគារសង្កេតឃើញថា ជានិច្ចជាកាលមានអ្នកមកធ្វើប្រាក់ និងអ្នកសុំខ្ចីប្រាក់ហើយអ្នកធ្វើទាំងអស់នោះមិនបានដកប្រាក់ព្រមគ្នានោះទេ ជាហេតុធ្វើឲ្យបរិមាណលុយនៅសល់ច្រើននៅក្នុងធនាគារ។ ម្ចាស់ធនាគារក៏បានប្រើប្រាស់ប្រាក់ដែលនៅសល់ទាំងនោះសម្រាប់ផ្តល់ជាកម្ចីបន្ថែម ដើម្បីបង្កើនប្រាក់ចំណេញហើយបានជម្រុញឲ្យស្វែងរកយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញអ្នកមានប្រាក់ច្រើនយកមកដាក់បញ្ញើឲ្យកាន់តែច្រើនជាងមុន។ នៅក្នុងនោះផងដែរ មានម្ចាស់ធនាគារធំៗមួយចំនួនបានពង្រីកការផ្តល់កម្ចីដល់ស្តេចក្នុងគោលបំណងជាជំនួយក្នុងការធ្វើសឹកសង្គ្រាមផ្សេងៗ។ ជាងនេះទៅទៀតធនាគារក៏បានផ្តល់កម្ចីលើសពីប្រាក់បញ្ញើដែលខ្លួនមាន តែការធ្វើបែបនេះមានហានិភ័យខ្ពស់សម្រាប់ធនាគារ ដោយសារប្រាក់ចំណេញពីការផ្តល់កម្ចីមានកម្រិតខ្ពស់បានធ្វើឲ្យម្ចាស់ធនាគារជាច្រើនប្រើប្រាស់នូវលិខិតដែលបញ្ជាក់ប្រាក់

<sup>1</sup> សួន ចំរើន, រូបិយវត្ថុ និងធនាគារ, ២០១២, ទំព័រទី០៥

បញ្ជី(ជំនួសឲ្យការចរាចរមានប្រាក់) និងបោះពុម្ពលិខិតដើម្បីផ្តល់កម្ចី។ ស្ថានភាពទាំងនេះបានធ្វើឲ្យធនាគារ ជាច្រើនគ្មានលទ្ធភាពសងបំណុល និងក្រុយធន។

ការក្រុយធនរបស់ធនាគារទាំងនោះបានធ្វើឲ្យការទូទាត់ជួបវិបត្តិ និងជះឥទ្ធិពលអាក្រក់ដល់អ្នកធ្វើអាជីវកម្ម ម៉្យាងទៀតអត្រាការប្រាក់ខ្ពស់ធ្វើឲ្យគេមិនអាចទទួលយកបាន។ ដូចនេះ ពួកគេក៏បានបង្កើតធនាគារដោយខ្លួនឯងដែលហៅថាធនាគារពាណិជ្ជ។ ធនាគារពាណិជ្ជ បានបង្កើតឡើងដោយក្រុមពាណិជ្ជករហើយក៏បានអនុវត្តមុខងារដូចធនាគារមុនៗដែរ គឺទទួលប្រាក់បញ្ញើរក្សាទុក ទូទាត់ជំនួស និងផ្តល់ប្រាក់កម្ចី។ ដើម្បីទប់ស្កាត់ហានិភ័យមិនឲ្យកើតឡើង ធនាគារបានផ្តល់តែកម្ចីរយៈពេលខ្លីតែប៉ុណ្ណោះ រីឯកម្ចីសម្រាប់អ្នកប្រើប្រាស់ និងរាជរដ្ឋាភិបាល ក៏មិនត្រូវបានអនុញ្ញាតដែរ។

តាមរយៈការរីកចម្រើននៃសេដ្ឋកិច្ច និងបច្ចេកទេសនេះដែរ ក៏បានធ្វើឲ្យប្រតិបត្តិការរបស់ធនាគារកាន់តែមានការរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺតាំងពីធនាគារលក្ខណៈបុគ្គលរហូតដល់បង្កើតធនាគារបែបភាគហ៊ុន ។ លុះក្រោយមកទៀត ធនាគារពាណិជ្ជចាប់មានការផ្តល់ប្រាក់កម្ចីរយៈពេលវែង កម្ចីអ្នកប្រើប្រាស់ អ្នកទិញប័ណ្ណភាគហ៊ុន និងបង្កើតឡើងឲ្យមានប្រភេទប្រាក់បញ្ញើជាច្រើនទៅតាមតម្រូវការរបស់អតិថិជន។

**១.១.២ និយមន័យ**

ធនាគារពាណិជ្ជ<sup>២</sup> គឺជាស្ថាប័នហិរញ្ញវត្ថុដែលបើកបម្រើសេវា ធំទូលាយជាងស្ថាប័នហិរញ្ញវត្ថុដទៃទៀត។ វាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រតិបត្តិខ្លួនជាអន្តរការី រវាងអ្នកត្រូវការមូលធន ឬ អ្នកខ្ចីប្រាក់ និងអ្នកដែលមានមូលធនលើសធ្វើប្រាក់នៅក្នុងធនាគារ។ ធនាគារបានបំពេញតួនាទីខ្លួន ជាស្ថាប័នហិរញ្ញវត្ថុនៅពេលដែលធនាគារផ្ទេរប្រាក់ដែលបានមកពីការផ្ញើរបស់អតិថិជន ឬ អង្គការពាណិជ្ជកម្ម ទៅអោយអ្នកដទៃដែលមានតម្រូវការមូលធន ឬ មានតម្រូវការវិនិយោគ។

ធនាគារពាណិជ្ជគឺ ជាអង្គការដែលស្វែងរកប្រាក់ចំណេញ ធនាគារពាណិជ្ជមានទ្រព្យសកម្ម និងបំណុលជាច្រើនប្រភេទ។

**១.២ តួនាទីរបស់ធនាគារពាណិជ្ជ**

**១.២.១ តួនាទីជាអន្តរការីហិរញ្ញវត្ថុ**

ក្នុងនាមជាអន្តរការីហិរញ្ញវត្ថុ<sup>៣</sup> ធនាគារមានតួនាទីបង្វែរការសន្សំសាច់ប្រាក់ពីសាធារណជនទៅជាឥណទានសម្រាប់អ្នកមានតម្រូវការហិរញ្ញវត្ថុមានដូចជា បុគ្គលសហគ្រាសពាណិជ្ជកម្ម និងសហគ្រាសផ្សេងទៀតដើម្បីពង្រីកអាជីវកម្ម ទិញអចលនទ្រព្យ និងវិនិយោគលើការសាងសង់សម្ភារៈបរិក្ខារ ឧបករណ៍ប្រើប្រាស់ និង

<sup>2</sup> ដូន ហេង, រូបិយវត្ថុ និងធនាគារ (២០២២ ដល់ ២០២៣), ទំព័រទី៧៥

<sup>3</sup> ជា គឹមឡេង, រូបិយវត្ថុ និងធនាគារ (២០១៧), ទំព័រទី៦៨

សន្និធិ ដោយភ្ជាប់ទំនាក់ទំនងរវាងភាគីពីរ ឬស្ថាប័នផ្សេងគ្នានៅក្នុងវិស័យសេដ្ឋកិច្ចអ្នកដែលមានការចំណាយច្រើន និងវិនិយោគលើមូលធនផ្ទាល់ខ្លួន ដូចនេះពួកគេត្រូវការមូលធនបន្ថែម។ អ្នកដែលមានមូលធនច្រើនជាងការចំណាយ ឬចំណូលច្រើន ពួកគេត្រូវការសន្សំលុយទុក។ តាមរយៈបុគ្គល និងស្ថាប័នទាំងពីរប្រភេទនេះ គឺធនាគារបានផ្ទេរលុយពីបុគ្គលទីពីរ ទៅបុគ្គលទីមួយ។ ដូចនេះ ចំណូលបានកើនឡើង គឺកម្លាំងបង្កើតនូវទំនាក់ទំនងហិរញ្ញវត្ថុរវាងក្រុមទាំងពីរនេះ។ ប្រសិនបើចលនាសាច់ប្រាក់បានចរាចរជាមួយនិងលក្ខខណ្ឌត្រូវត្រឡប់មកវិញនូវបរិមាណធំជាងក្នុងអំឡុងពេលជាក់លាក់ណាមួយនោះ គឺជាទំនាក់ទំនងឥណទាន។

**១.២.២ តួនាទីភូមិការទូទាត់**

ធនាគារ មានតួនាទីជួយសម្រួលដល់អតិថិជនក្នុងការទូទាត់ទំនិញ និងសេវាកម្មជំនួសឱ្យការទូទាត់សាច់ប្រាក់ ដែលការទូទាត់អាចធ្វើឡើងតាមរយៈការប្រើប្រាស់មូលប្បទានបត្រ ការប្រើប្រាស់ Visa Credit Card និងការប្រើប្រាស់ Master Card...។

**១.២.៣ តួនាទីជាអ្នកធានា**

ចំពោះតួនាទីនេះ ធនាគារមានតួនាទីធានាទៅលើលទ្ធភាពសងបំណុលរបស់អតិថិជន ដើម្បីធ្វើការទូទាត់ឬសងបំណុលរបស់អតិថិជន ក្នុងករណីដែលអតិថិជនទាំងនោះមិនអាចសងបំណុលទៅឱ្យម្ចាស់បំណុលរបស់ពួកគេក្នុងកាលៈទេសៈចៃដន្យ ដោយធនាគារគ្រាន់តែយកនូវសាច់ប្រាក់ដែលអតិថិជនបានដាក់នៅធនាគារ ទៅសងបំណុលរបស់អតិថិជន ហើយការធានានេះត្រូវបានធ្វើឡើងតាមរយៈ ការចេញលិខិតឥណទានអោយអតិថិជន។

**១.២.៤ តួនាទីជាអ្នកគ្រប់គ្រងហានិភ័យ**

ធនាគារ មានតួនាទីជួយដល់អតិថិជនក្នុងការរៀបចំនូវការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ ដោយធនាគារធ្វើការទាក់ទងនឹងការផ្តល់យោបល់ ទាក់ទងកិច្ចសន្យា ក្នុងគោលបំណងចៀសវាង និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើង ដូចជាការបាត់បង់ទ្រព្យសម្បត្តិ និងជីវិតមនុស្ស។

**១.២.៥ តួនាទីជាធនាគារវិនិយោគ**

ក្នុងនាមជាធនាគារវិនិយោគ ធនាគារពាណិជ្ជបានដើរតួនាទីជាជំនួយការដល់ក្រុមហ៊ុនសាដីវកម្ម ក៏ដូចជា រាជរដ្ឋាភិបាលក្នុងការបង្កើតមូលធនថ្មី តាមរយៈមុខងារធានាទិញមូលបត្រ រៀបចំឯកសារអោយក្រុមហ៊ុន ដើម្បីស្នើសុំបោះផ្សាយនូវមូលបត្រលក់ជាសាធារណៈលើកដំបូង និងជាព័ត៌មានសម្រាប់អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយមូលបត្រ។ ផ្តល់ការប្រឹក្សាយោបល់ដល់ក្រុមហ៊ុនដែលមានបំណងក្នុងការបោះពុម្ពផ្សាយមូលបត្រ ស្តីពីប្រភេទ ចំនួន ថ្លៃ និងពេលវេលាសមស្របក្នុងការបោះពុម្ពផ្សាយមូលបត្រ។

**១.២.៦ តួនាទីជាអ្នកប្រឹក្សាឃោមឃប់លើការសន្សំ និងការវិនិយោគ**

ធនាគារពាណិជ្ជ អាចជួយអោយអតិថិជនសម្រេចនូវគោលបំណងក្នុងជីវិតរបស់ពួកគេតាមរយៈការផ្តល់ យោបល់ទាក់ទង និងការប្រើប្រាស់ និងការគ្រប់គ្រងសាច់ប្រាក់អោយមានប្រសិទ្ធភាពសម្រាប់ផែនការអាជីវកម្ម របស់ពួកគេ និងជួយអតិថិជនរៀបចំផែនការសន្សំរយៈពេលវែង និងគ្រោងសន្សំប្រាក់សោធននិវត្តន៍ ដើម្បី សម្រេចបំណងប្រាថ្នារបស់អតិថិជនពេលចូលនិវត្តន៍ និងទប់ស្កាត់នូវហានិភ័យហិរញ្ញវត្ថុផ្សេងៗដែលអាចកើត ឡើងចំពោះអតិថិជន ក្រោយពេលចូលនិវត្តន៍។

**១.២.៧ តួនាទីជាអ្នករក្សាវត្ថុមានតម្លៃ**

ធនាគារ មានតួនាទីទទួលជាបញ្ជីវត្ថុមានតម្លៃរបស់អតិថិជនដែលមានដូចជា មាសពេជ្រ គ្រឿងអលង្ការ ប្លង់ដី ប្លង់ផ្ទះ និងវត្ថុមានតម្លៃដទៃទៀត។ ក្នុងករណីដែលវត្ថុមានតម្លៃទាំងនោះអាចធ្វើការចរាចរនៅលើទីផ្សារ បាន នោះធនាគារនឹងអាចផ្តល់ជូននូវអត្រាការប្រាក់ដល់អតិថិជនផងដែរ ដោយធ្វើការវាយតម្លៃដោយភាព សុក្រឹតនូវតម្លៃរបស់វត្ថុមានតម្លៃទាំងនោះ។

**១.២.៨ តួនាទីជាភ្នាក់ងារ**

ក្នុងនាមជាភ្នាក់ងារ ធនាគារដើរតួនាទីជាអ្នកតំណាងអោយអតិថិជនរបស់ក្នុងការគ្រប់គ្រង និងថែរក្សា ទ្រព្យសម្បត្តិរបស់ពួកគេ និងទទួលទូទាត់ការលក់ចេញ ទិញចូលបំណុលភាគហ៊ុននានា។ ជាធម្មតាសកម្មភាព ទាំងនេះត្រូវបានផ្តល់ឲ្យដោយនាយកដ្ឋានសច្ចភាពរបស់ធនាគារ។

**១.២.៩ តួនាទីជាអ្នកអនុវត្តគោលនយោបាយ**

ក្រៅពីតួនាទីខាងលើធនាគារពាណិជ្ជ ក៏បានដើរតួនាទីមួយទៀតយ៉ាងសំខាន់ ក្នុងការធ្វើប្រតិបត្តិការស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងគ្រប់គ្រងស្ថិរភាពថ្លៃ អតិផរណា និងកំណើនសេដ្ឋ កិច្ចជាតិឈានទៅគោលដៅដែលសង្គមចង់បាន។

**១.៣ សារៈសំខាន់នៃធនាគារពាណិជ្ជ**

ធនាគារពាណិជ្ជបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដូចខាងក្រោម៖<sup>4</sup>

**១.៣.១ ចំពោះបុគ្គល**

- ធនាគារបានផ្ទេរប្រាក់ពីកន្លែងមួយទៅកន្លែងមួយទៀត ឬពីបុគ្គលមួយទៅបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ទៀត
- ថែមទាំងជួយរក្សាសាច់ប្រាក់របស់អតិថិជននៅកន្លែងមានសុវត្ថិភាព
- អាចផ្តល់ឥណទានដល់បុគ្គលដែលមានតម្រូវការហិរញ្ញវត្ថុ

<sup>4</sup> ដួន ហេង, រូបិយវត្ថុនិងធនាគារ (២០១០), ទំព័រ៩៤៩



- លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈប្រាក់បញ្ញើ និងការផ្តល់ឥណទានរបស់ធនាគារ
- ទទួលបានការប្រាក់លើប្រាក់បញ្ញើ

**១.៣.២ ចំពោះក្រុមហ៊ុន**

- ជួយក្រុមហ៊ុនមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការផ្សេងៗ
- ជួយសម្រួលដល់ការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនតាមរយៈការផ្តល់នូវកម្ចីអាជីវកម្ម

**១.៣.៣ ចំពោះសង្គម**

- ជួយជម្រុញឲ្យមានចរាចរណ៍ប្រាក់យ៉ាងឆាប់រហ័ស នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចតាមរយៈប្រតិបត្តិការរបស់ធនាគារ
- ផ្ទេរលុយពីអ្នកដែលមានធនធាននៅទំនេរទៅអោយអ្នកខ្វះដើមទុន
- ធ្វើឲ្យវិនិយោគកើនឡើង
- បង្កើនឱកាសការងារ
- និកម្មភាពថយចុះ
- ជាចលនាជម្រុញខ្សែសេដ្ឋកិច្ច ពីព្រោះធនាគារដើរតួនាទីជាអន្តរការីទូទាត់ និងអនុវត្តគោលនយោបាយរូបិយវត្ថុរបស់រាជរដ្ឋាភិបាល។

**១.៤ លក្ខណៈទូទៅនៃសេវាប្រាក់បញ្ញើ**

**១.៤.១ និយមន័យ**

បញ្ញើជាកិច្ចសន្យាដែលបុគ្គលម្នាក់ហៅថា “អ្នកផ្ញើ” យកចលនវត្ថុទៅដាក់ផ្ញើនឹងបុគ្គលម្នាក់ទៀតហៅថា “អ្នកទទួលបញ្ញើ” ដែលយល់ព្រមទទួលទុកចលនវត្ថុនោះហើយសន្យាថានឹងប្រគល់ឲ្យអ្នកផ្ញើវិញនៅពេលអ្នកផ្ញើស្នើសុំ។<sup>5</sup> ទាក់ទងទៅនឹងវិស័យធនាគារចលនវត្ថុទាំងនោះរួមមានប្រាក់ មូលបត្រ ឬទ្រព្យដទៃទៀតដែលមានតម្លៃផ្សេងៗ។

**១.៤.២ ប្រភេទប្រាក់បញ្ញើ**

**១.៤.២.១ គណនីចរន្ត**

បដិវត្តន៍ឧស្សាហកម្មក្នុង ទ្វីបអឺរ៉ុប និងនៅសហរដ្ឋអាមេរិកបានបង្កើតឲ្យមានសេវាកម្ម និងប្រតិបត្តិការធនាគារថ្មីៗ សេវាថ្មី ហើយដែលសំខាន់របស់ធនាគារគឺប្រាក់បញ្ញើដាក់ក្នុងគណនីចរន្តដែលអនុញ្ញាតឲ្យអ្នកផ្ញើប្រាក់សរសេរមូលប្បទានបត្រទូទាត់ទំនិញ និងសេវា។ ធនាគារត្រូវទទួលទូទាត់មូលប្បទានបត្រភ្លាមៗឲ្យទៅអតិថិជន។ សេវាទទួលបើកគណនីចរន្ត គឺជាសេវាមួយក្នុងចំណោមសេវាសំខាន់ៗទាំងឡាយនៃឧស្សាហកម្ម

<sup>5</sup> ងួន ហេង, រូបិយវត្ថុ និងធនាគារ (២០២២-២០២៣), ទំព័រទី៩០

ធនាគារពីព្រោះវាបង្កើនប្រសិទ្ធភាពនៃដំណើរការទូទាត់ដែលធ្វើឲ្យប្រតិបត្តិការជំនួញមានលក្ខណៈងាយស្រួល រហ័ស និងមានសុវត្ថិភាពច្រើន។ ប៉ុន្តែប្រាក់បញ្ញើក្នុងគណនីនេះមិនទទួលបានការប្រាក់ឡើយ។

**១.៤.២.២ គណនីបញ្ញើសន្សំ**

គណនីប្រាក់បញ្ញើសន្សំ (គណនីសន្សំគ្មានកាលកំណត់)៖ ជាប្រាក់បញ្ញើដែលធនាគារផ្តល់ការប្រាក់ទាប បំផុតហើយអតិថិជនដាក់ប្រាក់ធ្វើអាចដាក់ ឬដកពេលណាក៏បាន។ ប្រាក់បញ្ញើនេះត្រូវបានបង្កើតឡើងសម្រាប់ ទាក់ទាញប្រាក់បញ្ញើរបស់អតិថិជនដែលមានបំណងចែករំលែកប្រាក់មួយចំនួនសម្រាប់ការចំណាយនៅពេល អនាគត ឬ សម្រាប់សេចក្តីត្រូវការប្រាក់ជាបន្ទាន់សម្រាប់ការទូទាត់បំណុល ឬ ចាយវាយ។

**១.៤.២.៣ គណនីបញ្ញើសន្សំជូនដំណឹង**

គណនីបញ្ញើសន្សំជូនដំណឹង ជាគណនីបញ្ញើសន្សំមួយប្រភេទដែលធនាគារផ្តល់ការប្រាក់ខ្ពស់ជាង គណនីបញ្ញើសន្សំធម្មតា គណនីនេះគឺជាប្រភេទគណនីដែលអាចអោយអតិថិជនដកប្រាក់បានតែអតិថិជនត្រូវ ជូនដំណឹងជាមុន។

- ការដកសាច់ប្រាក់ដោយមិនបានជូនដំណឹង ធនាគារអនុញ្ញាតអោយអតិថិជនដកប្រាក់តែអតិថិជនត្រូវ បង់ថ្លៃសេវាតាមគោលការណ៍ធនាគារ
- ពេលបើកគណនីនេះត្រូវតម្កល់ប្រាក់ដំបូង ១០០,០០០ ដុល្លារ ឬ សមមូល
- ពេលប្រតិបត្តិការគណនីនេះត្រូវរក្សាសមតុល្យប្រចាំថ្ងៃក្នុងគណនីអប្បបរមា ១,០០០ ដុល្លារ ឬ សមមូល
- រយៈពេលជូនដំណឹងអតិថិជនអាចជ្រើសរើសរយៈ ១៤ថ្ងៃ ឬ ២៨ថ្ងៃ សម្រាប់ការជូនដំណឹង
- អត្រាការប្រាក់ត្រូវបានធនាគារផ្តល់អោយខ្ពស់ជាងគណនីសន្សំធម្មតា បូកបន្ថែម និងអត្រាមួយដោយ យោងទៅរយៈពេលនៃការជូនដំណឹង។

**១.៤.២.៤ គណនីបញ្ញើតាមតម្រូវការ**

គណនីបញ្ញើតាមតម្រូវការ គឺជាគណនីបញ្ញើសន្សំមួយប្រភេទដែលមានលក្ខណៈដូចគ្នាទៅនឹងគណនី បញ្ញើសន្សំធម្មតាដែរ ប៉ុន្តែគណនីនេះមិនប្រើសៀវភៅគណនីទេ ដូចនេះធនាគារចាំបាច់ត្រូវបោះពុម្ពរបាយ ការណ៍ (Bank Statement) ជូនអតិថិជនជារៀងរាល់ខែ។

**១.៤.២.៥ គណនីបញ្ញើមានកាលកំណត់**

គណនីដែលធនាគារពាណិជ្ជផ្តល់ជូនអតិថិជនជាលក្ខណៈពិសេសក្នុងការវិនិយោគសាច់ប្រាក់ដែលមាន រយៈពេលជាក់លាក់មួយទើបអាចដកសាច់ប្រាក់នោះបានវិញ។ គណនីប្រភេទនេះធនាគារពាណិជ្ជផ្តល់ការ ប្រាក់ខ្ពស់ជាងគណនីបញ្ញើសន្សំសំចៃធម្មតា។

- គណនីបញ្ញើមានកាលកំណត់ទទួលបានការប្រាក់រៀងរាល់ខែ

- គណនីបញ្ញើមានកាលកំណត់ទទួលបានការប្រាក់នៅបំណាច់កិច្ចសន្យា
- ការប្រើប្រាស់គណនីនេះ អតិថិជនត្រូវមានគណនីប្រភពជាមុនសិនដោយគណនីបញ្ញើសន្សំ គណនីបញ្ញើតាមតម្រូវការ គណនីចរន្ត ហើយអតិថិជនត្រូវដាក់ប្រាក់បញ្ញើក្នុងគណនី គណនីបញ្ញើមានកាលកំណត់អប្បបរមា ៥០០ដុល្លារ ឬ សមមូល។
- បន្តកិច្ចសន្យាដោយស្វ័យប្រវត្តិបាននៅពេលបើកគណនី ឬ នៅពេលណាមួយក្នុងអំឡុងពេលនៃកិច្ចសន្យា ប៉ុន្តែយ៉ាងតិចបំផុតពីរថ្ងៃមុនថ្ងៃបញ្ចប់កិច្ចសន្យា
- អតិថិជនអាចដាក់ប្រាក់ជាថ្មីដោយរៀបចំកិច្ចសន្យាថ្មីនៅពេលកិច្ចសន្យាចាស់បានបញ្ចប់
- អតិថិជនអាចដកប្រាក់បានមុនកាលកំណត់៖ គណនីបញ្ញើមានកាលកំណត់ទទួលបានការប្រាក់ជា រៀងរាល់ខែ ធនាគារមិនផ្តល់ការប្រាក់ជូនឡើយ ក្នុងអំឡុងពេលអតិថិជនសុំបញ្ចប់កិច្ចសន្យាមុនកាលកំណត់។
- គណនីបញ្ញើមានកាលកំណត់ទទួលបានការប្រាក់នៅបំណាច់កិច្ចសន្យា ធនាគារផ្តល់ការប្រាក់ជូនក្នុង អំឡុងពេលអតិថិជនសុំបញ្ចប់កិច្ចសន្យាមុនកាលកំណត់ តាមអត្រាការប្រាក់គណនីសន្សំសំចៃដោយ គិតចាប់ពីថ្ងៃបើកគណនីរហូតដល់ថ្ងៃសុំបញ្ចប់មុនកាលកំណត់។

**១.៤.២.៦ គណនីបញ្ញើសាជីវកម្ម (Corporate Deposit)**

គណនីបញ្ញើសាជីវកម្ម (Corporate Deposit) ជាផលិតផលប្រាក់បញ្ញើសន្សំដែលធនាគារសម្រាប់ផ្តល់ ជូនអតិថិជនជាក្រុមហ៊ុនដែលមានសក្តានុពលធំៗ ហើយមានតម្រូវការធ្វើសាច់ប្រាក់ក្នុងរយៈពេលកំណត់។ ជា ទូទៅអតិថិជនប្រភេទនេះមានសាច់ប្រាក់ទំនេរច្រើន ហើយរកឱកាសបង្កើតប្រាក់ចំណេញក្នុងរយៈពេលខ្លីតែ ប៉ុណ្ណោះ។

- ការប្រើប្រាស់គណនីនេះអតិថិជនត្រូវមានគណនីប្រភពជាមុនសិនដោយគណនីបញ្ញើសន្សំ គណនី បញ្ញើតាមតម្រូវការ គណនីចរន្ត ហើយអតិថិជនត្រូវដាក់ប្រាក់បញ្ញើក្នុងគណនី Corporate Deposit អប្បបរមា ១០០,០០០ដុល្លារ ឬ សមមូល
- រយៈពេលនៃការដាក់ផ្ទុះ អតិថិជនអាចជ្រើសរើសរយៈពេល ១ខែ ៣ខែ ៦ខែ ឬ ១២ខែ សម្រាប់ដាក់ បញ្ញើសាច់ប្រាក់ក្នុងគណនី Corporate Deposit
- បន្តកិច្ចសន្យាដោយស្វ័យប្រវត្តិ
- ការប្រាក់ធនាគារផ្តល់ជូនទៅតាមអត្រាមួយដែលមិនលើសពី ៩/១០ នៃអត្រា SIBOR
- ការដកសាច់ប្រាក់មុនកាលកំណត់៖ ត្រូវបានអនុញ្ញាតប៉ុន្តែអតិថិជនត្រូវបង់ថ្លៃសេវាជូនធនាគារដែល ថ្លៃសេវានោះត្រូវស្មើនឹង៥០% នៃការប្រាក់សរុបដែលអតិថិជនត្រូវទទួលបានតាមកាលកំណត់ធម្មតា

**១.៤.២.៧ គណនី (Trust) សម្រាប់ទិញ-លក់អចលនទ្រព្យ**

គណនី (Trust) គឺជាគណនីមួយប្រភេទដែលធនាគារទទួលខុសត្រូវក្នុងការថែរក្សាគ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ ឬ ទ្រព្យសម្បត្តិរបស់អតិថិជនទៅតាមកិច្ចសន្យាទ្រព្យសម្បត្តិរបស់អតិថិជនទៅតាមកិច្ចសន្យា ឬ កិច្ចព្រមព្រៀងរវាងធនាគារ និងអតិថិជន។

- អតិថិជនគោលដៅគណនី Trust នេះមានដូចជា៖ ក្រុមមេធាវី ឬ ក្រុមហ៊ុនទិញ-លក់អចលនទ្រព្យជាដើម
- ការប្រើប្រាស់គណនី ភាគីអ្នកលក់-អ្នកទិញត្រូវមានគណនីជាមួយធនាគារដែលមានគណនីនោះអាចជា៖ គណនីបញ្ជើសន្សំ គណនីបញ្ជើសន្សំតាមតម្រូវការ ឬ គណនីចរន្ត ហើយគណនីនេះត្រូវធ្វើប្រតិបត្តិការស្របតាមគោលការណ៍ស្តីពីការបើកប្រើប្រាស់ និងបិទគណនីអតិថិជន និងលក្ខខណ្ឌទូទៅក្នុងការប្រតិបត្តិ គណនីTrust សម្រាប់ទិញ-លក់អចលនទ្រព្យ ដោយផ្ទាល់ ឬ យល់ព្រមអោយធនាគារកាត់ចេញ ឬ ផ្ទេរចេញពីគណនីរបស់គាត់ចូលក្នុងគណនី Trust តាមកាលបរិច្ឆេទដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង។
- កម្រៃសេវាសម្រាប់ទិញ-លក់អចលនទ្រព្យ៖

តារាងទី១.១៖ កម្រៃសេវាគណនី (Trust)សម្រាប់ទិញ-លក់អចលនទ្រព្យ

ទំហំសាច់ប្រាក់បញ្ជើ	កម្រៃសេវា
ចាប់ពី ៥០,០០០ដុល្លារ	៥០ ដុល្លារ
៥០,០០០ ដុល្លារ ទៅដល់ ១០០,០០០ ដុល្លារ	១០០ ដុល្លារ
១០០,០០០ ដុល្លារ ទៅដល់ ១៥០,០០០ ដុល្លារ	១៥០ ដុល្លារ
១៥០,០០០ ដុល្លារ ទៅដល់ ២០០,០០០ ដុល្លារ	២០០ ដុល្លារ
២០០,០០០ ដុល្លារ ទៅដល់ ៣០០,០០០ ដុល្លារ	២៥០ ដុល្លារ
៣០០,០០០ ដុល្លារ ទៅដល់ ៤០០,០០០ ដុល្លារ	៣០០ ដុល្លារ
៤០០,០០០ ដុល្លារ ទៅដល់ ៥០០,០០០ ដុល្លារ	៣៥០ ដុល្លារ
៥០០,០០០ ដុល្លារ ទៅដល់ ១,០០០,០០០ ដុល្លារ	៤០០ ដុល្លារ
លើសពី ១,០០០,០០០ ដុល្លារ	៥០០ ដុល្លារ

**១.៤.២.៨ គណនី អេសក្រូ (Escrow) សម្រាប់ទិញ-លក់អចលនទ្រព្យ**

គណនីអេសក្រូ គឺជាគណនីមួយប្រភេទធនាគារដែលតម្រូវអោយអ្នកទិញអចលនទ្រព្យទូទាត់ប្រាក់តាមគណនីអេសក្រូ។ ក្រោយពីភាគីអ្នកទិញ និងលក់អចលនទ្រព្យបានព្រមព្រៀងគ្នាក្នុងកិច្ចសន្យាទិញ-លក់

អចលនទ្រព្យដោយមានធនាគារជាអ្នកសម្របសម្រួល។ ការទិញលក់នេះ ក្នុងករណីប្លង់ដើរបស់អ្នកលក់ជាប់ បញ្ជាំនៅធនាគារ។

**១.៤.២.៩ គណនីមូលនិធិសិក្សាអប់រំ**

គណនីមូលនិធិសិក្សាអប់រំ គឺជាសេវាបញ្ជី-សន្សំមួយប្រភេទដែលធនាគារពាណិជ្ជទទួលខុសត្រូវថែរក្សា គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ដែលអតិថិជនដាក់ប្រាក់សន្សំក្នុងគោលបំណងសម្រាប់ទូទាត់រាល់ការ ចំណាយផ្សេងៗដែលពាក់ព័ន្ធនឹងការសិក្សាអប់រំដូចជា៖ បង់ថ្លៃសាលារៀន ថ្លៃទិញសម្ភារៈសិក្សា។ល។ អតិថិ ជនដាក់ប្រាក់សន្សំក្នុងគណនីមូលនិធិសិក្សាអប់រំជាមួយធនាគារពាណិជ្ជ អតិថិជនមានផែនការសម្រាប់ ចំណាយលើការសិក្សាអប់រំច្បាស់លាស់ដែលជាមធ្យោបាយដ៏ល្អធ្វើអោយអតិថិជនសម្រេចបានតាមគោលដៅ ពិតប្រាកដ។

- ទំហំទឹកប្រាក់តម្កល់ដំបូង ៥០ដុល្លារ ឬ សមមូល
- ទំហំទឹកប្រាក់អប្បបរមា ១០ដុល្លារ ឬ សមមូល
- អត្រាការប្រាក់ស្មើអត្រាការប្រាក់គណនីបញ្ជីសន្សំធម្មតា បូក២% ក្នុង១ឆ្នាំ
- ការដាក់ប្រាក់ ឬ ផ្តល់វិភាគទាន សាមីខ្លួន ឬ ភាគីទីបី
- ការដកប្រាក់ ឬ ទទួលវិភាគទាន៖ អតិថិជនត្រូវភ្ជាប់មកជាមួយនូវវិក្កយបត្រ ឬ ឯកសារយោងដែល ពាក់ព័ន្ធនឹងការចំណាយដូចជា ថ្លៃសាលារៀន ឬ សម្ភារៈសិក្សា

ករណីខុសគោលបំណងរបស់គណនីត្រូវបង់កម្រៃសេវាធនាគារ ២០ដុល្លារ។

- សុពលភាពរយៈពេល៥ឆ្នាំ ធនាគារទុករយៈពេលអនុគ្រោះ ៣០ថ្ងៃសម្រាប់ការដកសាច់ប្រាក់តាមតម្រូវ ការ ផុតកំណត់រយៈពេលនេះ អតិថិជនជាប់កាតព្វកិច្ចប្រើប្រាស់គណនី៥ឆ្នាំបន្តទៀត
- ការបិទគណនីអាចបិទគណនីតាមតម្រូវការ ប៉ុន្តែអតិថិជនត្រូវបង់កម្រៃសេវា២០ដុល្លារ។

**១.៤.២.១០ គណនី (EURO Account)**

គណនី (EURO Account) គឺជាគណនីចរន្តសាច់ប្រាក់អឺរ៉ូ អតិថិជនបើកគណនីនេះធនាគារអនុញ្ញាតធ្វើ ប្រតិបត្តិការដក-ដាក់សាច់ប្រាក់ ឬ មូលប្បទានប្រាក់ជាសាច់ប្រាក់អឺរ៉ូ ប្រាក់ដុល្លារ ឬ ប្រាក់បាតថៃ តាមសេចក្តី ត្រូវការដោយផ្អែកលើអត្រាប្តូរប្រាក់របស់ធនាគារពាណិជ្ជនៅពេលធ្វើប្រតិបត្តិការដក ឬ ដាក់ប្រាក់។

<sup>៦</sup> ដួន ហេង, រូបិយវត្ថុ និងធនាគារ (២០២២ ដល់ ២០២៣), ទំព័រទី៩៩

**១.៤.២.១១ សេវាបញ្ជីឯកសារមានតម្លៃ**

សេវាឯកសារមានតម្លៃ ជាប្រភេទបញ្ជីដែលធនាគារពាណិជ្ជទទួលថែរក្សា និងគ្រប់គ្រងឯកសារមានតម្លៃ ផ្សេងៗជូនអតិថិជន។ សេវាបញ្ជីឯកសារមានតម្លៃ ធនាគារពាណិជ្ជ ផ្តល់ជូនអតិថិជននូវភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។

**លក្ខខណ្ឌ៖**

- ទទួលបញ្ជីតែឯកសារមានតម្លៃ
- ទទួលបញ្ជីតែឯកសារច្បាប់ដើមប៉ុណ្ណោះ
- ឯកសារដែលអតិថិជនដាក់បញ្ជី ត្រូវរក្សាទុកក្នុងប្រអប់សុវត្ថិភាព
- ផ្តល់វិញ្ញាបនបត្រទទួលបញ្ជីឯកសារជូនអតិថិជន
- មានតែអ្នកដាក់ធ្វើបញ្ជីប៉ុណ្ណោះ ដែលមានសិទ្ធិដកឯកសារដែលបានដាក់បញ្ជីត្រឡប់វិញ។

តារាងទី១.២៖ កម្រៃសេវាបញ្ជីឯកសារមានតម្លៃ

ប្រភេទឯកសារ	កម្រៃសេវាក្នុងមួយឆ្នាំ
លិខិតបណ្តាំមរតក ឬពិន័យកម្ម	១៥ដុល្លារច្បាប់១
គោលការណ៍របស់ស្ថាប័ន	២៥ដុល្លារច្បាប់១
ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ	២៥ដុល្លារច្បាប់១
អនុស្សរណៈ និងលក្ខន្តិកៈ	៣០ដុល្លារច្បាប់១
ឯកសារពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍	៣៥ដុល្លារច្បាប់១

**១.៤.៣ សារៈសំខាន់នៃប្រាក់បញ្ញើ**

**១.៤.៣.១ សារៈសំខាន់នៃធនាគារ**

- មានមូលធនគ្រប់គ្រាន់សម្រាប់ផ្តល់កម្ចី
- មានមូលធនគ្រប់គ្រាន់សម្រាប់ទូទាត់បំណុលផ្សេងៗ
- ធ្វើអោយធនាគារដំណើរការបានល្អបង្កើនប្រាក់ចំណេញបានច្រើន។

**១.៤.៣.២ សារៈសំខាន់នៃអតិថិជន**

- មានសុវត្ថិភាពជាងទុកនៅផ្ទះ
- បានទទួលការប្រាក់
- ងាយស្រួលក្នុងការទូទាត់
- ងាយស្រួលផ្ទេរពីកន្លែងមួយទៅកន្លែងមួយទៀតដោយមិនចាំបាច់យកទៅតាមខ្លួន។

**១.៤.៣.៣ សារៈសំខាន់នៃសង្គម**

- ចំណូលអតិថិជនកើនឡើងនាំអោយតម្រូវការកើនឡើង
- ការផ្គត់ផ្គង់ផលិតកម្មកើនឡើង
- ការពង្រីកសហគ្រាសកើនឡើង
- តម្រូវការពលកម្មកើនឡើង
- ផលិតកម្មកើនឡើង
- កំណើនសេដ្ឋកិច្ច។

**១.៥ ការគ្រប់គ្រងប្រាក់បញ្ញើ**

**១.៥.១ ការបើក និងបិទគណនី**

**១.៥.១.១ ការបើកគណនី**

ដើម្បីទទួលបានសេវាធនាគារប្រកបដោយវិជ្ជាជីវៈ វាជាកាតព្វកិច្ចសម្រាប់បុគ្គលគ្រប់រូបក្នុងការបើកគណនីធនាគារ។<sup>7</sup> ការបើកគណនីធនាគារមិនមែនជាកិច្ចការពិបាកទេ។ ដើម្បីបើកគណនីធនាគារយើងត្រូវធ្វើតាមប្រាំពីរជំហានសាមញ្ញ។

- សម្រេចចិត្តប្រភេទគណនីធនាគារដែលអ្នកចង់បើក៖ មានគណនីធនាគារជាច្រើនប្រភេទដូចជាគណនីសន្សំ គណនីបញ្ញើមានកាលកំណត់ និងគណនីចរន្ត។ ដូច្នេះត្រូវធ្វើការសម្រេចចិត្តទាក់ទងនឹងប្រភេទនៃគណនីដែលអ្នកចង់បើក។
- ទាក់ទងទៅធនាគារ និងជួបជាមួយមន្ត្រីធនាគាររបស់ធនាគារ ប្រឹក្សាទាក់ទងនឹងការបើកគណនី។ មន្ត្រីធនាគារនឹងផ្តល់ទម្រង់សំណើ (ទម្រង់បែបបទបើកគណនី) ដើម្បីបើកគណនីនៅធនាគារ។
- បំពេញទម្រង់បែបបទបើកគណនីធនាគារ - ទម្រង់ស្នើសុំ៖ ទម្រង់សំណើត្រូវតែបំពេញឲ្យបានត្រឹមត្រូវតាមគ្រប់ទិដ្ឋភាពទាំងអស់។ ព័ត៌មានលម្អិតចាំបាច់ទាក់ទងនឹងឈ្មោះ អាសយដ្ឋាន មុខរបរ និងព័ត៌មានលម្អិតផ្សេងទៀត ត្រូវតែបំពេញតាមតម្រូវការ។ ហត្ថលេខាគំរូពីរប្រើត្រូវបានទាមទារនៅលើកាតហត្ថលេខាគំរូ។ ប្រសិនបើគណនីត្រូវបានបើកក្នុងនាមរួម នោះទម្រង់បែបបទត្រូវចុះហត្ថលេខារួមគ្នា។

<sup>7</sup> [https://www.brainkart.com/article/Procedure-for-Opening-Bank-Accounts\\_35372/](https://www.brainkart.com/article/Procedure-for-Opening-Bank-Accounts_35372/) (ចូលទស្សនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣)

- ផ្តល់ឯកសារយោងសម្រាប់ការបើកគណនីធនាគាររបស់អ្នក៖ ជាធម្មតា ធនាគារតម្រូវឱ្យមានការយោង ឬការណែនាំរបស់អ្នកកាន់គណនីអនាគតដោយម្ចាស់គណនីដែលមានស្រាប់ណាមួយសម្រាប់ប្រភេទ នៃគណនីនោះ។
- ដាក់ស្នើទម្រង់បើកគណនីធនាគារ និងឯកសារ៖ ទម្រង់សំណើដែលបានបំពេញត្រឹមត្រូវត្រូវតែដាក់ជូន ធនាគារ រួមជាមួយនឹងឯកសារចាំបាច់។ តម្រូវការសម្រាប់ការបើកគណនីគឺ៖
  - បំពេញទម្រង់ពាក្យសុំ
  - រូបថតបុគ្គលដែលបើកគណនី
  - ចំនួនប្រាក់បញ្ញើដំបូង
  - ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនជាភស្តុតាងនៃអាសយដ្ឋាន
  - កាតហត្ថលេខាគំរូ
- មន្ត្រីធនាគារផ្ទៀងផ្ទាត់ទម្រង់សំណើ ពិនិត្យមើលថាតើទម្រង់បែបបទពេញលេញឬអត់។ ឯកសារភ្ជាប់ មកជាមួយត្រូវបានផ្ទៀងផ្ទាត់។ ប្រសិនបើមន្ត្រីពេញចិត្តនោះ គាត់ជម្រះទម្រង់សំណើ។
- បន្ទាប់ពីទទួលបានទម្រង់សំណើត្រូវបានជម្រះ ចំនួនទឹកប្រាក់ចាំបាច់ត្រូវបានដាក់ក្នុងធនាគារ។

**១.៥.១.២ ការបិទគណនី**

លក្ខណៈជាក់លាក់សម្រាប់ការបិទគណនីប្រែប្រួលតាមធនាគារ និងសហភាពឥណទាន។<sup>៨</sup> ត្រូវប្រាកដថា ពិនិត្យមើលស្ថានភាពធនាគាររបស់អ្នកសម្រាប់តម្រូវការពិសេស។ ជាទូទៅ សូមអនុវត្តតាមជំហានខាងក្រោម៖

- បើកគណនីថ្មី៖ រៀងដំបូងដែលអ្នកត្រូវធ្វើគឺបើកគណនីធនាគារថ្មី។ ការមានគណនីនៅនឹងកន្លែងធានា ថាអ្នកមានកន្លែងសម្រាប់ផ្ទេរប្រាក់បញ្ញើដោយផ្ទាល់ និងការទូទាត់ ឬឥណពន្ធ។
- ប្តូរការទូទាត់តាមកាលវិភាគ និងការដាក់ប្រាក់ដែលមានស្រាប់របស់អ្នក។
- ប្រសិនបើអ្នកមានការដំឡើងប្រាក់បញ្ញើដោយផ្ទាល់ ឬការទូទាត់ដោយស្វ័យប្រវត្តិ សូមផ្លាស់ទីវាទៅ គណនីថ្មី។
- ផ្ទេរប្រាក់របស់អ្នកពីគណនីដែលចង់បិទនោះទៅគណនីថ្មីមុនពេលធ្វើការបិទគណនី។
- ទាក់ទងធនាគារតាមរយៈការហៅទូរស័ព្ទទៅកាន់សេវាបម្រើអតិថិជន ឬទៅកាន់សាខាធនាគារផ្ទាល់។ អនុវត្តតាមការណែនាំរបស់ធនាគាររបស់ធនាគារអំពីវិធីសាស្ត្រទំនាក់ទំនងត្រឹមត្រូវ ដើម្បីចាប់ផ្តើម ដំណើរការបិទនៃការបិទគណនី។

<sup>8</sup> <https://www.forbes.com/advisor/banking/how-to-close-a-bank-account/> (ចូលទស្សនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣)



- ប្រសិនបើចាំបាច់ សូមផ្ញើលិខិតទៅកាន់ធនាគារដើម្បីបិទគណនីធនាគាររបស់អ្នក។

**១.៥.២ នីតិវិធីនៃការដាក់ និងការដកប្រាក់បញ្ញើ**

**១.៥.២.១ ការដាក់ប្រាក់បញ្ញើ<sup>៩</sup>**

- **ការដាក់ប្រាក់នៅធនាគារ៖** អ្នកអាចយកប្រាក់ទៅសាខាធនាគាររបស់អ្នក ហើយដាក់ប្រាក់នៅក្នុងគណនីបច្ចុប្បន្ន ឬគណនីសន្សំរបស់អ្នកដោយភាពងាយស្រួលបំផុត។ សម្រាប់ប្រាក់បញ្ញើជាសាច់ប្រាក់ ឬមូលប្បទានបត្រ អ្នកត្រូវដាក់លិខិតបញ្ជាក់ប្រាក់បញ្ញើដែលផ្តល់ជូននៅធនាគារ។ អ្នកត្រូវបំពេញឯកសារនេះដោយផ្តល់ឈ្មោះ និងលេខគណនីរបស់អ្នក។ អ្នកក៏ត្រូវប្រាប់អំពីចំនួនទឹកប្រាក់ដែលអ្នកចង់ដាក់ប្រាក់នៅលើប័ណ្ណនោះ។
- **ការដាក់ប្រាក់តាម អេ-ដឺ-អិម៖** វិធីមួយទៀត របៀបដាក់ប្រាក់នៅក្នុងធនាគារ គឺនៅម៉ាស៊ីនស្វ័យប្រវត្តិ ឬម៉ាស៊ីនអេដឺអិម។ ម៉ាស៊ីនអេដឺអិមត្រូវត្រួតពិនិត្យអនុញ្ញាតឱ្យអ្នកដាក់ប្រាក់ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកប្រាប់។ អ្នកគ្រាន់តែត្រូវការកាត ATM-cum-Debit និងលេខ PIN របស់អ្នកដើម្បីដាក់ប្រាក់។ ដោយគ្រាន់តែជ្រើសរើសប្រភេទគណនីធនាគារ និងលេខគណនី បញ្ចូលចំនួនទឹកប្រាក់ក្នុងបន្ទះក្នុងម៉ាស៊ីន ហើយប្រមូលយកវិក្កយបត្រប្រតិបត្តិការ។
- **ការផ្ទេរតាមអ៊ីនធឺណេត៖** អ្នកក៏អាចដាក់ប្រាក់ចូលទៅក្នុងធនាគារតាមរយៈវិធីផ្ទេរប្រាក់តាមអ៊ីនធឺណេតផ្សេងៗ។ អ្នកអាចជ្រើសរើសប្រព័ន្ធទូទាត់ដូចជា RTGS, NEFT និងIMPS ដើម្បីដាក់ប្រាក់ទៅក្នុងគណនីធនាគារ។

**១.៥.២.២ ការដកប្រាក់បញ្ញើ**

ការដកប្រាក់មានន័យថា ប្រាក់ត្រូវបានកាត់ចេញពីគណនីរបស់អ្នក ដូច្នេះអ្នកអាចធ្វើការទិញ និងទូទាត់ប្រាក់បាន។<sup>10</sup>

- **ការដកប្រាក់នៅធនាគារ៖** ដើម្បីដកប្រាក់នៅសាខាធនាគារ សូមបំពេញប័ណ្ណដកប្រាក់។ អ្នកអាចបញ្ជាក់ថាតើអ្នកចង់ដកប្រាក់ចេញពីគណនីមូលប្បទានបត្រ ឬគណនីសន្សំរបស់អ្នក។ បន្ទាប់មកផ្តល់ប័ណ្ណដកប្រាក់ រួមជាមួយនឹងលេខគណនីរបស់អ្នក ប័ណ្ណឥណទាន (Debit Card) ឬទម្រង់អត្តសញ្ញាណផ្ទាល់ខ្លួនផ្សេងទៀត ដើម្បីចូលប្រើគណនីរបស់អ្នក។ បន្ទាប់ពីធ្វើការដកសាច់ប្រាក់នៅសាខាណាមួយ មូលនិធិនឹងត្រូវបានកាត់ចេញពីគណនីរបស់អ្នកភ្លាមៗ។

<sup>9</sup> <https://www.dbs.com/digibank/in/articles/save/how-to-deposit-money-in-bank#> (ចូលទស្សនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣)

<sup>10</sup> <https://www3.mtb.com/personal/personal-banking/checking-accounts-mandt-bank/how-to-manage-your-checking-account/making-withdrawals> (ចូលទស្សនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣)

- **ការដកប្រាក់ពីម៉ាស៊ីនអេធីអឹម៖** ការដកប្រាក់ពីម៉ាស៊ីនអេធីអឹម គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងងាយស្រួលក្នុងការចូលប្រើប្រាស់ប្រាក់របស់អ្នក។ ត្រូវប្រាកដថាកន្លែងជុំវិញរបស់អ្នកមានសុវត្ថិភាពបន្ទាប់មកអនុវត្តតាមជំហានទាំងនេះ ដើម្បីដកប្រាក់នៅម៉ាស៊ីន ATM៖
  1. បញ្ចូលកាតឥណទានរបស់អ្នកទៅក្នុងទូម៉ាស៊ីន ATM ហើយវាយបញ្ចូលកូដ PIN របស់អ្នក ដើម្បីចូលប្រើគណនីរបស់អ្នក។
  2. ជ្រើសរើស "ការដកប្រាក់" នៅលើអេក្រង់
  3. បញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់ដក
  4. ម៉ាស៊ីន ATM នឹងជូនដំណឹងដល់អ្នកអំពីថ្លៃសេវាណាមួយដែលអ្នកនឹងត្រូវគិតថ្លៃសម្រាប់ការដកប្រាក់។ ធនាគាររបស់អ្នកអាចគិតថ្លៃបន្ថែម ប្រសិនបើអ្នកកំពុងប្រើម៉ាស៊ីន ATM នៅខាងក្រៅបណ្តាញរបស់វា។
  5. ដកសាច់ប្រាក់ និងប័ណ្ណឥណទានរបស់អ្នកចេញពីម៉ាស៊ីន ATM ហើយរក្សាទុកវាឱ្យឆ្ងាយដោយសុវត្ថិភាព។

**១.៦ ហានិភ័យនៃការប្រើប្រាស់ប្រាក់បញ្ញើ**

ហានិភ័យពាក់ព័ន្ធនៃប្រាក់បញ្ញើមានដូចខាងក្រោម៖<sup>11</sup>

**១.៦.១ ហានិភ័យទីផ្សារ**

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលកើតឡើង នៅពេលដែលស្ថាប័នហិរញ្ញវត្ថុធ្វើសកម្មភាពទិញ និងលក់ទ្រព្យសកម្ម ឬសញ្ញាប័ណ្ណក្នុងរយៈពេលខ្លីជាជាងការស្តុកទុក ក្នុងគោលបំណងធ្វើការវិនិយោគការផ្តល់ប្រាក់កម្ចី ឬការទិញភាគហ៊ុនទុកលក់ក្នុងរយៈពេលវែង។ ហានិភ័យនេះមានទាក់ទងនឹងហានិភ័យនៃអត្រាការប្រាក់ និងហានិភ័យនៃអត្រាប្តូរប្រាក់។

**១.៦.២ ហានិភ័យសន្តិសុខភាព**

ហានិភ័យសន្តិសុខភាព គឺជាហានិភ័យដែលកើតឡើងបណ្តាលមកពីការបង្វែរអតិថិជនដែលមកដកប្រាក់បញ្ញើអោយទាន់ពេលវេលា ដែលជាហេតុធ្វើឱ្យស្ថាប័នបាត់បង់អតិថិជន និងប្រាក់ចំណេញជាច្រើន។ នៅពេលដែលស្ថាប័នគ្មានលទ្ធភាពបំពេញតម្រូវការសាច់ប្រាក់របស់ខ្លួន តាមថ្លៃដើមដ៏សមស្របមួយនោះទេ វាជាសញ្ញាបង្ហាញថា ស្ថាប័ននឹងជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ។

<sup>11</sup> ឌីម សារិទ្ធ, ការគ្រប់គ្រងធនាគារ១ (២០១៤), ទំព័រទី៩០

**១.៦.៣ ហានិភ័យប្រតិបត្តិការ**

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យដែលកើតចេញពីកត្តាមួយចំនួនដូចជា ការក្លែងបន្លំ ឬការកេងប្រវ័ញ្ច ពីអ្នកខាងក្នុងធនាគារ និងអ្នកខាងក្រៅ បញ្ហានៃបច្ចេកវិទ្យា ការគ្រប់គ្រងប្រព័ន្ធផ្ទៃក្នុងមិនបានល្អ និងជាការខូចខាតទ្រព្យសកម្ម។

**១.៦.៤ ហានិភ័យអត្រាការប្រាក់**

ហានិភ័យនៃអត្រាការប្រាក់ គឺជាបញ្ហានៃការប្រែប្រួលអត្រាការប្រាក់អាចប៉ះពាល់យ៉ាងខ្លាំង ទៅលើចំណូលពិតរបស់ធនាគារ តម្លៃទ្រព្យសកម្ម ឬមូលធនរបស់ធនាគារ។ ការកើនឡើងអត្រាការប្រាក់ អាចធ្វើឱ្យប្រាក់ចំណេញមានកម្រិតទាប។

**១.៦.៥ ហានិភ័យមូលធន**

ហានិភ័យមូលធន ជាប្រូបាប៊ីលីតេនៃតម្លៃទ្រព្យសកម្មរបស់ធនាគារធ្លាក់ចុះក្រោមនៃកម្រិតបំណុលសរុបប្រតិបត្តិការរយៈពេលវែងរបស់ធនាគារស្ថិតក្នុងហានិភ័យ ការធ្លាក់ចុះតម្លៃទីផ្សារក្នុងការវិនិយោគមូលបត្រ ដែលបង្កើតឱ្យមានការខាតបង់មូលធនដ៏ធ្ងន់ធ្ងរនៅពេលដែលគេធ្វើការលក់ និងពេលដែលអ្នកធ្វើប្រាក់ និងអ្នកវិនិយោគទាំងឡាយ ចាប់ផ្តើមដកប្រាក់បញ្ជើរបស់ពួកគេខណៈនោះ និយ័តករទាំងឡាយអាចត្រូវបិទធនាគារផងដែរ។

**១.៦.៦ ហានិភ័យចំណូល**

ហានិភ័យចំណូល គឺជាហានិភ័យប្រឈមចំពោះចំណុចទាបបំផុតនៃចំណូលរបស់ធនាគារ ហើយចំណេញសុទ្ធបន្ទាប់ពីចំណាយទាំងអស់ត្រូវបានគេការពារ។ ប្រាក់ចំណូលរបស់ធនាគារ អាចមានការធ្លាក់ចុះដោយមិនបានរំពឹងទុក ដោយសារកត្តាខាងក្នុងនៅក្នុងធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ និងកត្តាខាងក្រៅដូចជា ការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច ដែលកាត់បន្ថយគម្លាតរវាងចំណូលលើទ្រព្យសកម្មធនាគារ និងបង្កើនថ្លៃចំណាយរបស់មូលនិធិកម្ចី។ ការប្រែប្រួលទាំងអស់ត្រូវគោរពដោយធនាគារកណ្តាល ឬធនាគារជាតិ។

**១.៧. ការកំណត់អត្រាការប្រាក់**

ធនាគារធ្វើការទាក់ទាញអតិថិជនមកធ្វើប្រាក់តាមរយៈការផ្តល់ជូននូវអត្រាការប្រាក់ ហើយធនាគារក៏បានយកប្រាក់បញ្ញើទាំងនោះ មកវិនិយោគបន្តតាមរយៈការផ្តល់ជាកម្ចីទៅជូនអ្នកដែលមានតម្រូវការ។ ចំពោះការផ្តល់កម្ចីទាំងនេះ ធនាគារបានគិតការប្រាក់ទៅលើអតិថិជនដែលខ្ចី ដែលប្រាក់កម្ចីនេះ គឺជាប្រភពចំណូលយ៉ាងសំខាន់របស់ធនាគារ។ ដូចនេះ ការកំណត់នូវអត្រាការប្រាក់ ជាកត្តាសំខាន់សម្រាប់ធនាគារក្នុងការបន្តអាជីវ

កម្មវិធីសម្របសម្រួលក៏ដូចជាទាក់ទាញអតិថិជនផងដែរ។ ការប្រាក់ចែកចេញជាពីរប្រភេទគឺ ការប្រាក់ទោល និងការប្រាក់សមាស។<sup>12</sup>

**១.៧.១ ការប្រាក់ទោល ឬសាមញ្ញ**

ការប្រាក់ទោល គឺជាការប្រាក់ដែលគិតលើប្រាក់ដើមក្នុងគ្រប់គ្រា។ ការប្រាក់ក្នុងគ្រានីមួយៗ មិនត្រូវបានបូកបញ្ចូលជាមួយការប្រាក់ដើម ដើម្បីគិតការប្រាក់ក្នុងគ្រាក្រោយឡើយ។<sup>13</sup>

រូបមន្តទី១.១៖ ការប្រាក់ទោល

ការប្រាក់ទោល មានរូបមន្តដូចខាងក្រោម៖

$$I = PV \times t \times r$$

- I : ការប្រាក់
- PV : ជាប្រាក់ដើម
- t : ជាចំនួនឆ្នាំនៃការវិនិយោគ
- r : ជាអត្រាការប្រាក់ប្រចាំឆ្នាំ

**១.៧.២ ការប្រាក់សមាស**

ការប្រាក់សមាស គឺជាការប្រាក់ដែលគេធ្វើឡើងនៅចុងគ្រានីមួយៗហើយការប្រាក់ដែលទទួលបាននៅចុងគ្រាទី១ត្រូវបូកបន្ថែមនឹងប្រាក់ដើមដើម្បីធ្វើជាប្រាក់ដើមគ្រានៅគ្រាទី២ ហើយគេធ្វើប្រៀបនេះរហូតដល់គ្រាចុងក្រោយ។<sup>14</sup>

រូបមន្តទី១.២៖ ការប្រាក់សមាស

ការប្រាក់សមាស មានរូបមន្តដូចខាងក្រោម៖

$$\begin{array}{|c|} \hline FV = PV (1 + r)^t \\ \hline \end{array}
 \Rightarrow
 \begin{array}{|c|} \hline I = PV [(1 + r)^t - 1] \\ \hline \end{array}$$

ដែល  $I = FV - PV$

<sup>12</sup> ព្រី សុគុណ, គណិតវិទ្យាវិភាគ សម្រាប់ថ្នាក់មូលដ្ឋាន (២០០៩), ទំព័រទី ១២  
<sup>13</sup> ព្រី សុគុណ, គណិតវិទ្យាហិរញ្ញវត្ថុ (២០១៧-២០១៩), ទំព័រទី ២០  
<sup>14</sup> ព្រី សុគុណ, គណិតវិទ្យាហិរញ្ញវត្ថុ (២០១៧-២០១៩), ទំព័រទី ៣៩

## ជំពូកទី២

### ស្ថានភាពទូទៅរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ទីស្នាក់ការកណ្តាល

#### ២.១. ប្រវត្តិរបស់ធនាគារ

ធនាគារ អ៊ូរី<sup>15</sup> ជាធនាគារលំដាប់ពិភពលោកមួយដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាខាងត្បូង ចាប់តាំងពីឆ្នាំ១៨៩៩ ។ ធនាគារ អ៊ូរី ជាធនាគារពាណិជ្ជកម្មមុខគេមួយនៅកម្ពុជា និងបានបម្រើប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំមកហើយ ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុជំនួញជាច្រើនដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ សេវាធនាគារចល័ត ការទូទាត់វិក្កយបត្រ សេវាអេធីអឹម និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត។ ធនាគារ អ៊ូរី បានប្តេជ្ញាធ្វើឲ្យការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង តាមរយៈសេវាកម្ម ធនាគារដែលលឿន ងាយស្រួល និងគួរឲ្យទុកចិត្ត។

ខាងក្រោមគឺជាព្រឹត្តិការណ៍សំខាន់ៗរបស់ធនាគារ អ៊ូរី នៅតាមឆ្នាំនីមួយៗ៖

- ១៩៩០៖ ត្រូវបានបង្កើតឡើងជាសកម្មភាពមួយរបស់ កម្មវិធីអភិវឌ្ឍន៍តំបន់របស់អង្គការទស្សនៈពិភពលោកកម្ពុជា
- ២០០០៖ ត្រូវបានដាក់ឈ្មោះថា កម្មវិធីអភិវឌ្ឍន៍ សហគ្រាសខ្នាតតូច ដែលជាកម្មវិធីឥណទានមួយរបស់អង្គការទស្សនៈពិភពលោកកម្ពុជា
- ២០០៣៖ បានក្លាយជាក្រុមហ៊ុនមួយបានចុះបញ្ជីដោយមានឈ្មោះថាជា វីសិនហ្វាន់ (ខេមបូឌា) អិលធីឌី នៅក្រសួងពាណិជ្ជកម្ម
- ២០០៤៖ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាដោយមានឈ្មោះថាជា វីសិនហ្វាន់ (ខេមបូឌា) អិលធីឌី
- ២០១១៖ បានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា
- ២០១៦
  - ការសម្តែងជាផ្លូវការអគារការិយាល័យកណ្តាលថ្មី
  - ទទួលបានការទទួលស្គាល់ថាជាស្ថាប័នបានគោរពតាមគោលការណ៍ការពារអតិថិជនយ៉ាងខ្ជាប់ខ្ជួន និងត្រូវតាមស្តង់ដារអន្តរជាតិពី Smart Campaign
- ២០១៧

<sup>15</sup> អំពីយើង – WOORI Bank (ចូលទស្សនា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣)

- ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស ពីអគ្គនាយកដ្ឋានពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា
- ជាសមាជិកស្ថាបនិកនៃគម្រោងសេវាផ្ទេរមូលនិធិភ្លាមៗ របស់ធនាគារជាតិនៃកម្ពុជា
- ២០១៨
  - ផ្លាស់ប្តូរម្ចាស់ភាគហ៊ុន (មិថុនា ២០១៨) ទៅជាធនាគារអ៊ីវី នៃប្រទេសកូរ៉េខាងត្បូង
  - ប្តូរឈ្មោះទៅជាដាប៉ែលយូប៊ី ហ្វាយនែន ឯ.ក
- ២០១៩៖ បានទទួលការអនុម័តជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជា លើសំណើសុំគ្រប់បញ្ចូលគ្នាជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីវី ហ្វាយនែន ខេមបូឌា ភីអិលស៊ី
- ២០២០
  - ខែកុម្ភៈ ឆ្នាំ២០២០ ដំណើរការគ្រប់បញ្ចូលគ្នាដោយជោគជ័យរវាងគ្រឹះស្ថាន ដាប៉ែលយូប៊ី ហ្វាយនែន ឯ.ក និងគ្រឹះស្ថាន អ៊ីវី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី
  - ខែធ្នូ ឆ្នាំ២០២០ បញ្ចូលដើមទុន ១០០លានដុល្លារអាមេរិក បន្ថែមពីម្ចាស់ភាគហ៊ុនធនាគារអ៊ីវី
- ២០២១
  - ខែវិច្ឆិកា ឆ្នាំ២០២១ ទទួលបានអាជ្ញាប័ណ្ណថាជាធនាគារពាណិជ្ជកម្មពីធនាគារជាតិនៃកម្ពុជា និងខែធ្នូ ឆ្នាំ២០២១ ទទួលបានសិទ្ធិក្នុងការក្លាយខ្លួនទៅជាធនាគារពាណិជ្ជកម្មហើយផ្លាស់ប្តូរឈ្មោះទៅជាធនាគារអ៊ីវី (ខេមបូឌា) ម.ក
  - គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ធនាគារអ៊ីវី (ខេមបូឌា) មាន៖
    - ចំនួនទ្រព្យសកម្មសរុប ១,១៦២ លានដុល្លារអាមេរិក (កំណើន ៥០.១%)
    - ចំនួនប្រាក់បញ្ញើសរុប ២១៧ លានដុល្លារអាមេរិក (កំណើន ៧៤.៧%)
    - ចំនួនឥណទានសរុប ៩២៨ លានដុល្លារអាមេរិក (កំណើន ៤៨.៩%)

**២.២. សាខារបស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក**

មកដល់ពេលបច្ចុប្បន្ននេះ ធនាគារ អ៊ីវី (ខេមបូឌា) ម.ក បានពង្រីកសាខាប្រតិបត្តិការរបស់ខ្លួនរហូតដល់ ១៣៨ សាខាទូទាំងប្រទេសកម្ពុជា។

**២.៣. ទីតាំងរបស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក**

- អាសយដ្ឋាន៖ អគារលេខ ៣៩៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ (មើលឧបសម្ព័ន្ធទី១)
- ទំនាក់ទំនង៖ [+855 23 96 3333](tel:+855 23 96 3333) និង [+855 81 331 333](tel:+855 81 331 333)។

- អ៊ីម៉ែល៖ [info@wooribank.com.kh](mailto:info@wooribank.com.kh)
- វេបសាយ៖ [www.wooribank.com.kh](http://www.wooribank.com.kh)

ធនាគារ វ្វីរី (ខេមបូឌា) ម.ក ទីស្នាក់ការកណ្តាល មានទីតាំងដូចខាងក្រោម៖



រូបភាពទី២.១៖ ទីតាំងធនាគារ វ្វីរី (ខេមបូឌា) ម.ក ទីស្នាក់ការកណ្តាល<sup>16</sup>

## ២.៤ ផ្លាកសញ្ញា និងអត្តសញ្ញាណ

និមិត្តសញ្ញានៃថ្ងៃរះ (អ្នកត្រួសត្រាយ និងក្តីសង្ឃឹម)។ និមិត្តសញ្ញារបស់ធនាគារ Woori តំណាងឱ្យព្រះអាទិត្យរះ ដែលតំណាងឱ្យមាគ៌ាត្រួសត្រាយ និងក្តីសង្ឃឹម ក៏ដូចជាការសន្យាដើម្បីក្លាយជាអ្នកដឹកនាំថ្មីក្នុងការបើកជើងមេឃថ្មីក្នុងវិស័យហិរញ្ញវត្ថុនៃប្រទេសកម្ពុជាខាងត្បូង។<sup>17</sup> (មើលឧបសម្ព័ន្ធទី១)



រូបភាពទី២.២៖ ផ្លាកសញ្ញាធនាគារ វ្វីរី (ខេមបូឌា) ម.ក

<sup>16</sup> ធនាគារវ្វីរី - Bing images (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)

<sup>17</sup> <https://spot.wooribank.com/pot/Dream?withyou=ENENG0013> (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)

**២.៥ បេសកកម្ម និងទស្សនៈវិស័យ**

**២.៥.១ បេសកកម្ម**

បេសកកម្មរបស់យើង៖ ចូលរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ប្រសើរ សម្រាប់ អតិថិជនរបស់យើង។

**២.៥.២ ទស្សនៈវិស័យ**


ទស្សនៈវិស័យរបស់យើង៖ ថ្លៃប្រឌិតថ្លៃនេះ បង្កើតថ្លៃស្អាត ។

**២.៦ រចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាលរបស់ធនាគារ អ៊ីអិល (ខេមបូឌា) ម.ក**

រចនាសម្ព័ន្ធធនាគារមានក្រុមប្រឹក្សាភិបាលដូចជា៖

- លោក ជុង សុងវ៉ុក ជាប្រធានក្រុមប្រឹក្សាភិបាល
- លោកស្រី ហ៊ឺអូណា វ៉ាយត៍ ជាសមាជិកក្រុមប្រឹក្សាភិបាល
- លោក គី ប៊ុនទ្រាន ជាសមាជិកក្រុមប្រឹក្សាភិបាល
- លោក គីម ហុង ជូ ជាម្ចាស់ភាគហ៊ុនសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ
- លោក ឃុំ ខ្វាងហឺ ជាសមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយកហិរញ្ញវត្ថុ។ (មើលឧបសម្ព័ន្ធទី១)





រូបភាពទី២.៣៖ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

**២.៧ ផលិតផល និងសេវាកម្ម**

ធនាគារ អ៊ូរី បានខិតខំប្រឹងប្រែងបង្កើននូវផលិតផលហិរញ្ញវត្ថុ និងសេវាកម្មរបស់ខ្លួនដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន និងឱ្យសមស្របទៅនឹងស្ថានភាពសង្គមជាក់ស្តែង។ សព្វថ្ងៃនេះ ធនាគារ អ៊ូរី មានផលិតផល និងសេវាកម្ម<sup>18</sup>របស់ខ្លួនដូចខាងក្រោម៖

- ប្រាក់សន្សំ៖ គណនីសង្ឃឹម គណនីចម្រើនទ្រព្យ គណនីកូនល្អ គណនីសន្សំតាមផែនការ គណនីសប្បុរស គណនីសន្សំជ្រើស និងគណនីសន្សំតាមផែនការជ្រើស។
- ប្រាក់កម្ចី៖ កម្ចីអាជីវកម្ម កម្ចីកសិកម្ម កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន កម្ចីគេហដ្ឋាន កម្ចីការសិក្សា កម្ចីគ្រាអាសន្ន កម្ចីកូនកាត់ពិសេស កម្ចីសហគ្រាសខ្នាតតូច និងមធ្យម កម្ចីសាជីវកម្ម។
- សេវាផ្ទេរប្រាក់៖ សេវាផ្ទេរប្រាក់អន្តរធនាគារ សេវាផ្ទេរប្រាក់ឆ្លងសាខា សេវាផ្ទេរប្រាក់អន្តរជាតិ សេវាផ្ទេរប្រាក់ក្រៅប្រទេស
- សេវាធនាគារឌីជីថល៖ ការបន្ថែមមុខងារថ្មី សេវាទូទាត់បាតង សេវាផ្ទេរមូលនិធិភ្លាមៗ
- សេវាអេធីអឹម និងប័ណ្ណឥណពន្ធ
- សេវាធនាគារផ្សេងៗទៀត៖ សេវាបើកប្រាក់បៀវត្សរ៍ សេវាបំពេញតុល្យភាព គណនីរបស់ភ្នាក់ងារ

<sup>18</sup> [WOORI-BANK-CAMBODIA ANNUAL-REPORT-2021\\_KH.pdf \(wooribank.com.kh\)](http://wooribank.com.kh) (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)

### ជំពូកទី៣

## សេវាប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក

### ៣.១. គោលបំណងនៃការទទួលប្រាក់បញ្ញើ

គោលបំណងនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក គឺដើម្បី៖

- ផ្តល់អត្ថប្រយោជន៍ដល់អតិថិជនក្នុងការដាក់ប្រាក់បញ្ញើ ដើម្បីទទួលបានការប្រាក់
- ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់សាច់ប្រាក់ និងសុវត្ថិភាពសម្រាប់អតិថិជន
- ពង្រីកទីផ្សារ និងផលិតផលប្រាក់បញ្ញើរបស់ធនាគារ
- លើកស្ទួយដល់សេដ្ឋកិច្ចអោយមានដំណើរការ កាត់បន្ថយភាពក្រីក្រ បង្កើតការងារ និងប្រាក់ចំណូល
- ប្រមូលមូលធនពីអ្នកសល់សាច់ប្រាក់ និងផ្តល់កម្ចីដល់អាជីវករ ពាណិជ្ជករ កសិករ សម្រាប់ប្រកបរបរ ទទួលបាន
- ធ្វើអោយវិស័យធនាគារកាន់តែមានការរីកចម្រើន។

### ៣.២. សារៈសំខាន់នៃប្រាក់បញ្ញើ

ការទទួលប្រាក់បញ្ញើនៅក្នុងធនាគារ មិនត្រឹមតែផ្តល់សារៈសំខាន់ដល់ធនាគារប៉ុណ្ណោះទេ ថែមទាំងបាន ផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលបានដាក់ប្រាក់សន្សំនៅក្នុងធនាគារ និងអ្នកដែលមានតម្រូវការសាច់ប្រាក់ផង ដែរ។ ជាងនេះទៅទៀត ប្រាក់បញ្ញើបានជួយជ្រោមជ្រែងសេដ្ឋកិច្ចឲ្យមានដំណើរការ តាមរយៈការប្រមូលប្រាក់ ដែលលើសឲ្យមានចរាចរណ៍នៅក្នុងសេដ្ឋកិច្ច។

#### ៣.២.១ ចំពោះអ្នកផ្ញើ

ចំពោះអ្នកដែលសល់សាច់ប្រាក់ហើយយកមកដាក់ប្រាក់បញ្ញើនៅក្នុងធនាគារបានជាផ្តល់អត្ថប្រយោជន៍ ដូចជា៖

- មានភាពងាយស្រួលក្នុងការទូទាត់
- ទទួលបានអត្រាការប្រាក់
- មានអំណាចក្នុងការទិញទំនិញតាមអនឡាញតាមរយៈការផ្ទេរប្រាក់
- កាត់បន្ថយហានិភ័យចំពោះការបាត់បង់សាច់ប្រាក់ដែលបង្កឡើងដោយអំពើចោរកម្ម និងដោយជា យថាហេតុណាមួយ
- បានចូលរួម និងស្វែងយល់ពីវិស័យហិរញ្ញវត្ថុ និងធនាគារបានកាន់តែស៊ីជម្រៅ
- បង្កើន និងជម្រុញទម្លាប់នៃការសន្សំដើម្បីសម្រេចបាននូវផែនការនាពេលអនាគត។

**៣.២.២ ចំពោះធនាគារ**

- ជាប្រភពមូលធនក្នុងការផ្តល់កម្ចី
- បង្កើនប្រាក់ចំណេញ
- ពង្រឹង និងពង្រីកសេវាប្រាក់បញ្ញើសន្សំបន្ថែម

**៣.២.៣ ចំពោះអ្នកខ្ចី**

- ជាប្រភពដើមទុនសម្រាប់បើក និងពង្រីកអាជីវកម្ម
- ជាប្រាក់បង្វិល
- បង្កើនប្រាក់ចំណូល
- ឆាប់សម្រេចបានគោលដៅផែនការជីវិតបានឆាប់រហ័ស

**៣.២.៤ ចំពោះសេដ្ឋកិច្ច**

នៅពេលដែលធនាគារទទួលបានប្រាក់បញ្ញើ ធនាគារនឹងយកប្រាក់នោះទៅបម្រុងជាឥណទានសម្រាប់ផ្តល់ជាកម្ចីដល់អតិថិជន និងសហគ្រាសវិញ ដើម្បីឲ្យពួកគេយកទៅវិនិយោគឬយកទៅចំណាយលើប្រតិបត្តិការផ្សេងៗ។ ពេលនោះប្រាក់បានចាប់ផ្តើមចាក់ចូលទៅក្នុងសេដ្ឋកិច្ច ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចមានចរន្តផលិតផលក្នុងស្រុកកើនឡើង ធ្វើឲ្យមានតម្រូវការកម្លាំងពលកម្ម ដែលបានផ្តល់ឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។

**៣.៣. ប្រភេទគណនីប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក**

**៣.៣.១ គណនីសង្ឃឹម**

គណនីសង្ឃឹម គឺជាប្រភេទគណនីសន្សំស្ម័គ្រចិត្តដែលបង្កើតឡើងសម្រាប់សហគ្រិន បុគ្គលិកក្រុមហ៊ុន ស្រ្តីមេផ្ទះ ដែលមានបំណងដាក់ប្រាក់សន្សំរបស់ពួកគេ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលគួរឲ្យជឿទុកចិត្ត និងមានសុវត្ថិភាពខ្ពស់។<sup>19</sup>

**៣.៣.១.១ អត្រាការប្រាក់**

អត្រាការប្រាក់ប្រចាំឆ្នាំ<sup>20</sup> ជាមួយនឹងការប្រើប្រាស់សេវាធនាគារចល័ត និងអេធីអឹមដោយឥតគិតថ្លៃ។

- សម្រាប់ឯកត្តបុគ្គល៖ ប្រាក់រៀល ៣,០%; ដុល្លារ ៣,០%; ប្រាក់បាត ០,៥%
- សម្រាប់ស្ថាប័ន៖ ប្រាក់រៀល ២,០%; ដុល្លារ ២,០%; ប្រាក់បាត ០,៥%

<sup>19</sup> [WOORI-BANK-CAMBODIA ANNUAL-REPORT-2021\\_KH.pdf \(wooribank.com.kh\)](http://wooribank.com.kh) (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)

<sup>20</sup> [គណនីសង្ឃឹម – WOORI Bank](http://wooribank.com.kh) (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)

**៣.៣.១.២ អត្ថប្រយោជន៍**

អត្ថប្រយោជន៍ដែលទទួលបានមានដូចខាងក្រោម៖

- ទទួលបានការប្រាក់ខ្ពស់
- ប្រើប្រាស់កាតអេធីអឹម ដោយឥតគិតថ្លៃ
- សុវត្ថិភាពសាច់ប្រាក់ខ្ពស់
- បើកគណនីដោយមិនបង់កម្រៃសេវា
- អាចដក និងដាក់ប្រាក់បាននៅគ្រប់ការិយាល័យរបស់ ធនាគារ អ៊ីរី ទូទាំង ២៥ ខេត្ត-ក្រុង រាល់ម៉ោងធ្វើការ (មើលឧបសម្ព័ន្ធទី២)
- អាចប្រើប្រាស់ម៉ាស៊ីន ATM របស់ធនាគារ អ៊ីរី និងគ្រប់ម៉ាស៊ីន ATM ឬ POS ដែលមាននិមិត្តសញ្ញា "CSS"
- ការប្រាក់ត្រូវបានគណនាជារៀងរាល់ថ្ងៃ និងដាក់បញ្ចូលក្នុងគណនីរបស់លោកអ្នកជារៀងរាល់ខែ
- ទទួលបានសៀវភៅសន្សំដោយឥតគិតថ្លៃ
- លោកអ្នកអាចមានគណនីសន្សំច្រើនជាងមួយ

**៣.៣.១.៣ លក្ខខណ្ឌ**

- រូបិយប័ណ្ណ៖ ប្រាក់រៀល ដុល្លារអាមេរិក និងថៃ(បាត)
  - ចំណាំ៖ រូបិយប័ណ្ណថៃ(បាត) ត្រូវបានអនុវត្តនៅគ្រប់ការិយាល័យសាខាក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងការិយាល័យកណ្តាលប៉ុណ្ណោះ។
- សមតុល្យអប្បបរមា៖
  - សម្រាប់ឯកត្តបុគ្គល៖ ២០.០០០ រៀល ឬ ៥ ដុល្លារ ឬ ២០០ បាត
  - សម្រាប់ស្ថាប័ន៖ ២០០.០០០ រៀល ឬ ៥០ ដុល្លារ ឬ ២.០០០ បាត
- សៀវភៅប្រាក់សន្សំ៖ ឥតគិតថ្លៃ

**៣.៣.២ គណនីចម្រើនទ្រព្យ**

គណនីចម្រើនទ្រព្យ គឺជាប្រភេទគណនីសន្សំ ដែលទទួលបានអត្រាការប្រាក់ខ្ពស់ និងមានលក្ខណៈជាកិច្ចសន្យាដែលតម្រូវឱ្យរក្សាទុកនូវសមតុល្យគណនី ក្នុងរយៈពេលកំណត់ជាក់លាក់មួយរហូតដល់កាលបរិច្ឆេទកំណត់។<sup>21</sup>

<sup>21</sup> គណនីចម្រើនទ្រព្យ – WOORI Bank (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)

**៣.៣.២.១ អត្រាការប្រាក់**

- ចំពោះឯកត្តជន

តារាងទី៣.១៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីចម្រើនទ្រព្យសម្រាប់ការដកប្រាក់នៅកាលកំណត់ និងរៀងរាល់ខែសម្រាប់ឯកត្តជន

អត្រាការប្រាក់សម្រាប់ឯកត្តជន						
គណនី ចម្រើនទ្រព្យ	ដកការប្រាក់នៅកាលកំណត់			ដកការប្រាក់រៀងរាល់ខែ		
	រយៈពេល	រៀល	ដុល្លារ	ថៃបាត	រៀល	ដុល្លារ
១-២ ខែ	៤,២៥%	៣,៧៥%	០,៥០%	n.a	n.a	n.a
៣-៥ ខែ	៦,០០%	៥,២៥%	១,០០%	៥,៧៥%	៥,០០%	០,៧៥%
៦-៨ ខែ	៦,៧៥%	៦,២៥%	១,៧៥%	៦,៥០%	៦,០០%	១,៥០%
៩-១១ ខែ	៧,២៥%	៦,៥០%	២,៥០%	៧,០០%	៦,២៥%	២,២៥%
១២-១៧ ខែ	៨,២៥%	៧,៥០%	៣,៧៥%	៨,០០%	៧,២៥%	៣,៥០%
១៨-២៣ ខែ	៨,២៥%	៧,៥០%	៣,៧៥%	៨,០០%	៧,២៥%	៣,៥០%
២៤-៣៥ ខែ	៨,៥០%	៧,៥០%	៤,០០%	៨,២៥%	៧,២៥%	៣,៧៥%
៣៦ ខែ	៨,៧៥%	៧,៥០%	៤,០០%	៨,៥០%	៧,២៥%	៣,៧៥%

តារាងទី៣.២៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីចម្រើនទ្រព្យសម្រាប់ការដកប្រាក់នៅរៀងរាល់ឆ្នាំសម្រាប់ឯកត្តជន

អត្រាការប្រាក់សម្រាប់ឯកត្តជន		
គណនីចម្រើនទ្រព្យ	គណនីចម្រើនទ្រព្យ ដកការប្រាក់រៀងរាល់ឆ្នាំ	
រយៈពេល (ខែ)	រៀល	ដុល្លារអាមេរិក
២៤ ខែ	៨,៣៥%	៧,៣៥%
៣៦ ខែ	៨,៦០%	៧,៣៥%

- ចំពោះស្ថាប័ន<sup>22</sup>

តារាងទី៣.៣៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីចម្រើនទ្រព្យសម្រាប់ការដកប្រាក់នៅកាលកំណត់ និងរៀងរាល់ខែសម្រាប់ស្ថាប័ន

អត្រាការប្រាក់សម្រាប់ស្ថាប័ន						
គណនីចម្រើនទ្រព្យ	ដកការប្រាក់នៅកាលកំណត់			ដកការប្រាក់រៀងរាល់ខែ		
	រៀល	ដុល្លារ	ថៃបាត	រៀល	ដុល្លារ	ថៃបាត
១-២ ខែ	៤,៥០%	៣,៧៥%	០,៥០%	n.a	n.a	n.a
៣-៥ ខែ	៦,២៥%	៣,២៥%	១,០០%	៦,០០%	៤,៥០%	០,៧៥%
៦-៨ ខែ	៧,០០%	៥,៧៥%	១,៧៥%	៦,៧៥%	៥,៥០%	១,៥០%
៩-១១ ខែ	៧,៥០%	៦,០០%	២,៥០%	៧,២៥%	៥,៧៥%	២,២៥%
១២-១៧ ខែ	៨,៥០%	៧,០០%	៣,៧៥%	៨,២៥%	៦,៧៥%	៣,៥០%

<sup>22</sup> គណនីចម្រើនទ្រព្យ (ស្ថាប័ន) – WOORI Bank (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)

អត្រាការប្រាក់សម្រាប់ស្ថាប័ន						
១៨-២៣ ខែ	៨,៥០%	៧,០០%	៣,៧៥%	៨,២៥%	៦,៧៥%	៣,៥០%
២៤-៣៥ ខែ	៨,៧៥%	៧,០០%	៤,០០%	៨,៥០%	៦,៧៥%	៣,៧៥%
៣៦ ខែ	៩,០០%	៧,០០%	៤,០០%	៨,៧៥%	៦,៧៥%	៣,៧៥%

តារាងទី៣.៤៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីចម្រើនទ្រព្យសម្រាប់ការដកប្រាក់នៅរៀងរាល់ឆ្នាំសម្រាប់ស្ថាប័ន

អត្រាការប្រាក់សម្រាប់ស្ថាប័ន		
គណនីចម្រើនទ្រព្យ	គណនីចម្រើនទ្រព្យ ដកការប្រាក់រៀងរាល់ឆ្នាំ	
រយៈពេល (ខែ)	រៀល	ដុល្លារអាមេរិក
២៤ ខែ	៨,៦០%	៦,៨៥%
៣៦ ខែ	៨,៨៥%	៦,៨៥%

**៣.៣.២.២ អត្ថប្រយោជន៍**

អត្ថប្រយោជន៍ទទួលបានមានដូចខាងក្រោម៖

- បង្កើនប្រាក់ចំណូល តាមរយៈអត្រាការប្រាក់
- ការប្រាក់ត្រូវបានគណនាជារៀងរាល់ថ្ងៃ និងត្រូវផ្តល់ជូនជារៀងរាល់ខែរៀងរាល់ឆ្នាំ ឬ ដល់កាលបរិច្ឆេទកំណត់
- ដាក់ប្រាក់បញ្ញើកាន់តែយូរ ទទួលបានការប្រាក់កាន់តែខ្ពស់
- រយៈពេលនៃការដាក់ប្រាក់បញ្ញើ មានច្រើនជម្រើស ចាប់ពី ១ខែ រហូតដល់ ៣៦ខែ
- សម្រេចគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក
- សុវត្ថិភាពខ្ពស់សម្រាប់សាច់ប្រាក់របស់អ្នក
- សេវាកម្មរបស់សទាន់ចិត្ត និងបុគ្គលិករូសរាយរាក់ទាក់

**៣.៣.២.៣ លក្ខខណ្ឌ**

- រូបិយប័ណ្ណ៖ ប្រាក់រៀល ដុល្លារអាមេរិក និងថៃបាត
  - ចំណាំ៖ រូបិយប័ណ្ណថៃ(បាត) ត្រូវបានអនុវត្តនៅគ្រប់ការិយាល័យសាខាក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងការិយាល័យកណ្តាលប៉ុណ្ណោះ។



- សមតុល្យអប្បបរមា៖ ១០០.០០០ រៀល ឬ ២៥ ដុល្លារ ឬ ១.០០០ បាត
- ការដកប្រាក់៖
  - ដកប្រាក់ប្រចាំខែ
  - ដកប្រាក់ប្រចាំឆ្នាំ
  - ដកប្រាក់នៅកាលបរិច្ឆេទកំណត់
- វិញ្ញាបនបត្រប្រាក់បញ្ញើ៖ មិនគិតថ្លៃ
- លក្ខខណ្ឌក្នុងការដកប្រាក់
  - នៅកាលបរិច្ឆេទកំណត់នៃកិច្ចសន្យា ឬ នៅពេលបិទគណនី
  - ការដកប្រាក់ដោយផ្អែក មិនត្រូវបានអនុញ្ញាតឡើយ

**៣.៣.៣ គណនីកូនល្អ**

គណនីកូនល្អ គឺជាប្រភេទគណនីសន្សំស្ម័គ្រចិត្តដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ ឪពុកម្តាយ ឬសាច់ញាតិ ដែលមានបំណងសន្សំប្រាក់សម្រាប់កូនៗរបស់ពួកគេ ដែលមានអាយុក្រោម ១៨ ឆ្នាំ។<sup>23</sup>

**៣.៣.៣.១ អត្រាការប្រាក់**

- អត្រាការប្រាក់ប្រចាំឆ្នាំ៖
  - ប្រាក់រៀល ៥,៥០%
  - ប្រាក់ដុល្លារ ៥,០០%

**៣.៣.៣.២ អត្ថប្រយោជន៍**

អត្ថប្រយោជន៍ដែលទទួលបានមានដូចខាងក្រោម៖

- ទទួលបានការប្រាក់ខ្ពស់រហូតដល់ ៥.៥០%
- រក្សាសុវត្ថិភាពសាច់ប្រាក់របស់កូនលោកអ្នក
- បើកគណនីដោយមិនបង់កម្រៃសេវា
- ការប្រាក់ត្រូវបានផ្តល់ជូនចាប់ពីថ្ងៃបើកគណនីដំបូង រហូតដល់ថ្ងៃដកប្រាក់ ហើយក៏ត្រូវបានគណនា រៀងរាល់ថ្ងៃ នឹងដាក់បញ្ចូលក្នុងគណនីរៀងរាល់ចុងខែ
- កូនរបស់លោកអ្នកអាចរៀន និងមានទម្លាប់សន្សំប្រាក់

<sup>23</sup> គណនីកូនល្អ – WOORI Bank (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)

**៣.៣.៣ លក្ខខណ្ឌ**

- រូបិយប័ណ្ណ៖ ប្រាក់រៀល និង ដុល្លារអាមេរិក
- សមតុល្យអប្បបរមា៖ ២០.០០០រៀល ឬ ៥ដុល្លារ
- លក្ខខណ្ឌនៃការដក៖ ពេលដែលកុមារមានអាយុ១៨ឆ្នាំ

**៣.៣.៤ គណនីសន្សំតាមផែនការ**

គណនីសន្សំតាមផែនការ<sup>24</sup> គឺជាប្រភេទគណនីសន្សំមានលក្ខណៈជាកិច្ចសន្យា ដែលតម្រូវឲ្យមានការដាក់ប្រាក់ចូលក្នុងគណនីនូវចំនួនស្មើគ្នាជារៀងរាល់ខែ។ គណនីនេះត្រូវបានបង្កើតឡើងសម្រាប់អតិថិជនឯកត្តជនដែលមានចំណូលទៀងទាត់ និងមានបំណងជ្រើសរើសវិធីសាស្ត្រសន្សំបង្កសម្រាប់ការវិនិយោគ ឬតម្រូវការអនាគត ដូចជា វិនិយោគក្នុងអាជីវកម្ម ទិញសម្ភារៈ ឬ ផែនការចូលនិវត្តន៍ ជាដើម។

**៣.៣.៤.១ អត្រាការប្រាក់**

តារាងទី៣.៥៖ អត្រាការប្រាក់គណនីសន្សំតាមផែនការសម្រាប់ឯកត្តបុគ្គល

រយៈពេល (ខែ)	អត្រាការប្រាក់ប្រចាំឆ្នាំ		សមតុល្យអប្បបរមា
	រៀល	ដុល្លារអាមេរិក	
៣-៥	៥,០០%	៤,២៥%	៤០.០០០ រៀល ឬ ១០ ដុល្លារ
៦-៨	៥,៧៥%	៥,២៥%	
៩-១១	៦,២៥%	៥,៥០%	
១២-១៧	៧,២៥%	៦,៥០%	
១៨-២៣	៧,២៥%	៦,៥០%	
២៤-៣៥	៧,៥០%	៦,៥០%	
៣៦	៧,៧៥%	៦,៥០%	

<sup>24</sup> គណនីសន្សំតាមផែនការ – WOORI Bank (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)

តារាងទី៣.៦៖ អត្រាការប្រាក់គណនីសន្សំតាមផែនការសម្រាប់ស្ថាប័ន

រយៈពេល (ខែ)	អត្រាការប្រាក់ប្រចាំឆ្នាំ		សមតុល្យអប្បបរមា
	រៀល	ដុល្លារអាមេរិក	
៣-៥	៥,០០%	៣,៧៥%	៤០.០០០ រៀល ឬ ១០ ដុល្លារ
៦-៨	៥,៧៥%	៤,៧៥%	
៩-១១	៦,២៥%	៥,០០%	
១២-១៧	៧,២៥%	៦,០០%	
១៨-២៣	៧,២៥%	៦,០០%	
២៤-៣៥	៧,៥០%	៦,០០%	
៣៦	៦,៧៥%	៦,០០%	

**៣.៣.៤.២ អត្រាប្រយោជន៍**

- សម្រេចគោលដៅហិរញ្ញវត្ថុ និងក្តីសុបិន្តអនាគតរបស់លោកអ្នក
- មានជម្រើសច្រើនសម្រាប់រយៈពេលដាក់សន្សំ ចាប់ពី ៣ខែ រហូតដល់ ៣៦ខែ
- ចំនួនដាក់សន្សំប្រចាំខែតិច ចាប់ពី ៤០.០០០រៀល ឬ ១០ដុល្លារ
- អត្រាការប្រាក់ខ្ពស់
- ជ្រើសរើសរយៈពេល និងចំនួនដាក់សន្សំ ដែលសមស្របតាមលំហូរហិរញ្ញវត្ថុរបស់លោកអ្នក

**៣.៣.៤.៣ លក្ខខណ្ឌ**

- រូបិយប័ណ្ណ៖ រៀល ដុល្លារ និងបាត
  - ចំណាំ៖ រូបិយប័ណ្ណថៃ(បាត) ត្រូវបានអនុវត្តនៅគ្រប់ការិយាល័យសាខាក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងការិយាល័យកណ្តាលប៉ុណ្ណោះ។
- ការដាក់ប្រាក់តម្កល់ដំបូង៖ ៤០.០០០ រៀល ឬ ១០ ដុល្លារ
- រយៈពេល៖ ០៣ ដល់ ៣៦ខែ

**៣.៣.៥ គណនីហ្វីស**

គណនីហ្វីស<sup>25</sup> គឺជាសេវាកម្មធនាគារផ្ទាល់ខ្លួនដែលអនុញ្ញាតឱ្យអតិថិជនថ្មី អាចបង្កើតលេខគណនីបាន ដោយខ្លួនឯងតាមរយៈកម្មវិធីធនាគារចល័ត របស់ធនាគារ អ៊ីវី។

**៣.៣.៥.១ អត្រាការប្រាក់**

- អត្រាការប្រាក់ប្រចាំឆ្នាំ
  - ប្រាក់រៀល ៣.០០%
  - ប្រាក់ដុល្លារ ៣.០០%

**៣.៣.៥.២ អត្រាប្រយោជន៍**

- ផ្តល់ភាពហ្វីស និងងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មរបស់ធនាគារ អ៊ីវី ដោយចំណាយពេលវេលាតិច។
- អនុញ្ញាតឱ្យអតិថិជនបង្កើតគណនីបានដោយខ្លួនឯង
- អាចភ្ជាប់កម្មវិធីធនាគារចល័តរបស់ ធនាគារ អ៊ីវី បានភ្លាមៗ
- ផ្ទេរប្រាក់ក្នុងធនាគារ អ៊ីវី និងទៅកាន់ស្ថាប័នផ្សេងតាមរយៈប្រព័ន្ធបាគង RFT & FAST
- ទូទាត់វិក្កយបត្រផ្សេងៗដូចជា បង់ថ្លៃទឹក ភ្លើង សំរាម និងបញ្ចូលលុយទូរសព្ទ
- ទូទាត់ស្ថានតាមរយៈ KHQR

**៣.៣.៥.៣ លក្ខខណ្ឌ**

- រូបិយប័ណ្ណ៖ ប្រាក់រៀល និង ដុល្លារអាមេរិក
- ការដាក់ប្រាក់តម្កល់ដំបូង៖ មិនកំណត់
- សមតុល្យគណនីអប្បបរមា៖ មិនកំណត់ (អាចដកប្រាក់ដល់សមតុល្យស្មើសូន្យ)
- លក្ខណៈសម្បត្តិក្នុងការទទួលបានសេវា៖ អតិថិជនឯកត្តបុគ្គល

**៣.៣.៦ គណនីសប្បុរស**

គណនីសប្បុរស<sup>26</sup> ហៅកាត់ថា SDA គឺជាប្រភេទគណនីមានកាលកំណត់មួយទៀត ដែលមានរួមបញ្ចូល កម្មវិធីសប្បុរសធម៌ ឬកម្មវិធីជួយសង្គម។ តាមរយៈផលិតផលថ្មីនេះអតិថិជនអាចជ្រើសរើសអង្គការសប្បុរស ធម៌ដែលខ្លួនពេញចិត្តដើម្បីបរិច្ចាគ។ នៅថ្ងៃកាលបរិច្ឆេទកំណត់ អតិថិជននឹងទទួលបានការប្រាក់គោល ហើយ

<sup>25</sup> គណនីហ្វីស – WOORI Bank (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)

<sup>26</sup> គណនីសប្បុរស – WOORI Bank (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)

ចំនួនទឹកប្រាក់ដែលត្រូវបរិច្ចាគនឹងត្រូវបានកាត់ចេញពីការប្រាក់ដែលទទួលបាន រួចផ្ទេរទៅគណនីរបស់អង្គការសប្បុរសធម៌ដែលបានជ្រើសរើសដោយបង្ហាញឈ្មោះរបស់អតិថិជន។

**៣.៣.៦.១ អត្រាការប្រាក់**

តារាងទី៣.៧៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសប្បុរសសម្រាប់ឯកត្តជន

អត្រាការប្រាក់ប្រចាំឆ្នាំ សម្រាប់ឯកត្តជន				
រយៈពេល (ខែ)	ដកការប្រាក់នៅកាលបរិច្ឆេទកំណត់		ដកការប្រាក់រៀងរាល់ខែ	
	រៀល	ដុល្លារអាមេរិក	រៀល	ដុល្លារអាមេរិក
3-5	6.35%	4.85%	6.10%	4.60%
6-8	7.10%	5.85%	6.85%	5.60%
9-11	7.60%	6.10%	7.35%	5.85%
12	8.60%	7.10%	8.35%	6.85%

តារាងទី៣.៨៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសប្បុរសសម្រាប់ស្ថាប័ន<sup>27</sup>

អត្រាការប្រាក់ប្រចាំឆ្នាំ សម្រាប់ស្ថាប័ន				
រយៈពេល (ខែ)	ដកការប្រាក់នៅកាលបរិច្ឆេទកំណត់		ដកការប្រាក់រៀងរាល់ខែ	
	រៀល	ដុល្លារអាមេរិក	រៀល	ដុល្លារអាមេរិក
3-5	6.35%	5.60%	6.10%	5.35%
6-8	7.10%	6.60%	6.85%	6.35%
9-11	7.60%	6.85%	7.35%	6.60%
12	8.60%	7.85%	8.35%	7.60%

**៣.៣.៦.២ អត្ថប្រយោជន៍**

- អត្រាការប្រាក់ខ្ពស់
- ចូលរួមសកម្មភាពសប្បុរសធម៌សម្រាប់សង្គមកម្ពុជា
- សុវត្ថិភាពខ្ពស់សម្រាប់សាច់ប្រាក់របស់លោកអ្នក
- ការប្រាក់ត្រូវបានគណនាជារៀងរាល់ថ្ងៃ និងត្រូវផ្តល់ជូនជារៀងរាល់ខែ ឬ ដល់កាលបរិច្ឆេទកំណត់

<sup>27</sup> គណនីសប្បុរស(ស្ថាប័ន) – WOORI Bank (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)

**៣.៣.៦.៣ លក្ខខណ្ឌ**

- រូបិយប័ណ្ណ៖ ប្រាក់រៀល និងដុល្លារអាមេរិក
- សមតុល្យអប្បបរមា៖ ១០០.០០០ រៀល ឬ ២៥ ដុល្លារ
- ការដកការប្រាក់
  - ដកការប្រាក់ប្រចាំខែ
  - ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
- រយៈពេល៖ ៣ខែ ដល់ ១២ខែ
- វិញ្ញាបនបត្រប្រាក់បញ្ញើ៖ មិនគិតថ្លៃ
- លក្ខខណ្ឌនៃការដកប្រាក់ (Withdrawal Condition)
  - នៅកាលបរិច្ឆេទកំណត់នៃកិច្ចសន្យា ឬ នៅពេលបិទគណនី
  - ការដកប្រាក់ដោយផ្នែក មិនត្រូវបានអនុញ្ញាតឡើយ
  - ចំពោះការដកប្រាក់មុនកាលបរិច្ឆេទកំណត់ ការបរិច្ចាគនឹងមិនត្រូវបានអនុវត្តឡើយ
- ការបរិច្ចាគ៖ ទឹកប្រាក់បរិច្ចាគនឹងត្រូវបានផ្ទេរពីគណនីអតិថិជនទៅគណនីមូលនិធិដៃគូ ដែលបានជ្រើសរើសនៅកាលបរិច្ឆេទកំណត់នៃកិច្ចសន្យា។
- ដៃគូរ
  - មូលនិធិធនបុប្ផាកម្ពុជា
  - មូលនិធិធម្មឱសថ
  - មូលនិធិជុនបូស្កូកម្ពុជាអន្តរជាតិ
  - មន្ទីរពេទ្យកុមារអង្គរ
  - អង្គការមូលនិធិកុមារកម្ពុជា

**៣.៣.៧ គណនីសន្សំផ្លិស**

គណនីសន្សំផ្លិស<sup>28</sup> ផ្តល់ជូនអតិថិជននូវភាពបត់បែនក្នុងការដកប្រាក់ និងដាក់ប្រាក់ ទៅតាមលំហូរសាច់ប្រាក់ ជាមួយអត្រាការប្រាក់យ៉ាងទាក់ទាញ ទៅតាមទំហំទឹកប្រាក់របស់អតិថិជន។

<sup>28</sup> គណនីសន្សំផ្លិស – WOORI Bank (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)

**៣.៣.៧.១ អត្រាការប្រាក់**

តារាងទី៣.៩៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសន្សំរដ្ឋសម្រាប់ឯកត្តបុគ្គល

សមតុល្យគណនី	អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ឯកត្តបុគ្គល		
	ប្រាក់រៀល	ប្រាក់ដុល្លារ	ប្រាក់បាត
≤ ១០.០០០ ដុល្លារ	៣,០០%	៣,០០%	០,៥%
≤ ៤០.០០០.០០០ រៀល			
≤ ៤០០.០០០ បាត			
> ១០.០០០ ដុល្លារ - ៥០.០០០ ដុល្លារ	៣,២៥%	៣,២៥%	០,៧៥%
> ៤០.០០០.០០០ រៀល - ២០០.០០០.០០០ រៀល			
> ៤០០.០០០ បាត - ២.០០០.០០០ បាត			
> ៥០.០០០ ដុល្លារ	៣,៥០%	៣,៥០%	១,០០%
> ២០០.០០០.០០០ រៀល			
> ២.០០០.០០០ បាត			

តារាងទី៣.១០៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសន្សំរដ្ឋសម្រាប់ស្ថាប័ន

សមតុល្យគណនី	អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ស្ថាប័ន		
	ប្រាក់រៀល	ប្រាក់ដុល្លារ	ប្រាក់បាត
≤ ១០.០០០ ដុល្លារ	២,០០%	២,០០%	០,៥០%
≤ ៤០.០០០.០០០ រៀល			
≤ ៤០០.០០០ បាត			
> ១០.០០០ ដុល្លារ - ៥០.០០០ ដុល្លារ	២,២៥%	២,២៥%	០,៧៥%
> ៤០.០០០.០០០ រៀល - ២០០.០០០.០០០ រៀល			
> ៤០០.០០០ បាត - ២.០០០.០០០ បាត			
> ៥០.០០០ ដុល្លារ	២,៥០%	២,៥០%	១,០០%
> ២០០.០០០.០០០ រៀល			
> ២.០០០.០០០ បាត			

**៣.៣.៧.២ អត្ថប្រយោជន៍**

- សម្រេចគោលដៅហិរញ្ញវត្ថុ
- អត្រាការប្រាក់ខ្ពស់
- ដាក់ប្រាក់ ឬ ដកប្រាក់សន្សំបានគ្រប់ពេលវេលា
- បើកគណនីដោយឥតគិតថ្លៃ
- សុវត្ថិភាពខ្ពស់សម្រាប់សាច់ប្រាក់របស់លោកអ្នក
- ការប្រាក់ត្រូវបានគណនាជាផ្សេងរាល់ថ្ងៃ និងត្រូវផ្តល់ជូនជាផ្សេងរាល់ខែ

**៣.៣.៧.៣ លក្ខខណ្ឌ**

- រូបិយប័ណ្ណ៖ ប្រាក់រៀល ដុល្លារអាមេរិក និងថៃបាត
  - ចំណាំ៖ រូបិយប័ណ្ណថៃ(បាត) ត្រូវបានអនុវត្តនៅគ្រប់ការិយាល័យសាខាក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងការិយាល័យកណ្តាលប៉ុណ្ណោះ។
- សមតុល្យគណនីអប្បបរមា
  - ៤០០.០០០រៀល ឬ ១០០ដុល្លារអាមេរិក ឬ ៤.០០០បាត សម្រាប់អតិថិជនឯកត្តបុគ្គល
  - ២.០០០.០០០រៀល ឬ ៥០០ដុល្លារអាមេរិក ឬ ២០.០០០បាត សម្រាប់អតិថិជនស្ថាប័ន
- ការប្រាក់៖ បញ្ចូលជាប្រាក់ដើមរៀងរាល់ខែ
- សៀវភៅសន្សំ៖ ឥតគិតថ្លៃ

**៣.៣.៨ គណនីសន្សំតាមផែនការផ្លឺស**

គណនីសន្សំតាមផែនការផ្លឺស គឺជាគណនីបង្កើនការប្រាក់ និងជាប្រភេទគណនីកិច្ចសន្យាដែលតម្រូវឲ្យមានការរក្សាទុកសមតុល្យនៅក្នុងកិច្ចសន្យាមួយដែលមានរយៈពេលកំណត់ជាក់លាក់។ អតិថិជនត្រូវបានអនុញ្ញាតឲ្យដាក់ប្រាក់សន្សំបន្ថែមគ្រប់ពេលវេលា និងច្រើនដងតាមការចង់បានរបស់អតិថិជន ក្នុងអំឡុងពេលកិច្ចសន្យា នៅពេលដល់កាលកំណត់នៃកិច្ចសន្យា ចំនួនប្រាក់ដើម និងការប្រាក់ (បន្ទាប់ពីកាត់ពន្ធរួច) នឹងត្រូវបានផ្ទេរទៅគណនីទូទាត់របស់អតិថិជន។<sup>29</sup>

---

<sup>29</sup> [គណនីសន្សំតាមផែនការ ផ្លឺស – WOORI Bank](#) (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)



**៣.៣.៨.១ អត្រាការប្រាក់**

តារាងទី៣.១១៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសន្សំតាមផែនការផ្លើសសម្រាប់ឯកត្តបុគ្គល

សម្រាប់អតិថិជនឯកត្តបុគ្គល		
រយៈពេល (ខែ)	អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ឯកត្តបុគ្គល	
	ដកការប្រាក់នៅកាលបរិច្ឆេទកំណត់	
	ប្រាក់រៀល	ប្រាក់ដុល្លារ
៣-៥	៥,០០%	៤,២៥%
៦-៨	៥,៧៥%	៥,២៥%
៩-១១	៦,២៥%	៥,៥០%
១២-១៧	៧,២៥%	៦,៥០%
១៨-២៣	៧,២៥%	៦,៥០%
២៤-៣៥	៧,៥០%	៦,៥០%
៣៦	៧,៧៥%	៦,៥០%

តារាងទី៣.១២៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសន្សំតាមផែនការផ្លើសសម្រាប់ស្ថាប័ន

សម្រាប់អតិថិជនស្ថាប័ន		
រយៈពេល (ខែ)	អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ស្ថាប័ន	
	ដកការប្រាក់នៅកាលបរិច្ឆេទកំណត់	
	ប្រាក់រៀល	ប្រាក់ដុល្លារ

សម្រាប់អតិថិជនស្ថាប័ន		
រយៈពេល (ខែ)	អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ស្ថាប័ន	
	ដកការប្រាក់នៅកាលបរិច្ឆេទកំណត់	
៣-៥	៥,០០%	៣,៥០%
៦-៨	៥,៧៥%	៤,៥០%
៩-១១	៦,២៥%	៤,៧៥%
១២-១៧	៧,២៥%	៥,៧៥%
១៨-២៣	៧,២៥%	៥,៧៥%
២៤-៣៥	៧,៥០%	៥,៧៥%
៣៦	៧,៧៥%	៥,៧៥%

តារាងទី៣.១៣៖ អត្រាការប្រាក់ប្រចាំឆ្នាំគណនីសន្សំតាមផែនការផ្តល់សម្រាប់ស្ថាប័នហិរញ្ញវត្ថុ

សម្រាប់អតិថិជនស្ថាប័នហិរញ្ញវត្ថុ		
រយៈពេល (ខែ)	អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ស្ថាប័នហិរញ្ញវត្ថុ	
	ដកការប្រាក់នៅកាលបរិច្ឆេទកំណត់	
	ប្រាក់រៀល	ប្រាក់ដុល្លារ
៣-៥	១,៥០%	០,៧៥%
៦-៨	១,៧៥%	១,២៥%

សម្រាប់អតិថិជនស្ថាប័នហិរញ្ញវត្ថុ		
រយៈពេល (ខែ)	អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ស្ថាប័នហិរញ្ញវត្ថុ	
	ដកការប្រាក់នៅកាលបរិច្ឆេទកំណត់	
៩-១១	២,២៥%	១,៥០%
១២-១៧	៣,២៥%	១,៥០%
១៨-២៣	៣,២៥%	១,៥០%
២៤-៣៥	៣,៥០%	១,៥០%
៣៦	៣,៧៥%	១,៥០%

**៣.៣.៨.២ អត្រាប្រយោជន៍**

- សម្រេចគោលដៅហិរញ្ញវត្ថុ
- អត្រាការប្រាក់ខ្ពស់
- មានជម្រើសច្រើនសម្រាប់រយៈពេលដាក់សន្សំ ចាប់ពី ៣ខែ រហូតដល់ ៣៦ខែ
- ដាក់ប្រាក់សន្សំបន្ថែមបានគ្រប់ពេលវេលា
- សុវត្ថិភាពខ្ពស់សម្រាប់សាច់ប្រាក់របស់លោកអ្នក
- ការប្រាក់ត្រូវបានគណនាជារៀងរាល់ថ្ងៃ និងត្រូវផ្តល់ជូនជារៀងរាល់ខែ ឬ ដល់កាលបរិច្ឆេទកំណត់

**៣.៣.៨.៣ លក្ខខណ្ឌ**

- រូបិយប័ណ្ណ៖ ប្រាក់រៀល និងដុល្លារអាមេរិក
- សមតុល្យអប្បបរមា៖ ២០,០០០រៀល ឬ ៥ដុល្លារ
- ការដកការប្រាក់៖ ដកការប្រាក់នៅកាលបរិច្ឆេទកំណត់
- លក្ខណៈសម្បត្តិ៖ អតិថិជនឯកត្តបុគ្គល ស្ថាប័ន និងស្ថាប័នហិរញ្ញវត្ថុ
- រយៈពេល៖ ៣ខែ ដល់ ៣៦ខែ
- លក្ខខណ្ឌក្នុងការដកប្រាក់៖
  - នៅកាលបរិច្ឆេទកំណត់នៃកិច្ចសន្យា ឬ នៅពេលបិទគណនី

- ការដកប្រាក់ដោយផ្នែក មិនត្រូវបានអនុញ្ញាតឡើយ
- ចំពោះការដកប្រាក់មុនកាលបរិច្ឆេទកំណត់ នឹងទទួលបានអត្រាការប្រាក់ ១%

**៣.៤ នីតិវិធីនៃការបើកគណនី និងបិទគណនី**

**៣.៤.១ នីតិវិធីនៃការបើកគណនី**

អតិថិជនដែលចង់បើកគណនីអាចអញ្ជើញទៅកាន់សាខាធនាគារ អ៊ុយី ដែលនៅជិតលោកអ្នកបំផុត។<sup>30</sup> ប្រឹក្សាអំពីព័ត៌មានលម្អិតអំពីផលិតផល អត្រាការប្រាក់ សេវាកម្មបន្ថែម និងអត្រាពន្ធ។ បន្ទាប់មកជ្រើសរើសផលិតផលដែលសមស្របបំផុត រួចហើយបំពេញទម្រង់ពាក្យស្នើសុំបើកគណនី (មើលឧបសម្ព័ន្ធទី៣)។

ឯកសារតម្រូវសម្រាប់បើកគណនី សម្រាប់ឯកត្តជន សម្រាប់នីតិបុគ្គល និងសម្រាប់អនិតិជន៖

**៣.៤.១.១ សម្រាប់ឯកត្តជន**

- ជារូបវន្តបុគ្គល ជនជាតិខ្មែរ និងបរទេស
- ឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និង/ឬឯកសារពាក់ព័ន្ធផ្សេងទៀត។

**៣.៤.១.២ សម្រាប់ស្ថាប័ន**

- ជាស្ថាប័នដែលបានចុះបញ្ជី ស្របតាមច្បាប់ និងបទបញ្ញត្តិក្នុងប្រទេសកម្ពុជា
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម អនុស្សរណៈ និងលក្ខន្តិកៈ និង/ឬលិខិតផ្ទេរសិទ្ធិ ឬ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗទៀត(បើមាន)។

**៣.៤.១.៣ សម្រាប់អនិតិជន**

នៅធនាគារ អ៊ុយី កុមារក៏អាចធ្វើការបើកគណនីបានដែរនៅក្នុងប្រភេទគណនីកូនល្អ ដែលត្រូវគោរពតាមលក្ខខណ្ឌរបស់ធនាគារ កុមារត្រូវមានអាយុក្រោម ១៨ឆ្នាំ ហើយឪពុកម្តាយ ឬ អាណាព្យាបាលអាចជានីតិជនជាជនជាតិខ្មែរ និងបរទេស។ អាណាព្យាបាលអាចមកបើកគណនីដោយមានភ្ជាប់មកជាមួយនូវឯកសារមួយចំនួនរបស់កុមារ និងអាណាព្យាបាល៖

- សម្រាប់កុមារ៖ ឯកសារណាមួយក្នុងចំណោមឯកសារខាងក្រោម៖
  - សំបុត្រកំណើត
  - សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅដែលមានឈ្មោះកុមារ
  - លិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរ

<sup>30</sup> សន្សំ/បញ្ជី – WOORI Bank (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)

- សម្រាប់ឪពុកម្តាយ ឬ អាណាព្យាបាល
  - ឯកសារបញ្ជាក់អត្តសញ្ញាណដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឯកសារពាក់ព័ន្ធផ្សេងៗ

**៣.៤.២ នីតិវិធីនៃការបិទគណនី**

ចំណុចសំខាន់ៗ <sup>31</sup>ទាក់ទងនឹងការបិទគណនីសន្សំរបស់ធនាគារ អ៊ីវី ៖

- ដើម្បីបិទគណនីរបស់អ្នក អ្នកត្រូវទៅកាន់សាខារបស់ធនាគារដែលអ្នកបានបើកគណនីនោះ។
- មនុស្សម្នាក់ដែលចង់បិទគណនី លុះត្រាតែគាត់ពិតជាមិនត្រូវការប្រើប្រាស់វានៅពេលអនាគតតទៅ ទៀតដោយសារធនាគារជាទូទៅមិនអនុញ្ញាតឱ្យបើកគណនីឡើងវិញនោះទេ។
- ត្រូវតែរក្សាច្បាប់ចម្លងទន់(soft copy) ឬបោះពុម្ពរបាយការណ៍ធនាគារពេញលេញពីដើមដល់ចប់ សម្រាប់គោលបំណងនៃឯកសារយោងនាពេលអនាគតណាមួយ។
- បោះបង់ការណែនាំអំពីការបង់ប្រាក់ដោយស្វ័យប្រវត្តិរបស់អ្នក។
- ត្រូវតែជម្រះបំណុលដែលមិនទាន់បានបង់ ឬបង់ថ្លៃសេវា មុនពេលធ្វើការបិទគណនី។

**៣.៥ យុទ្ធសាស្ត្រក្នុងការប្រមូលអតិថិជន**

ធនាគារ អ៊ីវី ផ្តោតសំខាន់លើការផ្តល់បទពិសោធន៍ធនាគារដ៏ល្អប្រសើរសម្រាប់អតិថិជនរបស់ខ្លួន តាមរយៈសាខាដែលបានរចនាឡើងយ៉ាងទំនើប និងប្រកបដោយសុភាពខ្ពស់ជាមួយនឹងបុគ្គលិកជំនាញប្រកបដោយស្មារតីញឹម និងរូសរាយរាក់ទាក់។<sup>32</sup>

ធនាគារប្រើប្រាស់មធ្យោបាយដើម្បីទាក់ទាញអតិថិជនឲ្យមកដាក់ប្រាក់បញ្ញើតាមរយៈ៖

- ការផ្សព្វផ្សាយតាមប្រព័ន្ធសាធារណៈ តាមបណ្តាយសង្គម គេហទំព័រជាដើម
- ការធ្វើសិក្ខាសាលានៅតាមបណ្តាសាកលវិទ្យាល័យ
- តាមរយៈសកម្មភាពសប្បុរសធម៌នានា
- តាមរយៈកម្មវិធីប្រមូលសិទ្ធិផ្សេងដូចជាការចាប់ផ្តើមផ្សេងសំណាងចែករង្វាន់ជូនដល់អតិថិជន
- ផ្តល់អត្រាការប្រាក់ខ្ពស់ និងភាពងាយស្រួលក្នុងការដក និងដាក់ប្រាក់
- ការពង្រីកសាខាតាមបណ្តាខេត្តក្រុង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។

<sup>31</sup> <https://www.codeforbanks.com/close-saving-account/woori/> (ចូលទស្សនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣)

<sup>32</sup> [https://www.wooribank.com.kh/wp-content/uploads/2022/10/WOORI-BANK-CAMBODIA\\_ANNUAL-REPORT-2021\\_KH.pdf](https://www.wooribank.com.kh/wp-content/uploads/2022/10/WOORI-BANK-CAMBODIA_ANNUAL-REPORT-2021_KH.pdf) (ចូលទស្សនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣)

**ជំពូកទី៤**

**ការវិភាគទិន្នន័យប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ ២០១៩-២០២១**

**៤.១ ការវិភាគទិន្នន័យប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩-២០២១**

**៤.១.១ តារាងទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០១៩**

ខាងក្រោមនេះជាតារាងបង្ហាញអំពីទិន្នន័យប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ដែលមានបែងចែកទៅតាមប្រភេទគណនីស្ថិតនៅក្នុងឆ្នាំ២០១៩៖

តារាងទី៤.១៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០១៩


ប្រភេទគណនី	ប្រាក់បញ្ញើ (គិតជាដុល្លារ)	ភាគរយ
គណនីសង្ឃឹម	12,060,932.88	18.2%
គណនីចម្រើនទ្រព្យ	52,484,938.7	79.2%
គណនីកូនល្អ	1,656,721.55	2.5%
គណនីសន្សំតាមផែនការ	66,268.862	0.1%
<b>សរុប</b>	<b>66,268,862</b>	<b>100%</b>

ប្រភព៖ [ANNUAL\\_REPORT\\_WB\\_FINANCE\\_KH1.pdf](http://ANNUAL_REPORT_WB_FINANCE_KH1.pdf) (wooribank.com.kh)

**៤.១.២ ក្រាហ្វិចទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០១៩**

ខាងក្រោមជាក្រាហ្វិចទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនី របស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ស្ថិតនៅឆ្នាំ២០១៩៖

ក្រាបទី៤.១៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០១៩



**៤.១.៣ ការវិនិយោគ និងបកស្រាយទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០១៩ តាមក្រាហ្វិច**

យោងតាមក្រាហ្វិចខាងលើ នៅក្នុងឆ្នាំ២០១៩ ធនាគារទទួលបានប្រាក់បញ្ញើពីគណនីសង្ឃឹមចំនួន \$12,060,932.88 គិតជាភាគរយស្មើនឹង 18.2% បានពីគណនីចម្រើនទ្រព្យចំនួន \$52,484,938.7 ស្មើនឹង 79.2% ហើយគណនីកូនល្អទទួលបានសមតុល្យប្រាក់បញ្ញើ \$1,656,721.55 ស្មើនឹង 2.5% និងបានមកពីគណនីសន្សំតាមផែនការចំនួន \$66,268,862 ស្មើនឹង 0,1% នៃប្រាក់បញ្ញើសរុបរបស់ធនាគារ។

ជាមួយគ្នានៅក្នុងឆ្នាំ២០១៩ គណនីប្រាក់បញ្ញើដែលធនាគារទទួលបានការដាក់ប្រាក់បញ្ញើ និងសមតុល្យសាច់ប្រាក់ពីអតិថិជនច្រើនជាងគេគឺពីប្រភពគណនីចម្រើនទ្រព្យ។

**៤.១.៤ តារាងទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២០**

ខាងក្រោមនេះជាតារាងទិន្នន័យបង្ហាញអំពីប្រាក់បញ្ញើរបស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក បែងចែកទៅតាមប្រភេទគណនី រួមមានដូចជា គណនីសង្ឃឹម គណនីចម្រើនទ្រព្យ គណនីកូនល្អ គណនីសន្សំតាមផែនការដែលស្ថិតនៅក្នុងឆ្នាំ២០២០ ៖

តារាងទី៤.២៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២០


ប្រភេទគណនី	ប្រាក់បញ្ញើ (គិតជាដុល្លារ)	ភាគរយ
គណនីសង្ឃឹម	22,038,033.88	17.7%
គណនីចម្រើនទ្រព្យ	100,353,984.8	80.6%
គណនីកូនល្អ	1,867,629.99	1.5%
គណនីសន្សំតាមផែនការ	249,017.332	0.2%
<b>សរុប</b>	<b>124,508,666</b>	<b>100%</b>

ប្រភព៖ [Annual-Report-2020-Khmer-Version-Final.pdf](http://Annual-Report-2020-Khmer-Version-Final.pdf) ([wooribank.com.kh](http://wooribank.com.kh))

**៤.១.៥ ក្រាហ្វិចទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២០**

ក្រាហ្វិចបន្ទាប់ជាក្រាហ្វិចបង្ហាញអំពី ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនី របស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក ស្ថិតនៅឆ្នាំ២០២០ ដែលបានទាញចេញពីតារាងទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២០ ខាងលើ។

ក្រាបទី៤.២៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២០



**៤.១.៦ ការវិនិយោគ និងបកស្រាយទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២០ តាមក្រុមហ៊ុន**

ដោយផ្អែកតាមក្រាហ្វិចខាងលើនេះ នៅក្នុងឆ្នាំ២០២០ សមតុល្យប្រាក់បញ្ញើក្នុងគណនីសង្ឃឹមមានចំនួន \$22,038,033.88 បើគិតជាភាគរយស្មើ 17.7% រីឯគណនីចម្រើនទ្រព្យមានសមតុល្យចំនួន \$100,353,984.8 ស្មើនឹង 80.6%។ ចំណែកសមតុល្យប្រាក់បញ្ញើក្នុងគណនីកូនល្អ ចំនួន \$1,867,629.99 ស្មើ 1.5% និងគណនីសន្សំតាមផែនការមានសមតុល្យស្មើ \$249,017.332 គិតជាភាគរយស្មើ 0.2% នៃសមតុល្យប្រាក់បញ្ញើសរុបរបស់ធនាគារ។

សរុបមកនៅឆ្នាំ២០២០ គណនីដែលទទួលបានសមតុល្យប្រាក់បញ្ញើច្រើនជាងគេក្នុងចំណោមប្រភេទគណនីទាំងអស់របស់ធនាគារគឺគណនីចម្រើនទ្រព្យដែលមានការគាំទ្រច្រើនពីអតិថិជន។

**៤.១.៧. តារាងទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២១**

ខាងក្រោមនេះជាតារាងបង្ហាញអំពីទិន្នន័យប្រាក់បញ្ញើរបស់ធនាគារ អ៊ីវី (ខេមបូឌា) ម.ក តាមប្រភេទគណនី ដែលមានចំនួន៥គណនី ស្ថិតនៅក្នុងឆ្នាំ២០២១៖

តារាងទី៤.៣៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២១

ប្រភេទគណនី	ប្រាក់បញ្ញើ (គិតជាដុល្លារ)	ភាគរយ
គណនីសង្ឃឹម	30,813,396.31	14.17%
គណនីចម្រើនទ្រព្យ	157,611,500.70	72.48%
គណនីសប្បុរស	26,681,748.25	12.27%
គណនីកូនល្អ	1,848,368.869	0.85%
គណនីសន្សំតាមផែនការ	500,146.8703	0.23%
<b>សរុប</b>	<b>217,455,161</b>	<b>100%</b>




ប្រភព៖ [WOORI-BANK-CAMBODIA\\_ANNUAL-REPORT-2021\\_KH.pdf \(wooribank.com.kh\)](http://wooribank.com.kh)

### ៤.១.៨ ក្រាហ្វិចទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២១

ក្រាហ្វិចខាងក្រោមនេះបង្ហាញពីទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនី ដែលធនាគារទទួលបាននៅក្នុងឆ្នាំ ២០២១៖

ក្រាហ្វិចទី៤.៣៖ ទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២១



### ៤.១.៩ ការវិភាគ និងបកស្រាយទិន្នន័យប្រាក់បញ្ញើតាមប្រភេទគណនីនៅឆ្នាំ២០២១ តាមក្រាហ្វិច

យោងតាមក្រាហ្វិចនៃទិន្នន័យប្រាក់បញ្ញើនៅក្នុងឆ្នាំ២០២១ បង្ហាញថា សមតុល្យប្រាក់បញ្ញើតាមប្រភេទ គណនីដែលមាននៅក្នុងធនាគារកាលពីឆ្នាំ២០២១ មានចំនួនដូចជា គណនីសង្ខេបមានចំនួន \$30,813,396.31 ស្មើនឹង14.17% នៃប្រាក់បញ្ញើសរុប។ គណនីចម្រើនទ្រព្យមានចំនួន \$157,611,500.70 បើគិតជាភាគរយស្មើ 72.48% នៃសមតុល្យប្រាក់បញ្ញើសរុប។ ចំពោះគណនីសប្បុរសមានសមតុល្យចំនួន \$26,681,748.25 គិតជាភាគរយស្មើចំនួន 12.27%។ រីឯ ចំណែកគណនីតូចៗមានសមតុល្យចំនួន \$1,848,368.87 បើគិតជាភាគរយស្មើ 0.85% និងគណនីសង្ខេបក្រៅធនាគារមានចំនួន \$500,146.87 គិតជាភាគរយស្មើ0.23%ធៀបនឹងប្រាក់បញ្ញើសរុបក្នុងឆ្នាំ២០២១។

ជារួមមកឃើញថាគណនីដែលធនាគារទទួលបានសមតុល្យប្រាក់បញ្ញើច្រើនជាងគេនៅក្នុងសមតុល្យប្រាក់ បញ្ញើសរុបគឺគណនីចម្រើនទ្រព្យ ហើយគណនីដែលធនាគារទទួលបានសមតុល្យតិចជាងគេគឺគណនីសង្ខេប តាមផែនការ។

### ៤.១.១០ តារាងទិន្នន័យប្រាក់បញ្ញើប្រចាំឆ្នាំសរុបរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ ២០១៩-២០២១

តារាងទិន្នន័យប្រាក់បញ្ញើប្រចាំឆ្នាំសរុបរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩ ដល់ ២០២១ (គិតជាដុល្លារអាមេរិក)៖

តារាងទី៤.៤៖ ទិន្នន័យប្រាក់បញ្ញើប្រចាំឆ្នាំសរុបរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩-២០២១


ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២១ (គិតជាដុល្លារអាមេរិក)		
ឆ្នាំ	សមតុល្យប្រាក់បញ្ញើ(គិតជា \$)	បម្រែបម្រួលសមតុល្យប្រាក់បញ្ញើ(គិតជា \$)
២០១៩	៦៦.២៦៨.៨៦២	-
២០២០	១២៤.៥០៨.៦៦៦	៥៨.២៣៩.៨០៤
២០២១	២១៧.៤៥៥.១៦១	៩២.៩៤៦.៤៩៥

ប្រភព៖ របាយការណ៍ហិរញ្ញវត្ថុ – WOORI Bank របាយការណ៍ហិរញ្ញវត្ថុ WOORI Bank

**៤.១.១១ ក្រាហ្វិចទិន្នន័យប្រាក់បញ្ញើប្រចាំឆ្នាំសរុបពីឆ្នាំ២០១៩-២០២១**

ទិន្នន័យប្រាក់បញ្ញើប្រចាំឆ្នាំសរុបរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩ដល់ ២០២១ បង្ហាញតាមរយៈក្រាហ្វិចដូចខាងក្រោម៖

ក្រាបទី៤.៤៖ ទិន្នន័យប្រាក់បញ្ញើប្រចាំឆ្នាំសរុបពីឆ្នាំ២០១៩-២០២១



**៤.១.១២ ការវិនិយោគ និងការបកស្រាយការទទួលប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ ២០១៩-២០២១ តាមក្រាហ្វិច**

ដោយផ្អែកទៅលើក្រាហ្វិចទិន្នន័យសមតុល្យប្រាក់បញ្ញើខាងលើឃើញថា នៅឆ្នាំ២០១៩ មានសមតុល្យសាច់ប្រាក់បញ្ញើចំនួន ៦៦.២៦៨.៨៦២ (គិតជាដុល្លារ)។ នៅក្នុងឆ្នាំ២០២០ សមតុល្យនៃសាច់ប្រាក់ដែលបានដាក់ប្រាក់បញ្ញើនៅធនាគារមានចំនួន ១២៤.៥០៨.៦៦៦ (គិតជាដុល្លារ)។ ចំណែកឆ្នាំ២០២១ នេះវិញ ចំនួននៃសមតុល្យប្រាក់បញ្ញើ មានចំនួន២១៧.៤៥៥.១៦១ (គិតជាដុល្លារ)។

សរុបមក យើងសង្កេតឃើញថា ចំនួននៃសមតុល្យសាច់ប្រាក់បញ្ញើសន្សំរបស់ធនាគារ អ៊ីរី ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងចំនួននៃការទទួលសាច់ប្រាក់បញ្ញើជាបន្តបន្ទាប់ ក្នុងកម្រិតកើនឡើងស្មើតែគុណនឹងពីរនៃសមតុល្យប្រាក់បញ្ញើនៃឆ្នាំមុននីមួយៗ។ ពោលគឺ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ មានការកើនឡើងចំនួន ៥៨.២៣៩.៨០៤ (គិតជាដុល្លារ) និងពីឆ្នាំ២០២០ ទៅឆ្នាំ២០២១ មានការកើនឡើងប្រាក់បញ្ញើចំនួន ៩២.៩៤៦.៤៩៥ (គិតជាដុល្លារ)។

**៤.១.១៣ តារាងទិន្នន័យអតិថិជនដែលបានដាក់ប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩-២០២១**

ខាងក្រោមនេះគឺជាតារាងទិន្នន័យអតិថិជនដែលបានដាក់ប្រាក់បញ្ញើនៅធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ ២០១៩-២០២១៖

តារាងទី៤.៥៖ ទិន្នន័យអតិថិជនដាក់ប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩-២០២១


ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២១		
ឆ្នាំ	ចំនួនអតិថិជន	បម្រែបម្រួលអតិថិជន
២០១៩	១៩៣.៤៥៨	-
២០២០	២៦៣.០៨៣	៦៩.៦២៥
២០២១	៣៣០.៦០៧	៦៧.៥២៤

ប្រភព៖ [របាយការណ៍ហិរញ្ញវត្ថុ - WOORI Bank](#) របាយការណ៍ហិរញ្ញវត្ថុ WOORI Bank

**៤.១.១៤ ក្រាហ្វិចទិន្នន័យអតិថិជនដែលបានដាក់ប្រាក់បញ្ញើពីឆ្នាំ២០១៩-២០២១**

ទិន្នន័យអតិថិជនដែលបានដាក់ប្រាក់បញ្ញើនៅធនាគារ អ៊ីរី (ខេមបូឌា) ម.ក ពីឆ្នាំ២០១៩-២០២១ បង្ហាញតាមរយៈក្រាហ្វិចដូចខាងក្រោម៖

ក្រាហ្វិចទី៤.៥៖ ទិន្នន័យអតិថិជនដែលបានដាក់ប្រាក់បញ្ញើពីឆ្នាំ២០១៩-២០២១



**៤.១.១៥ ការវិនិយោគ និងបកស្រាយទិន្នន័យអតិថិជនដែលបានដាក់ប្រាក់បញ្ញើរបស់ធនាគារ អ៊ីវី (ខេមបូឌា) ប.ក ពីឆ្នាំ២០១៩-២០២១ តាមក្រាហ្វិច**

យោងតាមក្រាហ្វិចខាងលើនេះអាចនិយាយបានថា នៅឆ្នាំ២០១៩ មានចំនួនអតិថិជនដែលមកដាក់ប្រាក់បញ្ញើមាន ចំនួន១៩៣,៤៥៨ នាក់។ រីឯនៅក្នុងឆ្នាំ២០២០ ចំនួនអតិថិជនដាក់ប្រាក់បញ្ញើមានចំនួន ២៦៣,០៨៣ នាក់ បើធៀបនឹងឆ្នាំ២០១៩ មានការកើនឡើងចំនួនអតិថិជន ៦៩.៦២៥នាក់។ ចំណែកចំនួនអតិថិជនដែលបានមកដាក់ប្រាក់បញ្ញើនៅក្នុងឆ្នាំ២០២១ នេះវិញ គឺមានចំនួន ៣៣០, ៦០៧ នាក់ កើនឡើងបានអតិថិជនចំនួន ៦៧.៥២៤នាក់ ធៀបនឹងឆ្នាំ២០២០។

សរុបមក ចំនួនអតិថិជនរបស់ធនាគារ អ៊ីវី ដែលបានដាក់ប្រាក់បញ្ញើ គឺកាន់តែមានចំនួនអតិថិជនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់។

**៤.២ ការវិនិយោគលើចំណុចខ្លាំង ចំណុចខ្សោយ និងការកំណត់ហេតុ**

ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវពីការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ អ៊ីវី អស់រយៈពេលកន្លងមក យើងខ្ញុំបានសង្កេតឃើញអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ធនាគារដែលមានរៀបរាប់ដូចខាងក្រោម៖

**៤.២.១ ចំណុចខ្លាំង**

- ធនាគារមានជម្រើសគណនីប្រាក់បញ្ញើច្រើនប្រភេទសម្រាប់ឲ្យអតិថិជនជ្រើសរើសទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់អតិថិជន
- អតិថិជនអាចដាក់ប្រាក់បញ្ញើ ជាប្រាក់រៀល ប្រាក់ដុល្លារ ព្រមទាំងប្រាក់បាត(ថៃ)
- ផ្តល់អត្រាការប្រាក់ខ្ពស់ជូនដល់អតិថិជនដែលដាក់ប្រាក់បញ្ញើជាប្រាក់រៀល បង្ហាញពីការលើកបង្កើនរូបិយប័ណ្ណជាតិ
- ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបើកគណនីរហ័សបានដោយខ្លួនឯងតាមរយៈកម្មវិធី Woori Won Cambodia
- កំណើនអតិថិជនដែលមកដាក់ប្រាក់បញ្ញើមានការកើនឡើងជារៀងរាល់ឆ្នាំ
- មានកម្មវិធីចាប់អ្វាន់ជូនដល់អតិថិជនដែលបានដាក់ប្រាក់បញ្ញើនៅធនាគារ
- ទោះបីស្ថិតក្នុងដំណាក់កាលនៃការធ្លាក់ចុះសេដ្ឋកិច្ចដោយសារកូវីដ១៩ ប៉ុន្តែសមតុល្យប្រាក់បញ្ញើរបស់ធនាគារនៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
- បច្ចេកទេសថ្មី និងទំនើប ការប្រើប្រាស់ប្រព័ន្ធខ្ទីរធានាសម័យកាលក្នុងការដក និងដាក់ប្រាក់
- មានបណ្តាញសាខាធនាគារពង្រីក២៤ខេត្តក្រុង ប្រកបដោយសុវត្ថិភាព

- បុគ្គលិកទាំងអស់របស់ធនាគារសុទ្ធតែទទួលបានការបណ្តុះបណ្តាល ប្រកបដោយក្រុមសីលធម៌ និងវិជ្ជាជីវៈ។

**៤.២.២ ចំណុចខ្សោយ**

- ម៉ាស៊ីន ATM នៅមិនទាន់គ្រប់គ្រាន់ដើម្បីបម្រើតម្រូវការរបស់អតិថិជនជាពិសេសនៅតាមបណ្តាខេត្ត។
- នៅតាមបណ្តាលហាងនិងផ្សារទំនើបនានា ឃើញថាភាគច្រើនការប្រើប្រាស់ KHQR របស់ធនាគារអ៊ីវីមិនសូវទូលំទូលាយដូចធនាគារដែលជាដៃគូប្រកួតប្រជែង។

**៤.២.៣ ការកំណត់អំណាច**

- ក្នុងកំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ កំពុងស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ដូចនេះដំណើរការប្រកបអាជីវកម្មរបស់ធនាគារមិនសូវទទួលបានសមិទ្ធផលល្អ ដោយសារមនុស្សភាគច្រើនមានភាពភ័យខ្លាចនៃការឆ្លងនឹងជំងឺ បែរជាលែងសូវចាប់អារម្មណ៍ទៅការលើកដាក់ប្រាក់បញ្ញើដូចពីមុនទៀត ហេតុនេះហើយទើបធ្វើឲ្យប្រតិបត្តិការរបស់ធនាគារដំណើរការមានភាពអាក់អន្តរ។
- ស្ថានភាពនាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចមានការធ្លាក់ចុះ ធ្វើឲ្យចំណូលរបស់ប្រជាជនមានកម្រិតទាបជាងមុន ហេតុដូចនេះប្រជាជនមានការព្រួយបារម្ភលើស្ថិរភាពនៃចំណូលអាចនឹងមានការប្រែប្រួលនិងមិនមានសាច់ប្រាក់លើសទៅដាក់បញ្ញើនៅធនាគារបន្តទៀតនោះទេ។
- សព្វថ្ងៃយើងឃើញមានការកើនឡើងធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន ដូចនេះវាធ្វើឲ្យមានការប្រកួតប្រជែងខ្លាំងទៅលើអត្រាការប្រាក់ និងបច្ចេកវិទ្យា ប្រសិនបើធនាគារមិនមានការវិវឌ្ឍខ្លួនឲ្យទាន់សម័យកាលនោះទេ ឬក៏ដើរយឺតជាងស្ថាប័នផ្សេង វានឹងបង្កឲ្យមានហានិភ័យនៃការបាត់បង់អតិថិជនជាដើម។

### សេចក្តីសន្និដ្ឋាន

បន្ទាប់ពីបាន សិក្សាស្រាវជ្រាវអំពីប្រធានបទ ការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារអ៊ីរី (ខេមបូឌា) ម.ក ទីស្នាក់កណ្តាល រួចមក យើងបានឃើញថា ធនាគារអ៊ីរី ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានបម្រើអតិថិជនអស់រយៈពេលជិត៣០ឆ្នាំ ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុដ៏ឆ្លាតវៃជាច្រើន ជាពិសេសនោះគឺការបម្រើសេវាទៅលើប្រាក់បញ្ញើមានច្រើនប្រភេទដូចជា គណនីហ័ស គណនីសន្សំ គណនីចម្រើនទ្រព្យ គណនីសន្សំតាមផែនការ គណនីកូនល្អ គណនីសប្បុរស គណនីសន្សំផ្លិស គណនីសន្សំតាមផែនការផ្លិស សម្រាប់បម្រើតាមតម្រូវការរបស់អតិថិជនរបស់ធនាគារ។ មួយវិញទៀត ការដាក់ប្រាក់បញ្ញើរបស់អតិថិជនពិតជាមានសារៈសំខាន់យ៉ាងខ្លាំងចំពោះធនាគារដែលបានផ្តល់ជាប្រភពមូលធនមួយផ្នែកសម្រាប់បង្វែរសាច់ប្រាក់ទៅជាការផ្តល់ឥណទាន តាមរយៈនេះផងដែរទើបបណ្តាលការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារអ៊ីរី មានផ្តល់ជូននូវលក្ខខណ្ឌច្បាស់លាស់សម្រាប់អតិថិជនទាក់ទងនឹងអត្រាការប្រាក់ ការដាក់ប្រាក់ ការដកប្រាក់ដែលមានកាលកំណត់ជាក់លាក់។

ទន្ទឹមគ្នានេះផងដែរយើងឃើញថា ធនាគារ អ៊ីរី (ខេមបូឌា) ម.ក មានការទទួលស្គាល់ និងជាធនាគារដែលមានការទុកចិត្ត ភាពជឿជាក់ពីសំណាក់ប្រជាជនកម្ពុជារាប់ពាន់នាក់ក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀតកត្តាដែលធនាគារ អ៊ីរី ទទួលបានការគាំទ្រពីអតិថិជនច្រើន គឺដោយសារតែធនាគារមានយុទ្ធសាស្ត្រក្នុងការទាក់ទាញអតិថិជនឲ្យមកប្រើប្រាស់សេវាប្រាក់បញ្ញើរបស់ធនាគារ តាមរយៈការផ្សព្វផ្សាយបណ្តាញសង្គមនានា ក៏ដូចជាការផ្តល់អត្រាការប្រាក់ខ្ពស់ ជាពិសេសគឺមានកម្មវិធីចាប់រង្វាន់ជូនដល់អតិថិជនបានដាក់ប្រាក់បញ្ញើថែមទៀតផង។ អាស្រ័យហេតុនេះហើយបានជាប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក មានការកើនឡើងជារៀងរាល់ឆ្នាំ។ បើសង្កេតទៅមើលសមតុល្យប្រាក់បញ្ញើក្នុងឆ្នាំ២០២០ មានការកើនឡើងចំនួន ៥៨.២៣៩.៨០៤ គិតជាដុល្លារអាមេរិកបើធៀបនឹងឆ្នាំ២០១៩។ នៅឆ្នាំ២០២១ មានការកើនឡើងចំនួន៩២.៩៤៦.៤៩៥ គិតជាដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២០។ ជារួមមកយើងអាចសន្និដ្ឋានបានថាការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ អ៊ីរី (ខេមបូឌា) ម.ក តែងតែមានការវិវត្តខ្លួន និងភាពបត់បែនទៅតាមតម្រូវការ និងតាមសម័យកាល ជាពិសេសតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនមានការកើនឡើងជារៀងរាល់ឆ្នាំ។ បើទោះបីជាការផ្តល់ជូនសេវាកម្មប្រាក់បញ្ញើរបស់ធនាគារមានភាពល្អប្រសើរក៏ដោយ ធនាគារក៏មានភាពខ្វះចន្លោះចំពោះការបម្រើសេវាជូនដល់អតិថិជនអាចនឹងមានភាពអាក់អូលបន្តិចបន្តួច ប៉ុន្តែធនាគារនៅតែព្យាយាមដោះស្រាយបញ្ហាជូនអតិថិជនឲ្យអស់ពីលទ្ធភាព។

**អនុសាសន៍**

ឆ្លងតាមការសិក្សាវិភាគកន្លងមកនេះ យើងខ្ញុំដែលជាអ្នកធ្វើការសិក្សាស្រាវជ្រាវអំពីប្រធានបទនេះ បានសង្កេតឃើញថា ធនាគារ អ៊ូប៊ី (ខេមបូឌា) ម.ក មានចំណុចល្អៗជាច្រើនអំពីដំណើរការនៃការគ្រប់គ្រងប្រាក់បញ្ញើរបស់ខ្លួន និងតែងតែពាំនាំនូវអ្វីដែលថ្មីៗជូនដល់អតិថិជន។ ទន្ទឹមនឹងភាពល្អទាំងនេះ វាក៏រួមមាននូវចំណុចខ្វះខាតផងដែរ ដែលធនាគារគួរត្រូវធ្វើការត្រួតពិនិត្យ និងកែសម្រួលដូចជា៖

- ធនាគារគួរតែបង្កើនចំនួនម៉ាស៊ីន ATM នៅតាមបណ្តាទីសាធារណៈ ផ្សារ និងកន្លែងដែលមានការចរាចរលក់ដូរមមាញឹក ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន
- ជម្រុញឲ្យមានការប្រើប្រាស់ KHQR របស់ធនាគារ អ៊ូប៊ី នៅតាមទីតាំងអាជីវកម្មឲ្យបានច្រើនជាងនេះ តាមរយៈការផ្តល់ជូននូវលក្ខខណ្ឌពិសេសៗ និងប្រើប្រាស់ភាពទាក់ទាញផ្សេងៗតាមដែលធនាគារអាចធ្វើបាន។

## ឯកសារយោង

- ងួន ហេង. ២០២២-២០២៣. រូបិយវត្ថុ និងធនាគារ. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ព្រំ សុគុណ. ២០១៧-២០១៩. គណិតវិទ្យាហិរញ្ញវត្ថុ. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ជា គឹមឡេង. ២០១៧. រូបិយវត្ថុ និងធនាគារ.សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ខឹម សារិទ្ធ. ២០១៤. ការគ្រប់គ្រងធនាគារ១
- សួន ចំរើន. ២០១២. រូបិយវត្ថុ និងធនាគារ. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- <https://www.dbs.com/digibank/in/articles/save/how-to-deposit-money-in-bank#> (ចូលទស្សនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣)
- <https://www3.mtb.com/personal/personal-banking/checking-accounts-mandt-bank/how-to-manage-your-checking-account/making-withdrawals> (ចូលទស្សនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣)
- [https://www.brainkart.com/article/Procedure-for-Opening-Bank-Accounts\\_35372/](https://www.brainkart.com/article/Procedure-for-Opening-Bank-Accounts_35372/) (ចូលទស្សនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣)
- <https://www.forbes.com/advisor/banking/how-to-close-a-bank-account/> (ចូលទស្សនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣)
- [https://www.wooribank.com.kh/wp-content/uploads/2022/10/WOORI-BANK-CAMBODIA-ANNUAL-REPORT-2021\\_KH.pdf](https://www.wooribank.com.kh/wp-content/uploads/2022/10/WOORI-BANK-CAMBODIA-ANNUAL-REPORT-2021_KH.pdf) (ចូលទស្សនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣)
- [គណនីរហ័ស – WOORI Bank](#) (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)
- [គណនីសប្បុរស – WOORI Bank](#) (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)
- [គណនីសប្បុរស\(ស្ថាប័ន\) – WOORI Bank](#) (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)
- [គណនីសន្សំផ្លីស – WOORI Bank](#) (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)
- [គណនីសន្សំតាមផែនការ ផ្លីស – WOORI Bank](#) (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)
- [សន្សំ/បញ្ជី – WOORI Bank](#) (ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)




- <https://www.codeforbanks.com/close-saving-account/woori/>(ចូលទស្សនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣)
- [ធនាគារអ៊ីវី - Bing images](#) (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)
- <https://spot.wooribank.com/pot/Dream?withyou=ENENG0013> (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)
- [WOORI-BANK-CAMBODIA\\_ANNUAL-REPORT-2021\\_KH.pdf](#) (wooribank.com.kh) (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)
- [គណនីសង្ឃឹម – WOORI Bank](#) (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)
- [គណនីចម្រើនទ្រព្យ – WOORI Bank](#) (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)
- [គណនីចម្រើនទ្រព្យ \(ស្ថាប័ន\) – WOORI Bank](#) (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)
- [គណនីកូនល្អ – WOORI Bank](#) (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)
- [គណនីសន្សំតាមផែនការ – WOORI Bank](#) (ចូលទស្សនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣)
- [អំពីយើង – WOORI Bank](#) (ចូលទស្សនា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣)
- [របាយការណ៍ហិរញ្ញវត្ថុ – WOORI Bank](#) របាយការណ៍ហិរញ្ញវត្ថុ WOORI Bank

**ឧបសម្ព័ន្ធទី១**  
**ទីតាំងវេយ្យាករណ៍ (ខេមបូឌា) ម.ក ទីស្នាក់ការកណ្តាល**



**ផ្នែកសញ្ញាវេយ្យាករណ៍ (ខេមបូឌា) ម.ក**



**WOORI BANK**





Woori Financial Group, Korea

# ស្នើប្រតិ SLIP

ដាក់ចូល/ដកចេញ/To/From

បរិយាយ/Description

ចំនួនជាលេខ/In Figures

ចំនួនជាអក្សរ/In Words

អ្នកដាក់ប្រាក់/Depositor:

ម្ចាស់គណនី/Account Holder

មិនមែនម្ចាស់គណនី/Non-Account Holder

ឈ្មោះ/ប្រភេទគណនី/Name or Acc No.:

ទំនាក់ទំនង/Relationship:

លេខទូរស័ព្ទ/Mobile No:

### គោលបំណង/Purpose

- ជួយជំនួយគ្រួសារ/Family Support
- សម្រាប់អាជីវកម្ម/Business
- បំណុលប្រាក់/Pay Loan
- ផ្សេងៗ/Others:

### ប្រភេទសាច់ប្រាក់/Source of Fund

- ប្រាក់ខែ/Salary
- អាជីវកម្ម/Business
- ផ្សេងៗ/Others:

ប្រភេទប្រាក់ជាលក្ខណៈ/Denomination Types

ហត្ថលេខាអតិថិជន/Customer's Signature

ហត្ថលេខាស្ថាប័នបង្កើត និងហត្ថលេខា/Signature/Thumbprint and Name

**FOR WOORI BANK ONLY**

រៀបចំដោយ | Prepared by:

អនុម័តដោយ | Approved by:

## ឧបសម្ព័ន្ធនៃ ស្នើប្រតិ (SLIP)

កិច្ចសន្យា ទិញ/លក់ រូបិយប័ណ្ណ



Woori Financial Group, Korea

កិច្ចសន្យា ទិញ/លក់ រូបិយប័ណ្ណ  
MONEY EXCHANGE SLIP



ឈ្មោះ: ..... លេខប័ណ្ណ ..... ចំនួនទឹកប្រាក់ប្តូរ: .....

ឈ្មោះអតិថិជន/Name: ..... Tel: ..... ID Card/Passport# .....


គោលបំណង (Purpose of Exchange): .....

ចំនួនទឹកប្រាក់ប្តូរ: ..... អត្រាប្តូរប្រាក់: ..... ចំនួនទឹកប្រាក់ប្តូរបាន: .....  
Exchange Amount: ..... Exchange Rate: ..... Converted Amount: .....

អតិថិជន (Customer) ..... ឈ្មោះបុគ្គលិក (Staff's Name) ..... ក្រដាសប្រាក់: .....  
ស្ថាប័នដែលប្តូរលេខា ..... ឈ្មោះបុគ្គលិក (Staff's Name) ..... Authorizer .....

ថ្ងៃ: .....ខែ: .....ឆ្នាំ: ..... ថ្ងៃ: .....ខែ: .....ឆ្នាំ: .....  
ស្ថាប័នដែលប្តូរលេខា ..... ថ្ងៃ: .....ខែ: .....ឆ្នាំ: ..... ស្ថាប័នដែលប្តូរលេខា ..... ថ្ងៃ: .....ខែ: .....ឆ្នាំ: .....

# ឧបសម្ព័ន្ធទី៣ ពាក្យស្នើសុំបើកគណនីសម្រាប់អតិថិជនឯកត្តជន



Woori Financial Group, Korea

## ពាក្យស្នើសុំបើកគណនីសម្រាប់អតិថិជនឯកត្តជន

INDIVIDUAL ACCOUNT OPENING APPLICATION FORM

សាខា/Branch: \_\_\_\_\_

I | ព័ត៌មានអតិថិជន/CUSTOMER INFORMATION

អតិថិជនថ្មី/New Customer
  អតិថិជនចាស់/Existing Customer

**ម្ចាស់គណនី/Main Account Holder** លេខសម្គាល់អតិថិជន/CIF Number: \_\_\_\_\_

ឈ្មោះជាភាសាខ្មែរ/Name in Khmer: \_\_\_\_\_  
 ឈ្មោះជាខ្មែរតាំង/Name in Latin: \_\_\_\_\_

ភេទ/Gender:  ប្រុស/Male  ស្រី/Female ថ្ងៃខែឆ្នាំកំណើត/DOB: \_\_\_\_\_

សញ្ជាតិ/Nationality: \_\_\_\_\_ សញ្ជាតិដទៃ/Other Nationality: \_\_\_\_\_

ជាជនជាតិអាមេរិក/US Person:  បាទ/បាទ/Yes  ទេ/ទេ/No លេខអត្តសញ្ញាណកម្មសហព័ន្ធ/ US-TIN Number: \_\_\_\_\_

អាសយដ្ឋានបច្ចុប្បន្ន/Current Address: ផ្ទះលេខ/# \_\_\_\_\_ ផ្លូវ/St. \_\_\_\_\_ ភូមិ/ Village \_\_\_\_\_ ឃុំ/សង្កាត់/Commune/Sangkat \_\_\_\_\_  
 ស្រុក/ខណ្ឌ/Khan/City \_\_\_\_\_ ខេត្ត/រាជធានី/Province/Capital City \_\_\_\_\_ ប្រទេស/Country \_\_\_\_\_

លិខិតសម្គាល់អត្តសញ្ញាណ/ID Document: ប្រភេទ/Type: \_\_\_\_\_ លេខ/Number: \_\_\_\_\_ ថ្ងៃផុតសុពលភាព/Expiry Date: \_\_\_\_\_

ស្ថានភាពគ្រួសារ/Marital Status:  រៀបការ/ Married  ទោលីវ/Single  មេម៉ាយ/មេម៉ាយ/លែងលះ/Widow(er)/Divorced

លេខទូរស័ព្ទ/Mobile Number: (Main) \_\_\_\_\_ (2<sup>nd</sup>) \_\_\_\_\_

អ៊ីមែល/Email: \_\_\_\_\_

ព័ត៌មានការងារ/Employment Detail:  ធ្វើការ/Employed  សិស្ស/និស្សិត/Student  ចូលនិវត្តន៍/Retired  មេផ្ទះ/Housewife  
 មិនធ្វើការ/Unemployed  មុខរបរសេរី/ប្រាក់/ Self-Employed (Money Changer)  
 ផ្សេងៗ/Others: \_\_\_\_\_

ប្រភពចំណូល/Source of Income:  ធ្វើការ/Employment Income  អាជីវកម្ម/Business Income  
 ផ្សេងៗ/Others: \_\_\_\_\_

ចំណូលប្រចាំខែ/ Monthly Income:  <\$500  >\$500-\$1,000  >\$1,000-\$5,000  >\$5,000-\$10,000  >\$10,000

II | ព័ត៌មានគណនី/ACCOUNT INFORMATION
 ប្តូរពីគណនីបឋម /Convert from Quick Account

លេខសម្គាល់អតិថិជន/CID1: \_\_\_\_\_ លេខសម្គាល់អតិថិជន/CID2: \_\_\_\_\_ លេខសម្គាល់អតិថិជន/CID3: \_\_\_\_\_

**គណនីទី ១ /Account 1**

ឈ្មោះគណនីជាភាសាខ្មែរ/Account Name in Khmer: \_\_\_\_\_  
 ឈ្មោះគណនីជាខ្មែរតាំង/Account Name in Latin: \_\_\_\_\_

លេខគណនី /Account Number: \_\_\_\_\_ ប្រភេទ/ Currency:  ប្រាក់រៀល/KHR  ប្រាក់ដុល្លារ/USD  ប្រាក់បាត/THB

**ប្រភេទគណនី /Account Type:**

គណនីសង្ឃឹម/Hope Savings Account  គណនីសង្ឃឹម បន្ថែម/Savings Account Plus  គណនីកូនកូន/Best Child Account

**កម្មសិទ្ធិគណនី /Account Ownership:**  គណនីទោល/Single Account  គណនីរួម/Joint Account នាក់/Persons \_\_\_\_\_

**គោលបំណងបើកគណនី/Purpose of Account Opening:**

សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន/Personal Use  សម្រាប់អាជីវកម្ម ឬការវិនិយោគ/For Business or Investment  បង់កម្ចី/Pay Loan

ផ្សេងៗ/Others \_\_\_\_\_

**គណនីទី ២ /Account 2**

ឈ្មោះគណនីជាភាសាខ្មែរ/Account Name in Khmer: \_\_\_\_\_  
 ឈ្មោះគណនីជាខ្មែរតាំង/Account Name in Latin: \_\_\_\_\_

លេខគណនី /Account Number: \_\_\_\_\_ ប្រភេទ/ Currency:  ប្រាក់រៀល/KHR  ប្រាក់ដុល្លារ/USD  ប្រាក់បាត/THB

**ប្រភេទគណនី /Account Type:**

គណនីសង្ឃឹម/Hope Savings Account  គណនីសង្ឃឹម បន្ថែម/Savings Account Plus  គណនីកូនកូន/Best Child Account

**កម្មសិទ្ធិគណនី /Account Ownership:**  គណនីទោល/Single Account  គណនីរួម/Joint Account នាក់/Persons \_\_\_\_\_

**គោលបំណងបើកគណនី/Purpose of Account Opening:**

សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន/Personal Use  សម្រាប់អាជីវកម្ម ឬការវិនិយោគ/For Business or Investment  បង់កម្ចី/Pay Loan

ផ្សេងៗ/Others \_\_\_\_\_

Page 1 of 4

ពាក្យស្នើសុំសម្រាប់គណនីបញ្ជើមានកាលកំណត់
TERM DEPOSIT ACCOUNT APPLICATION FORM

សាខា/Branch:

- ឯកតុជន/Individual
ស្ថាប័ន/Corporate

- គណនីរួម/Joint Account
ស្ថាប័នបរិច្ឆេទ/FI

- បើកគណនី/Account Opening
បិទគណនី/Pre-Mature
បន្តស្វ័យប្រវត្តិ/Roll-Over
មិនបន្តស្វ័យប្រវត្តិ/Stop Roll-Over

I | ព័ត៌មានគណនី / ACCOUNT INFORMATION

លេខសម្គាល់អតិថិជន/CID1:
លេខសម្គាល់អតិថិជន/CID2:
លេខសម្គាល់អតិថិជន/CID3:
ឈ្មោះគណនីខ្មែរ/Account Name in Khmer:
ឈ្មោះគណនីជាអក្សរឡាតាំង/Account Name in Latin:
លេខកិច្ចសន្យា/Contract Number:

1 | ការបើកគណនី / Account Opening

ប្រភេទគណនី/Account Type:
គណនីចម្រើនទ្រព្យ/ Fortune Deposit Account
គណនីសប្បុរស/SOBOROS Deposit Account
រយៈពេលដាក់សន្សំ/Term:
រូបិយប័ណ្ណ/Currency:
ចំនួនទឹកប្រាក់សន្សំ/Deposit Amount:
ការដកប្រាក់ប្រចាំខែ/ Monthly Interest Withdrawal:
ការដកប្រាក់នៅកាលកំណត់/ Maturity Interest Withdrawal
គណនីទូទាត់/Settlement Account:
គោលបំណងប្រើប្រាស់គណនី/Purpose of Account Opening:

2 | ការបិទគណនី/Pre-Mature

ស្នើសុំបិទគណនីមុនកាលកំណត់/ Term Deposit Account Closure Request
មូលហេតុ/Reason:

3 | ការបន្តដោយស្វ័យប្រវត្តិ/Contract Roll-Over

ស្នើសុំបន្តកិច្ចសន្យាដោយស្វ័យប្រវត្តិ/ Contract Roll-Over Request:
ប្រាក់ដើម/Principal Only
ប្រាក់ដើម និងប្រាក់ប្រចាំខែ/ Principal and Interest
រយៈពេលបន្ត/ Roll-Over:
មូលហេតុ/Reason:

4 | ការបញ្ចប់ការបន្តដោយស្វ័យប្រវត្តិ/Stop Roll-Over

ស្នើសុំបញ្ចប់ការបន្តកិច្ចសន្យាដោយស្វ័យប្រវត្តិ/ Stop Contract Roll-Over Request
មូលហេតុ/Reason:

II | ការបញ្ជាក់សំរេចចិត្តអតិថិជន/CUSTOMER DECLARATION

I/We have read and accepted all terms and conditions of using products/ services with Woori Bank on the reversed page of this form. I/We understand and guarantee that the operation of products/services shall not be used for any illegal business, money laundering or terrorist financing. The information given above is true and correct; otherwise, I/we will be liable for any applicable Laws.

កាលបរិច្ឆេទ/Date:

ម្ចាស់គណនីទី ១
Main Account Holder

ម្ចាស់គណនីទី ២
2nd Account Holder

ម្ចាស់គណនីទី ៣
3rd Account Holder

ហត្ថលេខា និងត្រាដោយម្ចាស់ធនាគារស្ថាប័ន
Signed and Stamped by General/Director or Legal Representative

FOR WOORI BANK USE ONLY

RESIDENT

NONRESIDENT

Processed by:

Verified by:

Approved by:

Date: DD / MM / YY
Name | Signature

Date: DD / MM / YY
Name | Signature

Date: DD / MM / YY
Name | Signature

ពាក្យស្នើសុំសម្រាប់គណនីសន្សំថ្មី
INSTALLMENT ACCOUNT APPLICATION FORM

សាខា/Branch:

- ឯកត្តជន/Individual
ស្ថាប័ន/Corporate

- គណនីរួម/Joint Account
ស្ថាប័នបម្រើប្រតិបត្តិ/FI

- បើកគណនី/Account Opening
បិទគណនី/Pre-Mature
កែប្រែកាលបរិច្ឆេទដាក់ប្រាក់/ Amend Deposit Schedule

I | ព័ត៌មានគណនី/ACCOUNT INFORMATION

លេខសម្គាល់អតិថិជន/CID1:
លេខសម្គាល់អតិថិជន/CID2:
លេខសម្គាល់អតិថិជន/CID3:
ឈ្មោះគណនីជាខ្មែរ/Account Name in Khmer:
ឈ្មោះគណនីជាឡាតាំង/Account Name in Latin:
លេខកិច្ចសន្យា/Contract Number:

1 | បើកគណនី/Account Opening

Planned Savings Account
Planned Savings Plus
Term
Months
Deposit Schedule Date:
Monthly Deposit Amount:
Settlement Account:
Account Name
Account Number

Purpose of Account Opening:
For Business
Investment
Personal Use
Others:

2 | បិទគណនី/Pre-Mature

ស្នើសុំបិទគណនីមុនកាលកំណត់/ Installment Account Closure Request
Reason:

3 | កែប្រែកាលបរិច្ឆេទដាក់ប្រាក់/Amend Deposit Schedule

ស្នើសុំកែប្រែកាលបរិច្ឆេទដាក់ប្រាក់ចូលប្រចាំថ្ងៃ/ Request to amend the schedule date:

II | ការបញ្ជាក់របស់អតិថិជន /CUSTOMER DECLARATION

I/We have read and accepted all terms and conditions of using products/ services with Woori Bank, I/We understand and guarantee that the operation of products/services shall not be used for any illegal business, money laundering or terrorist financing. The information given above is true and correct. Otherwise, I/we will be liable for any applicable laws.

កាលបរិច្ឆេទ/Date:



ម្ចាស់គណនីទី ១
Main Account Holder
ម្ចាស់គណនីទី ២
2nd Account Holder
ម្ចាស់គណនីទី ៣
3rd Account Holder
ហត្ថលេខា និងត្រាដោយអ្នកតំណាងស្ថាប័ន
Signed and Stamped by General Director or Legal Representative



FOR WOORI BANK USE ONLY
RESIDENT
NONRESIDENT




Processed by:
Verified by:
Approved by:
Date:
Name | Signature



## ឧបសម្ព័ន្ធទី៤ របាយការណ៍ប្រចាំឆ្នាំ







ពីខែធ្នូឆ្នាំ 2017 ដល់ខែធ្នូឆ្នាំ 2021 (គិតជាលានដុល្លារអាមេរិក)

